

រីកចម្រើនទៅមុខ ឥតដែនកំណត់

របាយការណ៍ប្រចាំឆ្នាំ ២០២៤



មាតិកា

- ០៤ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ១០ សារពីអគ្គនាយក
- ១៤ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ
- ១៦ ក្រឡេកមកមើលធនាគារ រីង
- ១៨ ភាពជាដៃគូយុទ្ធសាស្ត្រ
- ២៨ ទិន្នន័យហិរញ្ញវត្ថុសង្ខេប
- ៣០ ទំនួលខុសត្រូវសង្គម
- ៤០ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុដែលត្រូវបានធ្វើសមាហរណកម្មយ៉ាងរឹងមាំ
- ៥០ ទិន្នន័យប្រតិបត្តិការសង្ខេប
- ៥២ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស



- ៥៤ ក្រុមប្រឹក្សាភិបាល
- ៥៦ រចនាសម្ព័ន្ធក្រុមហ៊ុន
- ៥៨ គណៈគ្រប់គ្រង
- ៦៤ អភិបាលកិច្ចក្រុមហ៊ុន
- ៧០ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- ៧៤ របាយការណ៍របស់សវនករឯករាជ្យ
- ៧៦ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ៧៧ របាយការណ៍លទ្ធផលពេញលេញ
- ៧៨ របាយការណ៍បម្រែបម្រួលមូលធន
- ៨០ របាយការណ៍លំហូរសាច់ប្រាក់
- ៨១ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ



សារពី ប្រធានក្រុមប្រឹក្សាភិបាល

ជូនចំពោះអតិថិជន និងសាធារណជនជាទីរាប់អាន៖

សូមស្វាគមន៍មកកាន់របាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់យើងខ្ញុំ!

ជាបឋម អនុញ្ញាតឱ្យយើងខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះអតិថិជន និយ័តករ ម្ចាស់ភាគហ៊ុន ពាណិជ្ជករ និងដៃគូទាំងអស់សម្រាប់ការគាំទ្រឥតឈប់ឈរចំពោះសកម្មភាពលើកកម្ពស់ការអភិវឌ្ឍសហគមន៍របស់យើងខ្ញុំ ក៏ដូចជាគាំទ្រនូវភាពរីកចម្រើនរបស់ធនាគារ វីង ។

យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិករបស់ធនាគារ វីង ភ្នាក់ងារធនាគារ វីង ភ្នាក់ងារវីង ម៉ាស៊ីន និងដៃគូអាជីវកម្មទាំងអស់ ដែលតែងតែគាំទ្រចក្ខុវិស័យរបស់យើងខ្ញុំក្នុងការប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាឱ្យមានភាពល្អប្រសើរឡើងជាលំដាប់។

យើងខ្ញុំសូមស្លៀកខិតខំកាន់ថ្លែងអំណរគុណជាអនេកក្នុងការចំពោះលោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកស្ថាបនា ធនាគារជាតិនៃកម្ពុជា ដែលជឿជាក់លើកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំ ព្រមទាំងគាំទ្របេសកកម្មរបស់យើងខ្ញុំក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

បើពុំមានការជឿទុកចិត្ត និងការចូលរួមចំណែកទាំងអស់នេះទេ ធនាគារ វីង ប្រាកដជាពុំអាចទទួលបាននូវសមិទ្ធផលជាច្រើនដូចសព្វថ្ងៃនេះឡើយ។

ការលើកកម្ពស់វឌ្ឍនភាពបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

នៅក្នុងឆ្នាំ ២០២៤ យើងខ្ញុំបានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីជួយគាំទ្រដល់សហគមន៍ ដែលនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាផងដែរ។ ការជំរុញសេដ្ឋកិច្ចឌីជីថលមិនគ្រាន់តែជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃចក្ខុវិស័យរួមគ្នាក្នុងការផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដើម្បីធ្វើឱ្យជីវភាពប្រចាំថ្ងៃ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើង។

កាលពីឆ្នាំមុន យើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចចក្ខុវិស័យរបស់យើងខ្ញុំ។





យើងខ្ញុំពិតជាសូមអរគុណជាអនេកចំពោះអគ្គនាយកដ្ឋានពន្ធដារដែលបានផ្តល់ការទុកចិត្តដល់ធនាគារ វីង និងអនុញ្ញាតនូវការប្រើប្រាស់ជំនាញរបស់យើងខ្ញុំនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីសម្រួលការបង់ពន្ធជូនអតិថិជន។ អគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាតឱ្យធនាគារ វីង ទទួលយកការបង់ពន្ធទាំងអស់ពីសាធារណជនទូទាំងប្រទេស ដោយមិនគិតកម្រៃបន្ថែមឡើយ ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធនានា។ គំនិតផ្តួចផ្តើមទាំងនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការជំរុញលទ្ធភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលប្រើប្រាស់។

លើសពីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ វីង សម្រាប់ប្រតិបត្តិការចំណូលសាធារណៈតាមរយៈប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក។ កិច្ចព្រមព្រៀងនេះបានពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកលើគំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការស្រាវជ្រាវនិងការអភិវឌ្ឍ ក៏ដូចជាការបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាឌីជីថល ដើម្បីកែលម្អផលិតភាពរបស់រោងចក្រ និងសហគ្រាសនានានៅក្នុងប្រទេសកម្ពុជា។ ការអនុវត្តវិធីទូទាត់បែបនេះ ពិតជាបានផ្តល់នូវភាពងាយស្រួលចំណេញពេលវេលា និងកាត់បន្ថយថ្លៃធ្វើដំណើរ ព្រមទាំងជំរុញបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត។



យើងខ្ញុំពិតមានកិត្តិយសជាពន់ពេកដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជម្រើសហិរញ្ញវត្ថុ និងកម្មវិធីដែលមានការប្រាក់ទាប ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដែលប្រជាជនកម្ពុជាបានជួបប្រឈមនៅពេលបំពេញការងារនៅក្រៅប្រទេស ទាំងក្នុងអំឡុងពេលរៀបចំចាកចេញពីប្រទេសកម្ពុជា និងក្នុងដំណាក់កាលដំបូងនៃការបំពេញការងារជាមួយបរិយាកាសរស់នៅថ្មីឆ្ងាយពីស្រុកកំណើត។ កិច្ចសហការនេះត្រូវបានធ្វើឡើងដោយមានការចូលរួមជាសក្ខីភាពក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយ ឯកឧត្តម ហេង ស្ទួន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ រូបខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយដែលអាចប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដើម្បីជួយគាំទ្រដល់ពលករចំណាកស្រុកកម្ពុជា ខណៈពេលដែលពួកគាត់កំពុងខិតខំប្រឹងប្រែងបំពេញការងារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ការរស់នៅឆ្ងាយពីគ្រួសារផ្ទះសំបែងមិនមែនជារឿងងាយស្រួលនោះទេ ហើយយើងខ្ញុំបានប្តេជ្ញាចិត្តថានឹងជួយសម្រួលដល់ដំណើរនៃការខិតខំបំពេញការងាររបស់ពួកគាត់។



ការពង្រឹងវឌ្ឍនភាពសហគមន៍

ខណៈពេលដែលយើងខ្ញុំបានព្យាយាមឆ្លើយតបយ៉ាងសកម្មទៅនឹងតម្រូវការសង្គម ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍តាមរយៈគំនិតផ្តួចផ្តើម និងកម្មវិធីផ្សេងៗជាច្រើនទៀតនោះ កិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមសាធារណៈរបស់យើងខ្ញុំបានពង្រីកខ្លួនលើសពីវិស័យហិរញ្ញវត្ថុទៅទៀត។

យើងខ្ញុំកំពុងបន្តធ្វើការយ៉ាងសកម្មជាមួយដៃគូផ្សេងៗ ដើម្បីបំពេញតាមតម្រូវការជាក់ស្តែងរបស់សហគមន៍តាមរយៈការបន្តគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរជាដើម។ លើសពីនេះ យើងខ្ញុំក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូផ្សេងទៀតជាច្រើនដើម្បីគាំទ្រភាពរីកចម្រើនក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ដើម្បីគាំទ្រដល់ការពង្រឹងសមត្ថភាពយុវជន យើងបានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា សំដៅលើកកម្ពស់ផ្នែកគំនិតសហគ្រិនតាមរយៈគម្រោងផ្សេងៗដូចជា៖ “វេទិកាអប់រំឌីជីថល” ដោយផ្តោតលើការពិភាក្សា និងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការអប់រំឌីជីថល។ យើងខ្ញុំក៏បានចូលរួមគាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជា៖ “យុវជន២១” និង “កម្មវិធីប្រកួតប្រជែងផែនការ អាជីវកម្ម” ចាប់តាំងពីឆ្នាំ ២០២១ និង ឆ្នាំ២០២២ បន្តរៀងៗទៅ។ កម្មវិធីទាំងនេះមានការចូលរួមពីយុវជនមកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងផែនការអាជីវកម្ម លើកកម្ពស់សហគ្រិនភាព ក៏ដូចជាចូលរួមដោះស្រាយតម្រូវការនៃកម្លាំងពលកម្ម ជំនាញដែលឆ្លើយតបទៅការវិវត្តដ៏ឆាប់រហ័សក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ។

យុវជននាពេលបច្ចុប្បន្នគឺជាធនធានដ៏សំខាន់ដែលធ្វើឱ្យអនាគតកាន់តែប្រសើរឡើង។ ការផ្តល់ឱ្យពួកគេនូវគន្លឹះ និងចំណេះដឹងដើម្បីកែច្នៃ និងអភិវឌ្ឍខ្លួនក្លាយជាសហគ្រិននោះ មិនគ្រាន់តែជាការវិនិយោគលើអនាគតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែផលវិជ្ជមានទាំងនោះក៏នាំមកនូវភាពរីកចម្រើនក្នុងសហគមន៍របស់យើងទាំងមូលផងដែរ។ យើងខ្ញុំបានធ្វើការជាមួយនឹងសហគ្រិនខ្មែរដើម្បីរៀបចំវិទ្យាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ២០២៤ ហើយក្នុងនោះផងដែរ ក៏មានកម្មវិធីដ៏មានសារៈសំខាន់ជាច្រើនទៀត ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា។ កម្មវិធីទាំងនោះរួមមាន៖ សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលជាវេទិកាសម្រាប់សហគ្រិន និងវិនិយោគិនស្វែងរកឱកាសសហការដែលផ្តល់ផលវិជ្ជមានទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ ក៏ដូចជាកម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យឆ្នាំ២០២៥ ដែលផ្តល់គាំទ្រដល់សិស្សឱ្យបញ្ចេញគំនិតអាជីវកម្មដែលមានភាពច្នៃប្រឌិតជាដើម ។

ការបរិច្ចាគឈាមគឺជាមធ្យោបាយដ៏សាមញ្ញ ប៉ុន្តែប្រកបទៅដោយអត្ថន័យដ៏ជ្រាលជ្រៅដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចជួយដល់សហគមន៍ក្នុងគ្រាបន្ទាន់បាន។ ក្នុងឱកាសគម្រប់ខួប ១៦ ឆ្នាំនៃធនាគារ វីង បុគ្គលិករបស់យើងខ្ញុំបានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា។ តំណក់ឈាមនីមួយៗតំណាងឱ្យពន្លឺនៃក្តីសង្ឃឹមសម្រាប់អាយុជីវិតរបស់មនុស្សម្នាក់ៗ។



យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ការស្វែងយល់ពីការវិវត្តនៃប្រព័ន្ធរូបវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា អាចបង្កើតឱ្យមានទស្សនៈប្រកបដោយមោទនភាព និងសុទិដ្ឋិនិយមនៅក្នុងចំណោមយុវជនកម្ពុជា។ មេរៀនពីអតីតកាលជាសញ្ញាប័ត្រយុវជនកំណត់ជាគោលដៅសំខាន់របស់ពួកគេ។ ធនាគារ វីង តាមរយៈសមាគមធនាគារនៅកម្ពុជា បានផ្តល់ការគាំទ្រដល់សិស្សានុសិស្សចំនួន ២.០០០ នាក់ មកពីវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីប្រវត្តិវិបល្លាសរបស់កម្ពុជានៅសារមន្ទីរសេដ្ឋកិច្ច និងរូបវិស័យ ព្រះស្រីព្យាសានវ័ន ឬហៅកាត់ ស.ស.វ។ សារមន្ទីរនេះបង្ហាញអំពីដំណើរវិវត្តន៍សេដ្ឋកិច្ច និងរូបវិស័យរបស់ប្រទេសកម្ពុជាជិត ២.០០០ ឆ្នាំ ដោយរាប់ចាប់ពីសម័យបុរាណដល់សម័យទំនើប។

ចាប់តាំងពីឆ្នាំ ២០២០ មក ធនាគារ វីង បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” ដើម្បីគាំទ្រដល់កំណើននៃការចាប់ផ្តើមធុរកិច្ចថ្មីនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះបានអនុញ្ញាតឱ្យធុរកិច្ចថ្មីចំនួន ៦៧ អាជីវកម្មអាចកែលម្អគំរូអាជីវកម្ម ចាប់យកសក្តានុពលទីផ្សារ និងពង្រីកប្រតិបត្តិការរបស់ពួកគេឱ្យបានកាន់តែរីកចម្រើន។ សហគ្រិនភាព និងនវានុវត្តន៍ គឺជាកត្តាជំរុញដ៏សំខាន់នៃអនាគតសេដ្ឋកិច្ចរបស់កម្ពុជា។ កិច្ចសហការរបស់យើងខ្ញុំជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” មិនគ្រាន់តែផ្តោតលើការផ្តល់ជំនួយមូលនិធិប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំពាក់បំប៉នដល់សហគ្រិននូវចំណេះដឹង ជំនាញ និងឱកាសដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យក្នុងទិដ្ឋភាពឌីជីថលដែលមានការប្រកួតប្រជែងផងដែរ។

នៅក្នុងខ្សែភាពយន្តចុងក្រោយបង្អស់របស់លោក ប៉ាន់ វិថី ដែលជាផលិតករភាពយន្តខ្មែរដ៏ល្បីល្បាញជាអន្តរជាតិ ភាពយន្តដែលមានចំណងជើងថា “ការណាត់ជួបជាមួយ ប៉ុល ពត” បាននាំទស្សនិកជនទៅកាន់ពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រ។ ដោយមានការច្របាច់បញ្ចូលគ្នានូវខ្សែភាពយន្តក្នុងបណ្តាសារជាមួយនឹងការនិទានរឿងប្រកបទៅដោយភាពច្បាស់លាស់ ខ្សែភាពយន្តនេះបានបរិយាយអំពីភាពភ័យខ្លាចក្នុងរបបខ្មែរក្រហម និងការចងចាំដ៏មានសារៈសំខាន់មួយចំនួន។ ធនាគារ វីង មានមោទនភាពដែលបានចូលរួមចំណែកជាមួយនឹងស្នាដៃដ៏ល្បីមួយនេះ។ ការយល់ដឹងពីអតីតកាលអាចឱ្យយើងត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ល្អប្រសើរ។

នេះគ្រាន់តែជាការបង្ហាញនូវគម្រោងមួយចំនួនដែលយើងខ្ញុំបាននឹងកំពុងគាំទ្រដល់ភាពរីកចម្រើននៅក្នុងសហគមន៍ប៉ុណ្ណោះ។ មានគម្រោងជាច្រើនទៀតត្រូវបានលើកយកមកបរិយាយនៅក្នុងរបាយការណ៍មួយនេះ។

នៅធនាគារ វីង យើងខ្ញុំប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្មារតីនៃសាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ យើងព្យាយាមធ្វើឱ្យមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងសហគមន៍ដែលយើងរស់នៅ។



ការទទួលស្គាល់សម្រាប់ការរួមចំណែកសង្គម

រូបខ្ញុំផ្ទាល់ពិតជាមានសេចក្តីសោមនស្សរីករាយដែលកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ក្នុងការគាំទ្រសហគមន៍នានាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ ទោះបីការទទួលស្គាល់ទាំងនេះមិនមែនជាគោលដៅចម្បងរបស់យើងខ្ញុំក៏ដោយ ប៉ុន្តែការណែនាំបានផ្តល់កម្លាំងចិត្តដ៏មានតម្លៃដល់ម្ចាស់ក្រុមការងាររបស់យើងខ្ញុំក្នុងការបន្តការងារដ៏មានតម្លៃសំដៅគាំទ្រដល់ប្រជាជនដែលត្រូវការជំនួយដ៏ចាំបាច់នេះ។ សកម្មភាពទាំងនេះក៏ជាកាតាលីករ បំផុសគំនិតដល់អ្នកដទៃទៀតធ្វើតាមគំរូរបស់យើងខ្ញុំផងដែរ។

នៅក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមលើកទី៦ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាយើងខ្ញុំទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរសម្រាប់ការប្តេជ្ញាចិត្ត និងផលវិជ្ជមានរបស់យើងខ្ញុំចំពោះសហគមន៍។ យើងខ្ញុំទទួលបានពានរង្វាន់ បរិយាបន្នដ៏ថ្លៃថ្លាសម្រាប់ភាពជាដៃគូប្រកបទៅដោយផលវិជ្ជមានរបស់យើងខ្ញុំជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” រយៈពេលច្រើនឆ្នាំមកនេះ ដែលជំរុញកំណើនធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០២០មក។ លើសពីនេះ យើងទទួលបានពានរង្វាន់លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កិច្ចសហការរបស់យើងខ្ញុំជាមួយអេប KotLuy ទៅលើគម្រោង “លុយ និងយុវជន” ដែលបានធ្វើឡើងចាប់ពី ខែតុលា ឆ្នាំ ២០២៤។ កម្មវិធីនេះបានបំប៉ននិស្សិតជាង ៥.០០០នាក់ មកពីសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងសាកលវិទ្យាល័យនានានៅក្នុងខេត្តចំនួន៨ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដើម្បីរៀបចំពួកគេឱ្យទទួលបានភាពជោគជ័យនៅក្នុងសេដ្ឋកិច្ចដ៏ថ្លៃថ្លាដែលកំពុងវិវត្តទៅមុខ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ដែលខិតខំបំពេញការងារជាច្រើនបន្ថែមពីលើការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនរបស់យើង។ ការខិតខំគាំទ្រ និងពង្រឹងសហគមន៍នេះគឺពិតជាគួរឱ្យសរសើរណាស់។

ការសម្តែងទៅអនាគត

ខណៈពេលដែលយើងខិតខំកែប្រែខ្លួនឱ្យក្លាយជាស្ថាប័នផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា យើងនៅតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់យើងខ្ញុំក្នុងការប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថលដើម្បីធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់សហគមន៍កាន់តែប្រសើរឡើង។ យើងប្តេជ្ញាថានឹងបន្តរួមដំណើរឆ្ពោះទៅមុខប្រកបដោយភាពរីកចម្រើនជាមួយសហគមន៍របស់យើង។

រូបខ្ញុំផ្ទាល់ក៏សូមសម្តែងនូវអំណរគុណជាអនេកចំពោះទំនុកចិត្តមិនដែលប្រែប្រួលរបស់អតិថិជនមកលើសេវាកម្ម ផលិតផល និងគំនិតផ្តួចផ្តើមនានារបស់ធនាគារ វីង។

សូមអរគុណដល់អតិថិជន និងដៃគូទាំងអស់របស់យើងខ្ញុំ ដែលបានចូលរួមជាផ្នែកនៃដំណើរឆ្ពោះទៅរកការកសាងអនាគតដ៏ឆ្លាតវៃរបស់យើងទាំងអស់គ្នា។

ដោយក្តីគោរពអស់ពីដួងចិត្ត!

អ្នកឧកញ៉ា គិត ម៉េង



សារពី អគ្គនាយក

ជូនចំពោះអតិថិជន និងសាធារណជនជាទីរាប់អាន៖

ឆ្នាំ ២០២៤ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់រូបខ្ញុំផ្ទាល់ ដែលទទួលបានកិត្តិយសក្នុងការដឹកនាំការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៃធនាគារ រីឯ ឱ្យរីកចម្រើនបន្ថែមទៀត។ ចាប់តាំងពីខ្ញុំបានចូលមកបំពេញតួនាទីនៅខែវិច្ឆិកា ឆ្នាំ ២០២៤ ខ្ញុំមានការគោរពសរសើរចំពោះការខិតខំប្រឹងប្រែងដ៏ស្វាហាប់នៃក្រុមការងាររបស់ធនាគារ រីឯ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល សំដៅលើកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងសហគមន៍ឱ្យមានភាពប្រសើរឡើងជាលំដាប់។

ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ក្នុងការគូសបញ្ជាក់ពីភាពជោគជ័យដ៏ត្រចះត្រចង់ ក៏ដូចជាបទពិសោធន៍ដ៏មានតម្លៃដែលក្រុមការងារសម្រេចបានក្នុងរយៈពេលជាង ៤ ឆ្នាំ ក្នុងនាមជាធនាគារពាណិជ្ជ និងរយៈពេល ១៦ ឆ្នាំ នៃការបម្រើសេវាហិរញ្ញវត្ថុឌីជីថលជូនប្រជាជនកម្ពុជា។

ទោះបីយើងនឹងឧបសគ្គខ្លះៗក្តី យើងខ្ញុំនៅតែទទួលបានជោគជ័យ តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយស្ថាប័នរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបែបថ្មី ដែលឆ្លើយតបយ៉ាងជាក់លាក់ទៅនឹងតម្រូវការរបស់អតិថិជន។

ស្លៀកក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិ នៃកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះស្រាយហិរញ្ញវត្ថុឌីជីថលឈានមុខគេរបស់យើង សំដៅរួមចំណែកការអភិវឌ្ឍសហគមន៍របស់យើងឱ្យរីកចម្រើននៅទូទាំងប្រទេសកម្ពុជា។

ទន្ទឹមនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមចែករំលែកនូវរដូវកាលក្នុងរយៈពេលដែលធនាគារ រីឯសម្រេចបាន ខណៈពេលដែលយើងខ្ញុំនៅតែបន្តរួមចំណែកធ្វើឱ្យអនាគតរបស់កម្ពុជាឆ្ពោះទៅមុខកាន់តែកាន់តែស្លាប។

ដំណើររីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ

ក្នុងឆ្នាំ ២០២៤ ធនាគារ រីឯ បានបន្តការរីកចម្រើនដ៏ខ្លាំងក្លានៅគ្រប់ផ្នែកទាំងអស់។

- ប្រាក់ចំណូលបានកើនឡើង ៧៣% ដោយសារតែប្រាក់បញ្ញើកើនឡើង ៦២% និងការផ្តល់ឥណទាននៅរក្សាបានកំណើនរឹងមាំ។
- ទ្រព្យសកម្មសរុបកើនឡើង ៥២% ដែលបានឆ្លុះបញ្ចាំងពីការគាំទ្រកាន់តែច្រើនឡើងរបស់អតិថិជន និងកំណើនតម្រូវការប្រើប្រាស់ឥណទានផងដែរ។
- ការផ្តល់ឥណទានទៅដល់អតិថិជនជាបុគ្គលបានកើនឡើង ២៦% ផងដែរ ដ្បិតថាអតិថិជនត្រូវការឥណទានដើម្បីយកទៅពង្រីកប្រតិបត្តិការអាជីវកម្ម។

ថ្នាលឌីជីថលរបស់ធនាគារ រីឯ ក៏ទទួលបានការគាំទ្រច្រើនផងដែរ ដោយមានអ្នកប្រើប្រាស់អេបធនាគារ រីឯ កើនឡើង ២៣% និងអ្នកប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសមកកម្ពុជាកើនឡើង ១៥% ដែលនេះបង្ហាញថាប្រជាជនកម្ពុជាកំពុងងាកមកប្រើប្រាស់សេវាធនាគារតាមទូរសព្ទដៃ និងការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែច្រើនឡើង។ សម្រាប់កំណើននេះក៏បានមកពីការកើនឡើង ២៦% នៃការប្រើប្រាស់សេវាបើកបៀវត្សរបស់ក្រុមហ៊ុនដៃគូជាច្រើនផងដែរ ដែលឆ្លុះបញ្ចាំងពីការរួមចំណែករបស់ធនាគារ រីឯ គាំទ្រក្រុមហ៊ុនអាជីវកម្មខ្នាតតូច និងមធ្យម ហើយធ្វើឱ្យការបើកប្រាក់ឈ្នួលមានលក្ខណៈស្តង់ដារជាងមុន ដែលជាកត្តាដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែជឿជាក់ក្នុងការសហការ ហើយទំនុកចិត្តដ៏រឹងមាំនេះ គឺជាកម្លាំងជំរុញឱ្យយើងរីកចម្រើនឆ្ពោះទៅមុខឥតឈប់ឈរ ក៏ដូចជាពង្រឹងការប្តេជ្ញាចិត្តបន្ថែមទៀតដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើងជាលំដាប់។



ការពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុ

ការប្តេជ្ញាចិត្តឥតឯកយបសំធនាគារ វីង ក្នុងការលើកកម្ពស់សេវាហិរញ្ញវត្ថុបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាច្រើនដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់វិស័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០២៤។

យើងបានពង្រីកវត្តមានយ៉ាងខ្លាំងក្លា តាមរយៈការបើកសាខាធនាគារថ្មីៗនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀតរួមមាន៖ សាខាធុរ្យវង្សនីបអ៊ីអេសប៊ីមានជ័យ សាខាខេត្តតាកែវ សាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តពោធិ៍សាត់ជាដើម។ បច្ចុប្បន្នធនាគារ វីង មានសាខាចំនួន ២៣ ទីតាំង ទូរម៉ាស៊ីន ATM និង CRM ចំនួន ៤២ កន្លែង ភ្នាក់ងារ វីងម៉ាស៊ីន ជាង ៨០ កន្លែង និងភ្នាក់ងារធនាគារ វីង មានជាង ១១.០០០ កន្លែង ទូទាំងប្រទេសកម្ពុជា។ ការពង្រីកខ្លួនជាបន្តបន្ទាប់ទាំងនេះបាននាំយកសេវាធនាគារកាន់តែទូលំទូលាយបម្រើជូនដល់សហគមន៍ ជាពិសេសតំបន់ដាច់ស្រយាល សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Japan Money Express Co. Ltd យើងបានផ្តល់នូវសេវាផ្ទេរប្រាក់អន្តរជាតិដ៏ទំនើប និងងាយស្រួលប្រើប្រាស់ទៅដល់ពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងប្រទេសជប៉ុនប្រមាណ ៣០.០០០ នាក់ ដោយធានាឱ្យមាននូវមធ្យោបាយផ្ទេរប្រាក់លឿនរហ័ស សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើត។

នវានុវត្តន៍នាំមកនូវដំណោះស្រាយហិរញ្ញវត្ថុថ្មីៗ

ដោយទទួលបានទំនុកចិត្តយ៉ាងពេញទំហឹងពីដៃគូអន្តរជាតិជាច្រើន ធនាគារ វីង បានដាក់ចេញនូវផលិតផលថ្មីៗនៅក្នុងទីផ្សារ ដែលផ្តល់ជូនប្រជាពលរដ្ឋសុវត្ថិភាព និងភាពងាយស្រួលទៅអ្នកប្រើប្រាស់។ ផលិតផលទាំងនេះរួមមាន៖ វិសាមីនហ្វីនីតក្រេឌីតកាត និងម៉ាស៊ីនកាត វ៉នកាត។

ការសន្សំមានសារៈសំខាន់ណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ជាពិសេសអាចជួយដោះស្រាយពេលមានតម្រូវការបន្ទាន់។ ជាក់ស្តែងក្នុងឆ្នាំ ២០២៤ យើងបានដាក់ឱ្យប្រើប្រាស់គណនីសន្សំដើម្បីគោលដៅដែលជួយឱ្យអតិថិជនសម្រេចគោលដៅហិរញ្ញវត្ថុជាមួយគណនីសន្សំដែលទទួលបានអត្រាការប្រាក់ខ្ពស់។

ដើម្បីបង្កើនភាពងាយស្រួលក្នុងការរៀបចំផែនការហិរញ្ញវត្ថុជូនអតិថិជន យើងបានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនព្រូជិនសលកម្ពុជា ដើម្បីបង្កើនវិសាលភាពផលិតផលធានារ៉ាប់រងអាយុជីវិត និងការពារ ហិរញ្ញវត្ថុកាន់តែងាយស្រួលប្រើប្រាស់ទៅដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

ការរក្សាឱ្យបាននូវខ្ពត្តាមុខភាពឌីជីថល

ទន្ទឹមគ្នានេះ ធនាគារ វីង ក៏ទទួលបានវិញ្ញាបនបត្រស្តីពីបទដ្ឋានសុវត្ថិភាពទិន្នន័យឧស្សាហកម្មបណ្តាញទូទាត់ ឬហៅកាត់ថា PCI DSS ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា គឺទាំងនៅក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ។ ដើម្បីទទួលបាននូវវិញ្ញាបនបត្រកំណែកម្រិតខ្ពស់ ៤.០ នេះ យើងបានខិតខំពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងផ្សេងៗដែលអាចកើតឡើង ស្របពេលដែលកំពុងស្វែងរកនូវដំណោះស្រាយទំនើបៗដើម្បីបន្សាបហានិភ័យទាំងឡាយ។ ការប្តេជ្ញាចិត្តចំពោះខ្ពត្តាមុខភាពឌីជីថលបានធ្វើឱ្យធនាគារ វីង ក្លាយជាអ្នកដឹកនាំមួយក្នុងវិស័យធនាគាររបស់កម្ពុជា ហើយបានក្រៀមខ្លួនដឹកនាំការអភិវឌ្ឍឌីជីថលនិងផ្តល់ដំណោះស្រាយកម្រិតថ្មីៗបំផុតដល់អតិថិជនដែលគិតអំពីបច្ចេកវិទ្យាជាគោល។



ការទទួលស្គាល់ជំនួញការប្រឹងប្រែង

ថ្នាលឌីជីថល Wingagri ដែលជាផ្នែកមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីធនាគារ រីង ត្រូវបានទទួលស្គាល់ជា “ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាលើកទី ១០ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះបង្ហាញពីភាពឈានមុខគេរបស់យើងក្នុងបរិបទឌីជីថលរបស់កម្ពុជា។ ថ្នាលឌីជីថល Wingagri បានដោះស្រាយនូវបញ្ហាប្រឈមរបស់កសិករជាច្រើនដូចជា៖ ការជ្រៀតចូលទីផ្សារនៅមានកម្រិត ការផ្តល់ហិរញ្ញប្បទានមានកម្រិត និងកង្វះនូវឧបករណ៍ឌីជីថលជាដើម។ ការណ៍នេះបានជំរុញនូវទំនើបកម្មបច្ចេកវិទ្យា ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងការជ្រៀតចូលទីផ្សារដោយផ្ទាល់ដើម្បីការអភិវឌ្ឍកសិកម្មទៅជាកម្លាំងឌីជីថលប្រកបដោយនិរន្តរភាព ការពង្រីកទីផ្សារ និងប្រសិទ្ធភាពនៃតម្លៃ។

ឆ្ពោះទៅអនាគតដោយភាពជឿជាក់

ស្របពេលដែលយើងខ្ញុំត្រៀមបើកទំព័រថ្មីសម្រាប់ឆ្នាំ ២០២៥ និងដំណើរឆ្ពោះទៅអនាគត ធនាគារ រីង នៅតែបន្តប្តេជ្ញាចិត្តនាំមុខគេក្នុងការជំរុញបរិបទឌីជីថល ការបង្កើតផលិតផលហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតថ្មីៗ ជំរុញបរិយាបន្នហិរញ្ញវត្ថុ លើកកម្ពស់បទពិសោធន៍អតិថិជន ជំរុញកំណើនចីរភាព ការវិនិយោគលើការអភិវឌ្ឍសមត្ថភាពធនធានមនុស្សកម្រិតអន្តរជាតិ ជំរុញការអភិវឌ្ឍក្នុងសហគមន៍ និងការបង្កើតភាពដៃគូនៅទូទាំងពិភពលោកដើម្បីនាំយកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើបសម្រាប់ទីផ្សារប្រទេសកម្ពុជា។

ក្នុងអវសាននៃកថាបរិច្ឆេទនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ក្រុមការងារ និងភាគទុនិករបស់យើងទាំងអស់ដែលផ្តល់នូវទឹកចិត្តតត់ដាក់។ យើងខ្ញុំនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការបម្រើអតិថិជនរបស់យើងដោយសុចរិតតម្លាភាព និងនវានុវត្តន៍។

សូមអរគុណដែលបានជ្រើសរើសធនាគារ រីង ជាដៃគូហិរញ្ញវត្ថុរបស់លោកអ្នក។

យើងឆ្ពោះទៅមុខជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលពោរពេញដោយឱកាសថ្មីៗ និងភាពរុងរឿងដ៏ត្រចះត្រចង់។

ដោយក្តីគោរព!

បណ្ឌិត ស៊ីមីត្រូ កូលេកកូ
អគ្គនាយកធនាគារ រីង

ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ

ចក្ខុវិស័យ

ផ្តល់នូវដំណោះស្រាយឌីជីថលដែលមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា ដើម្បីជួយឱ្យការរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង។



បេសកកម្ម

អតិថិជនជាអាទិភាព៖

ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ជូនសេវាកម្ម ឬផលិតផល ដែលស័ក្តិសមបំផុត និងផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានទាន់ពេលវេលា។

ឆ្ពោះលើការអភិវឌ្ឍសហគមន៍៖

ផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់តាមរយៈអេប ធនាគារ វីង ដែលរួមបញ្ចូលនូវសេវាហិរញ្ញវត្ថុ និងកាត់បន្ថយវិសមភាពក្នុងសង្គម។

បុគ្គលិកជាសសរស្តម្ភ៖

បង្កើតឱ្យមាននូវបរិយាកាសការងារល្អ ដែលអាចធ្វើឱ្យបុគ្គលិកទទួលបានភាពងាយស្រួល ក្នុងការឈានទៅសម្រេចបាននូវអាជីពការងារដែលពួកគេពេញចិត្ត តាមរយៈការអនុវត្តជាក់ស្តែង ដែលបង្ហាញពីគុណតម្លៃរបស់យើង។

ផ្តល់គុណតម្លៃដល់ភាគុនិក៖

បង្កើតនូវស្តង់ដារអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ ដែលការពារ និងធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ របស់ភាគុនិក ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវគោលដៅអាជីវកម្មរយៈពេលខ្លី និងវែង។



គុណតម្លៃ

✧ ជ័យជម្នះ៖

“ខ្ញុំធ្វើបាន” ខ្ញុំអាចធ្វើការងារដែលអ្នកដទៃគិតថា មិនអាចទៅរួច ក្លាយជាការងារដែលអាចធ្វើទៅរួច។

✧ បង្រៀន ឬណែនាំ៖

រៀន អភិវឌ្ឍ និងចែករំលែកទៅកាន់បុគ្គលិកដទៃ។

✧ ល្អឥតខ្ចោះ៖

ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត។

✧ ច្នៃប្រឌិត៖

ធ្វើឱ្យបរិយាកាសការងារ កាន់តែងាយស្រួល និងមានការអភិវឌ្ឍជាប់ជានិច្ច។

✧ រីកចម្រើន៖

រិះរកវិធីសាស្ត្រថ្មីៗដើម្បី អភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរជាងម្សិលមិញ។

✧ គោរព៖

មានក្រមសីលធម៌ និងមានការគោរពគ្នាទៅវិញទៅមក។

ក្រឡេកមកមើល ធនាគារ វីង

ធនាគារ វីង (ខេមបូឌា) ម.ក. គឺជាធនាគារឌីជីថលដែលរីកចម្រើនដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា ដោយបានផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពី ដំណើរការនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០០៨ មក ធនាគារ វីង បានខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បី បំពេញតម្រូវការសេវាហិរញ្ញវត្ថុទៅដល់សហគមន៍។

សព្វថ្ងៃនេះ ធនាគារ វីង ផ្តល់សេវាកម្មហិរញ្ញវត្ថុជាច្រើនរួមមាន៖ កម្ចី ប្រាក់បញ្ញើ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ទឹកភ្លើង និងបង់ធានារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្ស បញ្ចូលលុយទូរសព្ទ គណនីសន្សំដើម្បីគោលដៅ សេវាធានារ៉ាប់រង (ប៊ែនកាស្តរ៉េន) និងកម្ចីឌីជីថលជាដើម។ សេវាកម្មហិរញ្ញវត្ថុ ទាំងនេះ បម្រើប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល ចាប់ពីក្រុមហ៊ុនផលិតកម្មធំៗ រហូតដល់កសិករ ជនបទ ដែលជាផ្ទាំងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សម្រាប់ក្រុមហ៊ុនសាជីវកម្ម ធនាគារ វីង ផ្តល់សេវាបើកប្រាក់បៀវត្ស និងការបើកផ្តល់ប្រាក់សម្រាប់ ក្រុមហ៊ុនទាំងខ្នាតតូច និងខ្នាតធំ។ សេវាកម្មទាំងនេះអាចឱ្យម្ចាស់អាជីវកម្មបង្កើនល្បឿនការទូទាត់ លើក កម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ និងសន្សំសំចៃថ្លៃដើម។ សេវាបើកប្រាក់បៀវត្សឌីជីថលរបស់ធនាគារ វីង ផ្តល់ជូននូវដំណើរការបើកប្រាក់បៀវត្សយ៉ាងរលូនតាមរយៈ iBanking ដោយឥតគិតថ្លៃសេវាបន្ថែមនោះ ឡើយ។ មានជាង ៦០០ស្ថាប័នដែលរួមទាំងសហគ្រាសខ្នាតតូច រោងចក្រ អាជីវកម្មខ្នាតធំ និងស្ថាប័ន រដ្ឋាភិបាល សុទ្ធសឹងតែទទួលបានអត្ថប្រយោជន៍ពីសេវាកម្មទាំងនេះ។ ជាមួយគ្នានេះ និយោជិតក៏អាច ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរដូចជា៖ ការស្នើកម្ចីឌីជីថលឆាប់រហ័សដោយមិនទាមទារទ្រព្យ បញ្ចាំ ការបើកគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាចស្នើកាតឥណទាន វីងវីសា និងកាត ឥណពន្ធ វីងវីសា ដោយឥតគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូងទៀតផង។



សេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ រីង អនុញ្ញាតឱ្យអតិថិជនផ្ទេរ និងទទួលប្រាក់រវាងប្រទេសកម្ពុជា និងធនាគារដៃគូនៅទូទាំង១៩៥ ប្រទេស និងតំបន់លើពិភពលោក។ សេវាកម្មនេះជួយសម្រួលដល់អតិថិជនអាចផ្ញើ ឬទទួលប្រាក់យ៉ាងងាយស្រួល ហើយមានសុវត្ថិភាពគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយប្រើអេប ធនាគារ រីង ឬភ្នាក់ងារធនាគារ រីង ដែលនៅជិតបំផុត។

បន្ថែមពីលើសេវាទូទាត់សម្រាប់អាជីវកម្មលក់រាយតាមរយៈ WingPay ធនាគារ រីង ក៏បានដាក់ឱ្យដំណើរការថ្នាលឌីជីថល Wingmall និងWingmarket ដែលជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកមានគោលដៅជួយជំរុញកំណើនអាជីវកម្ម B2C និង B2B នៅក្នុងប្រទេសកម្ពុជា។ ធនាគារ រីង ក៏បានជួយគាំទ្រដល់សហគមន៍កសិកម្មក្នុងប្រទេសកម្ពុជាតាមរយៈថ្នាលឌីជីថល Wingagri ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏មានភាពច្នៃប្រឌិតមួយសម្រាប់គាំទ្រការរីកចម្រើនក្នុងវិស័យនេះ។ មានប្រមាណ ១៧០.០០០ អាជីវកម្មបានពឹងផ្អែកលើសេវាទូទាត់លក់រាយរបស់ធនាគារ រីង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការប្រចាំថ្ងៃ។

ការប្តេជ្ញាចិត្តរបស់ធនាគារ រីង ចំពោះការច្នៃប្រឌិតត្រូវបានបង្ហាញតាមរយៈការដាក់ឱ្យដំណើរការបណ្តុះបណ្តាលពន្ធម៉ាស៊ីវកាត ក្នុងឆ្នាំ២០២២ ជាកាតគ្មានលេខដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ផលិតចេញពីសារធាតុងាយរលាយមិនប៉ះពាល់ដល់បរិស្ថាន។ បន្ទាប់មកក៏បានដាក់ឱ្យដំណើរការនូវវិស្វកម្មកាតគ្មានលេខក្នុងឆ្នាំ ២០២៣។ នៅឆ្នាំ ២០២៤ វិស្វកម្មកាតគ្មានលេខរបស់ធនាគារ រីង ក៏ត្រូវបានដាក់ដំណើរការជាផ្លូវការដោយផ្តល់ជូនម្ចាស់បណ្តាញបទពិសោធន៍ហិរញ្ញវត្ថុដល់ដាច់ថ្នាក់ពិភពលោកមួយ ហើយបន្ទាប់មកទៀតម៉ាស៊ីវកាត រ៉នកាត ធនាគារ រីង ដែលមានមុខងារពីររួមបញ្ចូលគ្នា ដោយអតិថិជនអាចប្រើប្រាស់មុខងារឥណទាន និងឥណពន្ធនៅក្នុងកាតតែមួយ ក៏បានដាក់ឱ្យដំណើរការផងដែរ។

ដោយសារតែការផ្តោតលើភាពច្នៃប្រឌិតរបស់ធនាគារ រីង ព្រមទាំងភាពជាដៃគូជាមួយក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មដូចជា៖ Mastercard, Western Union, Visa, Alipay, WeChat Pay, MoneyGram, GME Remittance, Huawei, Oracle, Ria, Prudential, Japan Money Express, និងក្រុមហ៊ុន UnionPay International ជាដើមនោះ ធនាគារ រីង បង្កើតបាននូវដំណោះស្រាយឌីជីថលដែលសាមញ្ញ ហើយងាយស្រួលប្រើប្រាស់សម្រាប់អតិថិជនទាំងអស់។

សព្វថ្ងៃនេះ ធនាគារ រីង កំពុងផ្តល់សេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសយ៉ាងទូលំទូលាយតាមរយៈភ្នាក់ងារធនាគារ រីង ដែលគ្រប់ដណ្តប់គ្រប់ឃុំ ស្រុក, អេប ធនាគារ រីង ដែលមានមុខងារងាយស្រួលប្រើប្រាស់ ហើយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ ប្រភេទ, ធនាគារ រីង ជិត ៣០ សាខា រួមជាមួយភ្នាក់ងាររីង ម៉ាស៊ីវ ដែលមានជិត ១០០ ទីតាំង។ អតិថិជនអាចដកប្រាក់នៅគ្រប់ទីតាំងរបស់ រីង ដោយមិនគិតថ្លៃសេវាឡើយ សូម្បីតែនៅក្នុងភូមិដាច់ស្រយាលក៏ដោយ។

ជាសក្ខីភាពនៃការប្តេជ្ញាចិត្តការពារអតិថិជនរបស់ខ្លួន ធនាគារ រីង បានទទួលវិញ្ញាបនបត្រស្តីពីបទដ្ឋានសុវត្ថិភាពនិងនិយមន័យឧស្សាហកម្មបណ្តុះទូទាត់ ឬហៅកាត់ថា PCI DSS ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នានៅឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤។ វិញ្ញាបនបត្រថ្មីនេះគឺធនាគារ រីង ត្រូវបានទទួលស្គាល់ពីអនុលោមភាពសន្តិសុខបច្ចេកវិទ្យាជំនាន់ទី៤ ចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាគំរាមកំហែង និងបញ្ហាបច្ចេកវិទ្យាផ្សេងៗ ដោយប្រើប្រាស់នូវវិធីសាស្ត្រថ្មីៗប្រកបដោយភាពច្នៃប្រឌិតក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងថ្មីៗទាំងនេះ។

ធនាគារ រីង បានតាំងចិត្តយ៉ាងមុតមាំក្នុងការជំរុញវិបាកនូវឌីជីថល យេនឌ័រ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដោយធានាថាប្រជាជនកម្ពុជាគ្រប់រូបអាចធ្វើប្រតិបត្តិការតាមឌីជីថលប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។



ភាពជាដៃគូ យុទ្ធសាស្ត្រ

រួមគ្នាដើម្បីភាពជោគជ័យ

ក្នុងឆ្នាំ ២០២៤ ធនាគារ វីង បានបង្កើតកិច្ចសហការជាមួយដៃគូសំខាន់ៗនៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការទាំងនេះបង្កើតបាននូវដំណោះស្រាយធនាគារតាមប្រព័ន្ធឌីជីថលកាន់តែទូលំទូលាយ សំដៅលើកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុ លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុមានភាពបត់បែនកាន់តែច្រើនឡើង ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀតទៅដល់សហគមន៍ដែលខ្វះខាត។ តាមរយៈការប្រជាប្រិយភាពបញ្ចូលគ្នានូវបច្ចេកវិទ្យាឌីជីថលទៅក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន វិធីសាស្ត្រដ៏មានភាពច្នៃប្រឌិតរបស់ធនាគារ វីង បានគាំទ្រដល់ការរីកចម្រើនសហគមន៍ប្រកបដោយនិរន្តរភាព ដែលជំរុញដោយប្រព័ន្ធហិរញ្ញវត្ថុមួយដែលមានសុវត្ថិភាព និងប្រកបដោយបរិយាបន្ន។

ភាពជាដៃគូរវាងស្ថាប័នរដ្ឋ-ឯកជនដើម្បីជំរុញនវានុវត្តន៍ឌីជីថល

ធនាគារ វីង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់មួយដើម្បីសហការលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងជំរុញការអភិវឌ្ឍនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុស្របតាមគោលនយោបាយ យុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាននៅកម្ពុជា។ បន្ថែមលើនេះ ភាពជាដៃគូនៃភាគីទាំងពីរ គឺជាសក្ខីភាពនៃកិច្ចសហការដ៏មានសារៈសំខាន់រវាងស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការរស់នៅឱ្យកាន់តែមានភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការជំរុញសេដ្ឋកិច្ចឌីជីថល គឺមិនត្រឹមតែជាការវិនិយោគលើបច្ចេកវិទ្យាប៉ុណ្ណោះទេ តែនេះក៏ជាការឈានទៅរកចក្ខុវិស័យរួមគ្នាដើម្បីផ្តល់នូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលធ្វើឱ្យជីវិតប្រចាំថ្ងៃ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាកាន់តែងាយស្រួល។

ផ្តល់ដំណោះស្រាយទីផ្សារឌីជីថល និងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់កសិករ

ធនាគារ វីង, ផ្សារពាណិជ្ជកម្មអនឡាញ WingCommerce, ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីផ ឡុបមិន និងស៊ីបឆ្លាយ ឯ.ក (CSDS) និងគម្រោងហាវែស III បានសហការលើគំនិតផ្តួចផ្តើមរួមគ្នាមួយដើម្បីជួយទៅដល់ កសិករឱ្យទទួលបានដំណោះស្រាយឌីជីថលកាន់តែទូលំទូលាយ និងងាយស្រួលប្រើប្រាស់។ កិច្ចសហការនេះផ្តល់ការគាំទ្រដល់សហគមន៍កសិករនូវដំណោះស្រាយប្រើប្រាស់ទីផ្សារពាណិជ្ជកម្មអនឡាញដូចជាថ្នាលឌីជីថល Wingagri ជាដើមដើម្បីបង្កើនការលក់ផលិតផលកសិកម្ម ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុមួយដែលមានភាពបត់បែនពីធនាគារ វីង។ តាមរយៈការបង្កើនប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការតភ្ជាប់ផលិតផលទៅក្នុងទីផ្សារ គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍មូលដ្ឋាន ដែលសំដៅជំរុញវឌ្ឍនភាព និងចីរភាពសម្រាប់វិស័យកសិកម្មនៅកម្ពុជា។



ការពង្រឹងការគាំពារផ្នែកហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា

ធនាគារ វីង និងក្រុមហ៊ុនព្រូជីនសលកម្ពុជា បានបង្កើតកិច្ចសហការដៃគូអាជីវកម្ម បើកកាស៊ីណូ ដែលគាំទ្រដោយ និយ័តករធានារ៉ាប់រងនៃកម្ពុជា និងធនាគារជាតិ នៃកម្ពុជា។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងគោលបំណងបង្កើន វិសាលភាពក្នុងការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាសេវាការពារហិរញ្ញវត្ថុដោយប្រើប្រាស់ចំណុចខ្លាំងនៃស្ថាប័ន ទាំងពីរក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុឱ្យបានកាន់តែទូលំទូលាយ នៅក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការទិញផលិតផលរបស់ក្រុមហ៊ុនព្រូជីនសល ដោយផ្ទាល់នៅតាមទីតាំងសាខា ធនាគារ វីង ដែលបានអនុម័តនៅទូទាំងប្រទេសកម្ពុជា ហើយថែមទាំងមានបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈដើម្បីជួយ សម្របសម្រួលរាល់តម្រូវការសេវាហិរញ្ញវត្ថុជូនទៅដល់អតិថិជន។ ភាពជាដៃគូនេះគឺជារបៀបវារៈការប្តេជ្ញាចិត្តរួមគ្នាដោយ នាំមកនូវអនាគតកាលដ៏ត្រចះត្រចង់តាមរយៈការផ្តល់ជូននូវស្ថិរភាពហិរញ្ញវត្ថុទៅដល់គ្រប់គ្រួសារកម្ពុជា។

ការជំរុញផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា

ធនាគារ វីង, ផ្សារពាណិជ្ជកម្មអន្តរជាតិ WingCommerce, ក្រុមហ៊ុនអេមរុ វ៉ាយស៍ និងក្រុមហ៊ុន សាជីវកម្មសហគមន៍ កសិកម្ម កម្ពុជា បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ផលិតកម្មកសិកម្ម ក៏ដូចជាផលិតកម្មស្រូវអង្ករ និង ជំរុញកសិកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ សហគមន៍កសិករដែលជាសមាជិករបស់ ក្រុមហ៊ុនអេមរុ វ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្ម អាចប្រើប្រាស់ថ្នាលឌីជីថល Wingagri របស់ WingCommerce ដែលជាទីផ្សារពាណិជ្ជកម្មអន្តរជាតិដោយផ្ដោតលើផលិតផលកសិកម្ម ដើម្បីពង្រីកសក្តានុពល ទីផ្សារឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំងអាចស្នើសុំធានារ៉ាប់រងធនាគារ វីង រហូតដល់ ១០០ លានរៀល ដោយមិនចាំបាច់មានទ្រព្យបញ្ជីនៅឡើយ។ គំនិតផ្តួចផ្តើមរួមគ្នានេះ បង្ហាញពីការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកការ លើកកម្ពស់វិស័យកសិកម្មរបស់ប្រទេសកម្ពុជា តាមរយៈការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយ ហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ដែលគាំទ្រដល់កំណើននិរន្តរភាព ក៏ដូចជាការធ្វើកសិកម្មស្រូវអង្ករដែលមានទិន្នផលខ្ពស់ នៅគ្រប់ខ្សែច្រវាក់តម្លៃ។



ជួយសម្រួលការទូទាត់ពន្ធគ្រប់ប្រភេទនៅទូទាំងប្រទេស

អគ្គនាយកដ្ឋានពន្ធដារបានផ្តល់សិទ្ធិអនុញ្ញាតទៅដល់ធនាគារ រីឯ ដើម្បីទទួលការទូទាត់បង់ពន្ធពីសាធារណជន ដើម្បីផ្តល់នូវភាពងាយស្រួលទៅដល់សាធារណជន ទូទៅ និងស្ថាប័ននៅទូទាំងប្រទេសកម្ពុជា។ ភាពជាដៃគូនេះ ជួយសម្រួលដំណើរការបង់ពន្ធកាន់តែងាយស្រួល ដោយអនុញ្ញាតឱ្យសាធារណជនអាចបំពេញ កាតព្វកិច្ចបង់ពន្ធនៅគ្រប់សាខាធនាគារ រីឯ ទាំងអស់ទូទាំងប្រទេសកម្ពុជាដោយមិនមានការយកកម្រៃសេវាបន្ថែមនោះឡើយ។ កិច្ចសហការនេះ ក៏មាន គោលបំណងជួយទៅដល់រូបវន្តបុគ្គលដែលត្រូវការទូទាត់បង់ពន្ធ ហើយត្រូវធ្វើដំណើរឆ្ងាយទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដោយជំនួសមកវិញជាមួយជម្រើសដ៏ ងាយស្រួលក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។



ការផ្ទេរប្រាក់ពីជប៉ុនមកកម្ពុជាកាន់តែងាយស្រួល

ធនាគារ រីឯ និងក្រុមហ៊ុន Japan Money Express បានចាប់ដៃសហការដើម្បីជួយសម្រួលដល់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ជាមួយសេវាផ្ទេរប្រាក់ដោយសុវត្ថិភាពមកកាន់ក្រុមគ្រួសារនៅ ប្រទេសកំណើត។ កិច្ចសហការនេះផ្តល់ជូននូវជម្រើសផ្ទេរប្រាក់ដែលអាចទុកចិត្តបាន មានសុវត្ថិភាព និងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាផ្ទេរប្រាក់ដែលរកបានដល់បាវរបស់ពួកគេដើម្បីជួយផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើត។ លើសពីការលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ភាពជាដៃគូនេះក៏នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកំណើនបរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែប្រសើរផងដែរ ហើយការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញា ចិត្តរួមគ្នានៃស្ថាប័នទាំងពីរដើម្បីនាំមកនូវវាទុរត្តិ និងការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែប្រសើរឡើង។



ហិរញ្ញប្បទានគម្រោងទឹកស្អាត និងអនាម័យ ដើម្បីសុខុមាលភាពសហគមន៍

ធនាគារ វីង និងគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានចាប់ដៃសហការដើម្បីរួមគ្នាបង្កើតផលវិជ្ជមានចំពោះសុខុមាលភាពសហគមន៍ក្រីក្រនៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទឹកប្រាក់ ១ លានដុល្លារអាមេរិក។ ការផ្តល់ហិរញ្ញប្បទានរបស់ធនាគារ វីង គឺជួយគាំទ្រលើការអនុវត្តគម្រោងឥណទានទឹកស្អាត និងអនាម័យរបស់គ្រឹះស្ថាន ខេមា ដែលជំរុញនូវការប្រើប្រាស់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអនាម័យ ដែលស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការលើកកម្ពស់សុខុមាលភាពពលរដ្ឋក្នុងសហគមន៍។ គំនិតផ្តួចផ្តើមនេះជួយទៅដល់សហគមន៍ ក្នុងការជួសជុល ឬសង់បង្គន់, អាងស្តុកទឹក, តបណ្តាញទឹកស្អាត, ជីកអណ្តូងទឹក, ទិញឧបករណ៍ចម្រោះទឹក, ស៊ីនេទឹក, និងម៉ាស៊ីនបូមទឹកប្រើប្រាស់នៅក្នុងគេហដ្ឋានជាដើម។ បន្ថែមពីលើនេះទៀត ភាពជាដៃគូនេះបង្ហាញពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុសំដៅជំរុញការអភិវឌ្ឍសង្គម ក៏ដូចជាលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។



ឆ្ពោះទៅអនាគតបរិស្ថានស្អាតជាមួយយានយន្តអគ្គិសនី

ធនាគារ វីង បានចាប់ដៃសហការជាមួយក្រុមហ៊ុន មេគង្គ អ៊ីវី ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការផ្តល់ឥណទានដែលងាយស្រួលប្រើប្រាស់។ តាមរយៈកិច្ចសហការនេះ អតិថិជនអាចស្នើសុំឥណទានទោចក្រយានយន្តពីធនាគារ វីង ដើម្បីទិញម៉ូតូអគ្គិសនីថេលដី ពីក្រុមហ៊ុនមេគង្គ អ៊ីវី យ៉ាងងាយស្រួល។ ធនាគារ វីង ផ្តល់ប្រាក់កម្ចីរហូតដល់ ៥.០០០ ដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ ជាមួយនឹងអត្រាការប្រាក់សមរម្យ និងដំណើរការអនុម័តមានភាពលឿនរហ័ស ហើយមិនចាំបាច់មានទ្រព្យបញ្ចាំ ឬអ្នកធានានោះឡើយ។ អតិថិជនអាចស្នើសុំកម្ចីរនេះបានយ៉ាងងាយស្រួលនៅគ្រប់សាខាធនាគារ វីង ឬនៅគ្រប់ភ្នាក់ងារ វីង ម៉ាស៊ីនទាំងអស់។ ជាមួយគ្នានេះ តំណាងចែកចាយម៉ូតូអគ្គិសនីថេលដី ពីក្រុមហ៊ុនមេគង្គ អ៊ីវី ក៏អាចទទួលបានអត្ថប្រយោជន៍ពីកម្ចីររហ័សដោយគ្មានទ្រព្យបញ្ចាំតាមរយៈថ្នាលទីផ្សារឌីជីថល Wingmarket ដែលជាការផ្តល់នូវលទ្ធភាពក្នុងការទទួលបានដើមទុនបន្ថែមដើម្បីពង្រីកដំណើរការអាជីវកម្ម។ កិច្ចសហការនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើការគាំទ្រមធ្យោបាយនៃការធ្វើដំណើរដែលផ្តល់ផលល្អសម្រាប់បរិស្ថាន ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្នដើម្បីបរិស្ថានបៃតងនៅក្នុងប្រទេសកម្ពុជា។



លើកកម្ពស់ពលការនីចំណាកស្រុកតាមរយៈសេវាផ្ទេរប្រាក់សុវត្ថិភាព

អង្គការអន្តរជាតិមិនរកប្រាក់ចំណេញ Women's World Banking និងធនាគារ រីង បានរួមគ្នាលើគម្រោងស្រាវជ្រាវ និងស្ទង់មតិមួយ ដោយផ្ដោតលើការផ្តល់ដំណោះស្រាយការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលដែលចំណាយថ្លៃសេវាទាប និងមានប្រសិទ្ធភាពទៅដល់ពលការនីចំណាកស្រុក។ កិច្ចសហការនេះសម្រេចបានជាលទ្ធផលដោយផ្តល់នូវដំណោះស្រាយមួយក្នុងការជួយសម្រួលដំណើរការផ្ទេរប្រាក់ងាយស្រួល ហើយថែមទាំងលើកកម្ពស់ដល់ពលការនីទាំងនោះជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន។ ការស្រាវជ្រាវនេះបានបង្ហាញថាពលការនីខ្មែរប្រហែលកន្លះលាននាក់នៅក្នុងប្រទេសថៃត្រូវការសេវាផ្ទេរប្រាក់ដែលអាចទុកចិត្ត លឿនរហ័ស ដែលប្រាកដថាប្រាក់ដែលរកបានដោយលំបាករបស់ពួកគេត្រូវបានផ្ញើទៅដល់គ្រួសារនៅស្រុកកំណើតដោយសុវត្ថិភាព។ ការណ៍នេះ នឹងជួយឱ្យទំនាក់ទំនងគ្រួសារកាន់តែរឹងមាំ ក៏ដូចជាលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុទោះរស់នៅឆ្ងាយពីប្រទេសកំណើតក្តី។



ធនាគារ រីង ផ្តល់កញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃទៅដល់និយោជិតនៅកម្ពុជា

ធនាគារ រីង បានចាប់ដៃសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្មែរតូចកម្ពុជា “ខេមប្លែហ្វ” ដោយផ្តល់កញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃទៅដល់និយោជិតទាំងអស់ដែលបើកបៀវត្សប្រចាំខែតាមរយៈធនាគារ រីង។ ផ្តល់ជូនក្រោមផលិតផល “Simple One” របស់ក្រុមហ៊ុន ខេមប្លែហ្វ កញ្ចប់ធានារ៉ាប់រងនេះ ត្រូវផ្តល់សំណងដល់ទៅ ១.០០០ ដុល្លារអាមេរិក សម្រាប់និយោជិតម្នាក់ លើការការពារគ្រោះថ្នាក់បណ្តាលឱ្យបាត់បង់ជីវិត និងពិការភាពអចិន្ត្រៃយ៍ទាំងស្រុងដោយរួមមាន៖ ការបាត់បង់ ឬពិការអរយៈណាមួយ (ដៃ ជើង ឬភ្នែក)។ បន្ថែមលើនេះ និយោជិតម្នាក់ៗក៏អាចចាត់តាំងអ្នកទទួលបានផលចំនួនមួយនាក់ ដែលអាចជាប្តី ប្រពន្ធ កូន ឪពុក ឬម្តាយ ហើយនេះអាចធានាថាមនុស្សជាទីស្រឡាញ់របស់ពួកគេទទួលបានការគាំពារក្នុងគ្រាមានតម្រូវការបន្ទាន់។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ រីង សំដៅលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុ និងសុវត្ថិភាពទៅដល់និយោជិតនៅក្នុងប្រទេសកម្ពុជា ដែលជាការបោះជំហានមួយដើម្បីពង្រីកវិសាលភាពបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍក្នុងសហគមន៍។



ជំរុញអនាគតនៃមធ្យោបាយធ្វើដំណើរដ៏ទំនើប និងការទូទាត់ឌីជីថល

ធនាគារ វីង និងក្រុមហ៊ុន MOVE-BY LM CAR បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយដើម្បីធ្វើទំនើបកម្មសេវាកម្មដឹកអ្នកដំណើរ និងដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើបនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហការនេះផ្តោតលើការគិតគូរជាអាទិភាពទៅលើសុវត្ថិភាព ផាសុខភាព និងភាពងាយស្រួលប្រើប្រាស់ទៅដល់អ្នកធ្វើដំណើរនៅក្នុងប្រទេសកម្ពុជាដោយមានការរួមបញ្ចូលគ្នារវាងសេវាកម្មដឹកជញ្ជូនដ៏ទំនើបរបស់ក្រុមហ៊ុន Move ជាមួយនឹងថ្នាលទូទាត់ឌីជីថលរបស់ធនាគារ វីង។ តាមរយៈកិច្ចសហការនេះ អតិថិជនទាំងអស់ទទួលបានអត្ថប្រយោជន៍ការទូទាត់ដ៏ងាយស្រួល និងមិនប្រើក្រដាសប្រាក់ ដែលជួយលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយនៅក្នុងសហគមន៍។



លើកកម្ពស់សេវាសាធារណៈតាមរយៈសេវាទូទាត់ឌីជីថល

ធនាគារ វីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយសម្រួលដល់សហគ្រាស ក៏ដូចជាអាជីវកម្មនានាជាមួយការប្រើប្រាស់ដំណោះស្រាយទូទាត់ឌីជីថលដ៏ទំនើបរបស់ធនាគារ វីង សម្រាប់ការបង់ថ្លៃសេវាសាធារណៈ។ ភាពជាដៃគូនេះ ជួយឱ្យអាជីវកម្មនានាងាយស្រួលទូទាត់បង់ថ្លៃសេវាសាធារណៈបានលឿនរហ័ស និងមានប្រសិទ្ធភាព ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់ទីតាំងផ្ទាល់ ហើយចំណេញពេលវេលាទៀតផង។ ភាពជាដៃគូនេះក៏មានគោលបំណងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមក្នុងការសម្របខ្លួនជាមួយបច្ចេកវិទ្យាឌីជីថល ដែលស្របតាមការអនុវត្តគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ធនាគារ វីង និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីចក្ខុវិស័យរួមមួយសំដៅអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ដែលនាំមកនូវកាលានុវត្តភាពថ្មីៗ និងពន្លឿនការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជាដែលជំរុញដោយនវានុវត្តន៍។



លើកស្ទួយបរិវត្តកម្មឌីជីថលនៅកម្ពុជា

ធនាគារ វីង, ក្រុមហ៊ុន Wing Inter Logistic Technologies និង OPPO Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រលើកិច្ចសហប្រតិបត្តិការអាជីវកម្ម។ ភាពជាដៃគូនេះមានគោលបំណងបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលរួមគ្នាមួយ ដែលជួយឱ្យដៃគូអាជីវកម្មចែកចាយ និងអតិថិជនទាំងអស់របស់ OPPO អាចចូលទៅប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Wing Inter តាមរយៈផ្ទាល់ទីផ្សារឌីជីថល Wingmarket បន្ថែមពីលើដំណោះស្រាយធនាគារឌីជីថលរបស់ធនាគារ វីង ក៏ដូចជាការផ្តល់ជូនជាច្រើនទៀតពី Wingmall។ ភាពជាដៃគូនេះគឺបង្ហាញពីការរួមកម្លាំងគ្នាវាង ធនាគារ វីង ក្រុមហ៊ុន Wing Inter និង OPPO ដើម្បីជំរុញបេសកកម្មរួមគ្នាមួយ ដោយបង្កើតបាននូវប្រព័ន្ធបរិវត្តកម្មឌីជីថលដ៏ប្រសើរជាងមុន ពង្រឹងសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន។



ផ្តល់ភាពរីករាយសម្រាប់ការទស្សនាភាពយន្ត

អតិថិជនទាំងអស់របស់រោងភាពយន្តអាចទិញសំបុត្រកូននៅលើ Wingmall ហើយទូទាត់បានយ៉ាងងាយស្រួលតាមរយៈធនាគារ វីង ។ ការណ៍នេះអនុញ្ញាតឱ្យអ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចជ្រើសរើសកៅអីអង្គុយដែលចង់បានទុកមុនដោយមិនចាំបាច់ប្រញាប់ទៅទិញសំបុត្រនៅរោងភាពយន្តដោយផ្ទាល់ ឬខកខានទិញសំបុត្រទស្សនាភាពយន្តដែលកំពុងពេញនិយមនោះឡើយ។ កិច្ចសហការនេះផ្តល់ភាពងាយស្រួល សន្សំបានច្រើនជាងមុន ហើយជាពិសេសនោះគឺការទទួលយកនូវបទពិសោធន៍នៃការទិញសំបុត្រកូនដ៏ទំនើបតាមឌីជីថល ដែលផ្តល់នូវភាពរីករាយឥតមានការរំខានសម្រាប់អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា។



ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ពលករចំណាកស្រុក

ធនាគារ វីង ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់កញ្ចប់ឥណទានដែលមានអត្រាការប្រាក់ទាប និងគ្មានទ្រព្យធានារហូតដល់ ៥.០០០ ដុល្លារអាមេរិក សម្រាប់ពលរដ្ឋកម្ពុជាស្វែងរកឱកាសការងារនៅក្រៅប្រទេស។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតឡើងដោយមានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួម ចុះហត្ថលេខារវាងឯកឧត្តម ហេង ស្គរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងលោក ហោ ប៊ុនថៃ អគ្គនាយករងធនាគារ វីង។ ដោយមានគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុមុនពេលចាកចេញ ឬក្នុងពេលកំពុង ស្នាក់នៅក្នុងគ្រាទើបចាប់ផ្តើមបំពេញការងារ កញ្ចប់ឥណទាននេះត្រូវការឯកសារតិចតួចប៉ុណ្ណោះ ដែលបេក្ខជនត្រូវ ដាក់ស្នើឯកសារនោះតាមរយៈក្រុមហ៊ុនស្របច្បាប់ដែលបញ្ជូនពលករទៅក្រៅប្រទេស។ ការផ្តល់ឥណទាននេះត្រូវបាន ធ្វើឡើងតាមប្រព័ន្ធឌីជីថលសុទ្ធសាធ ដោយឥណទាននឹងត្រូវផ្ទេរយ៉ាងឆាប់រហ័សទៅដល់គណនីធនាគារ វីង របស់ អ្នកស្នើសុំតាមរយៈអេប ធនាគារ វីង។ ជាមួយនឹងរយៈពេលសងត្រលប់ ២៤ ខែ ប្រាក់កម្ចីនេះជួយដល់ការចំណាយលើការ ធ្វើដំណើរ និងរៀបចំការរស់នៅក្រៅប្រទេសក្នុងដំណាក់កាលដំបូង។



ជំរុញកំណើន SME ដោយប្រើប្រាស់ឥណទានពាណិជ្ជកម្មគ្មានទ្រព្យធានា

ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ ទៅដល់អាជីវកម្មក្នុងស្រុក ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។ តាមរយៈកិច្ចសហការនេះ ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹង ទទួលបានកម្ចីឌីជីថលពីធនាគារ វីង ដើម្បីធ្វើជាដើមទុនបន្ថែមសម្រាប់ការទិញផលិតផល ហ៊ិននីគែន សម្រួលចរន្ត សាច់ប្រាក់ និងជំរុញកំណើនអាជីវកម្ម រួមជាមួយនឹងការប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ពី Wingmarket ទៀតផង។ តាមរយៈការរួមបញ្ចូលគ្នានៃដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបពី Wingmarket រួមជាមួយនឹងហ៊ិននី គែន ខេមបូឌា នេះ ភាពជាដៃគូនេះបានជួយសម្រួលក្នុងការទិញផលិតផលហ៊ិននីគែន ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព នៃប្រតិបត្តិការ ក៏ដូចជាគាំទ្រដល់ការពង្រីកអាជីវកម្មនានា។ កិច្ចសហការនេះ គឺជាការបោះជំហានដ៏សំខាន់បង្កើតបាននូវ ការរួមបញ្ចូលប្រព័ន្ធអេកូឡូហ្សីឌីជីថលដែលតភ្ជាប់គ្នាឥតដាច់ ហើយជួយជំរុញបរិយាបន្នហិរញ្ញវត្ថុ ភាពច្នៃប្រឌិត និងការ រីកចម្រើនប្រកបដោយនិរន្តរភាពសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា។



ការផ្តល់ឥណទានសម្រាប់អតិថិជន JETOUR

ធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន KNN Cambodia ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញប្បទានពេញលេញសម្រាប់អតិថិជនដែលទិញរថយន្តពី JETOUR។ តាមរយៈភាពជាដៃគូនេះ អតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ១០០% នៃតម្លៃរថយន្ត ជាមួយនឹងការសងត្រលប់មានរយៈពេលរហូតដល់ ៨៤ខែ។ ការអនុម័តកម្ចីមានភាពលឿនរហ័សតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការវាយតម្លៃរបស់ធនាគាររួចរាល់ ដែលជួយឱ្យអតិថិជនងាយស្រួលទទួលបាននូវរថយន្តផ្ទាល់ខ្លួនជាមួយសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃ។



ការផ្តល់ឥណទានសម្រាប់អតិថិជន AION

ធនាគារ វីង បានចាប់ដៃសហការជាមួយក្រុមហ៊ុននាំចូលរថយន្ត AION Cambodia ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាតាមរយៈដំណោះស្រាយហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងគាំទ្រដល់ការការពារបរិស្ថាន។ កិច្ចសហការនេះជួយលើកកម្ពស់និរន្តរភាពនៅក្នុងឧស្សាហកម្មរថយន្ត ព្រមទាំងផ្តល់ជូននូវជម្រើសហិរញ្ញវត្ថុដែលមានភាពបត់បែន ដែលជំរុញឱ្យអតិថិជនទូទាំងប្រទេសធ្វើដំណើរជាមួយរថយន្តមិនបំពុលបរិស្ថានបានកាន់តែច្រើនជាងមុន។ ដើម្បីគាំទ្រឱ្យមានកំណើននេះ ធនាគារ វីង បានផ្តល់ឥណទានរហូតដល់ ៩០% នៃតម្លៃរថយន្ត ព្រមទាំងផ្តល់នូវលក្ខខណ្ឌបត់បែន អត្រាការប្រាក់សមរម្យ ហើយការសងត្រលប់មានរយៈពេលដល់ទៅ ៧២ ខែ។ អតិថិជនអាចស្នើកម្ចីនេះបានយ៉ាងងាយស្រួលនៅតាមសាខាណាមួយរបស់ AION Cambodia ដែលនេះជាដំណោះស្រាយដ៏ល្អដើម្បីជួយឱ្យអតិថិជនទទួលបាននូវរថយន្តផ្ទាល់ខ្លួនជាមួយតម្លៃសមរម្យ។



សម្រួលការទូទាត់របស់ទីផ្សារមូលបត្រ

ធនាគារ វីង បានចាប់ផ្តើមសហការជាមួយនិយ័តកម្មមូលបត្រកម្ពុជា ដើម្បីជួយសម្រួលទៅដល់វិនិយោគិនក្នុងការដាក់ស្នើ ក៏ដូចជាបន្តសុពលភាពលេខអត្តសញ្ញាណ ដោយផ្តល់ជូនជម្រើសសេវាទូទាត់ងាយស្រួលប្រើប្រាស់។ តាមរយៈ កិច្ចសហការនេះ ធនាគារ វីង ទទួលបានការអនុញ្ញាតជាផ្លូវការដើម្បីប្រមូលថ្លៃសេវាជូននិយ័តកម្មមូលបត្រកម្ពុជា ក៏ដូចជា ផ្តល់នូវជម្រើសងាយស្រួលបន្ថែមទៀតដល់វិនិយោគិនក្នុងការទូទាត់ប្រាក់សម្រាប់ការបង់ថ្លៃសេវាស្មើស៊ុំ និងបន្ត សុពលភាព លេខអត្តសញ្ញាណវិនិយោគិនតាមប្រព័ន្ធឌីជីថល។

តាមរយៈការពង្រឹងសមត្ថភាពទូទាត់តាមប្រព័ន្ធឌីជីថល គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ បទពិសោធន៍វិនិយោគិន និងគាំទ្រដល់ការរីកចម្រើនទៅមុខទៀតនៃទីផ្សារមូលបត្រកម្ពុជា។ ភាពជាដៃគូនេះជាជំហាន សំខាន់ឆ្ពោះទៅរកការកសាងប្រព័ន្ធហិរញ្ញវត្ថុបែបឌីជីថលមានប្រសិទ្ធភាពជាងមុន ហើយប្រកបដោយបរិយាបន្ន។



ធ្វើឱ្យជីវិតកាន់តែរីករាយជាមួយការលម្អកាយនៅ Bay of Lights

ធនាគារ វីង និងក្រុមហ៊ុន Bay of Lights Entertainment ដែលជាក្រុមហ៊ុនដែលផ្តល់ជូននូវសេវាកម្មកម្សាន្ត និង សម្រាកលម្អកាយបែបទំនើប បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រមួយក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសៗ ជាច្រើនទៅដល់អតិថិជនមិនធ្លាប់មាន។ កិច្ចសហការនេះមានជួយឱ្យអតិថិជនទទួលបាននូវបទពិសោធន៍អតិថិជន សម្រាក លម្អកាយដ៏ស្រស់ស្រាយ ការលើកកម្ពស់គុណភាពជីវិត ក៏ដូចជារួមចំណែកធ្វើឱ្យបដិសណ្ឋានកិច្ចរបស់កម្ពុជាកាន់តែ រីកចម្រើន។

ទិន្នន័យហិរញ្ញវត្ថុ សង្ខេប

+ ៥២%

ទ្រព្យសកម្មសរុប

ពាន់ដុល្លារអាមេរិក

២០២៤ | ២.៤២២.២៦៨
២០២៣ | ១.៥៩១.៦៧៨

+ ៦៩%

ចំណូលសុទ្ធ

ពាន់ដុល្លារអាមេរិក

២០២៤ | ៧.០៧៤
២០២៣ | ៤.១៩៥

+ ៦២%

ប្រាក់បញ្ញើរបស់អតិថិជនសរុប

ពាន់ដុល្លារអាមេរិក

២០២៤ | ១.៩២១.៤២៩
២០២៣ | ១.១៨៧.២៦៣

+ ៦០%

ឥណទានសរុប

ពាន់ដុល្លារអាមេរិក

២០២៤ | ១.២៥៨.៦០៨
២០២៣ | ៧៨៦.១៩៦



ទំនួលខុសត្រូវ សង្គម

រួមគ្នាដើម្បីភាពរីកចម្រើនប្រកបដោយនិរន្តរភាព និងបរិយាបន្ន

ធនាគារ វីង បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ ដោយរួមរស់ជាមួយប្រជាជន និងសហគមន៍។ តាមរយៈគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្មជាច្រើនដែលត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៤ យើងបានរួមចំណែកដល់ការអប់រំ សុខភាព ការបង្កើតឱកាសថ្មីៗ និងបរិយាបន្ន។ ជាមួយការគាំទ្រសុខុមាលភាពសហគមន៍ និងការការពារបរិស្ថាន រាល់កិច្ចខិតខំប្រឹងប្រែងនីមួយៗបានឆ្លុះបញ្ចាំងពីការជឿជាក់របស់យើងខ្ញុំថា វឌ្ឍនភាពពិតប្រាកដ គឺចាប់ផ្តើមពីមូលដ្ឋានមិនថាជាការបណ្តុះគំនិតច្នៃប្រឌិតរបស់យុវជន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការថែរក្សានូវបេតិកភណ្ឌជាដើម។ តាមរយៈការសហការរួមគ្នាជាមួយដៃគូផ្សេងៗ យើងបន្តប្រែក្លាយគោលបំណងទៅជាផលវិជ្ជមាន តាមរយៈការគាំទ្រដល់ជីវភាព និងបង្កើតអនាគតដ៏ឆ្លាតវៃសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។





ឧបត្ថម្ភ ៩៩៩.៩៩៩ ដុល្លារដើម្បីជួយសហគមន៍កម្ពុជាដែលខ្វះខាតបំផុត

នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរសាទរទិវាកាកបាទក្រហម និងអង្គចន្ទក្រហមលើកទី ១៦១ លោកជំទាវ ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង បានប្រើប្រាស់ប្រាក់បៀវត្សសម្រាប់ធនាគារ ៩៩៩.៩៩៩ ដុល្លារអាមេរិកដល់កាកបាទក្រហមកម្ពុជា។ ការប្រើប្រាស់ប្រាក់បៀវត្សនេះនឹងជួយពង្រឹងកិច្ចខិតខំ ប្រឹងប្រែងផ្នែកមនុស្សធម៌ ការទ្រទ្រង់សហគមន៍ងាយរងគ្រោះ ក៏ដូចជាជំរុញបេសកកម្មសង្គ្រោះ និងកសាងភាពធន់របស់កាកបាទក្រហមកម្ពុជានៅទូទាំងប្រទេស។



លើកកម្ពស់នវានុវត្តន៍ក្នុងចំណោមយុវជនកម្ពុជា

ដោយមានការគាំទ្រពីធនាគារ វីង មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” បានបញ្ចប់ដោយជោគជ័យនូវកម្មវិធី Turing Hackathon រដូវកាលទី ៦ ដែលផ្តោតលើនវានុវត្តន៍ឌីជីថល និងសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជាជាច្រើន នាក់។ កម្មវិធីនេះរៀបចំឡើងដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់ក្រុមធុរកិច្ចថ្មីចំនួន ៥ ដែលបានប្រើប្រាស់ដំណោះស្រាយផ្តោតលើបច្ចេកវិទ្យា ហើយអាចដោះស្រាយបញ្ហាសង្គមជាក់ស្តែង។ កម្មវិធីនេះ គឺជា វេទិកាសម្រាប់យុវជនជំនាន់ថ្មីដែលមានភាពច្នៃប្រឌិត ដោយបានផ្តល់ឱកាសធនធានសមស្របដើម្បីបង្កើនគំនិត ច្នៃប្រឌិតទៅជាអាជីវកម្មដែលនាំមកនូវផលវិជ្ជមានទៅដល់សង្គម តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យា សំដៅពង្រឹង ការអភិវឌ្ឍនៅក្នុងសហគមន៍ និងកំណើនប្រកបដោយចីរភាព។



លើកកម្ពស់សមត្ថភាពយុវជនតាមរយៈការសិក្សាបច្ចេកវិទ្យា

ធនាគារ វីង និងគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមសហការ ដើម្បីជួយជ្រោមជ្រែងទៅដល់យុវជនកម្ពុជាឱ្យទទួលបាននូវជំនាញបច្ចេកទេសតាមរយៈកំនិតផ្តួចផ្តើមរួមគ្នាមួយ ដោយមានការចូលរួមគាំទ្រពីសាលា SabaiCode និងសាលាបច្ចេកវិទ្យាអាឌីទី។ ធនាគារ វីង និងគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ បានផ្តល់មូលនិធិសរុបជិត ៨០.០០០ ដុល្លារអាមេរិក ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់សិស្សក្រីក្រដែលស្វែងរកការសិក្សាបច្ចេកវិទ្យា។ សិក្ខាកាមដែលបញ្ចប់ការសិក្សាដោយជោគជ័យពីវគ្គបណ្តុះបណ្តាលនេះ នឹងអាចមានឱកាសការងារជាមួយធនាគារ វីង ដែលជាការជួយគ្រួសារត្រាយផ្លូវសម្រាប់យុវជនកម្ពុជាចូលប្រឡូកក្នុងវិស័យការងារដើម្បីទទួលបានជំនាញ និងបទពិសោធន៍ដែលចាំបាច់។

គាំទ្រការថែទាំកុមារកម្ពុជា

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគនូវថវិកាចំនួន ៥០០.០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រការប្រកួតបាល់ទាត់សប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការសម្រាប់មូលនិធិគន្លងបុព្វា ដែលបានផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃ និងមានគុណភាពខ្ពស់ដល់កុមារកម្ពុជាអស់រយៈពេលជាង ៣២ ឆ្នាំ។ ការរួមចំណែកនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការធានាបាននូវលទ្ធភាពទទួលបានសេវាសុខាភិបាលចាំបាច់ និងការជំរុញអនាគតប្រកបដោយសុខភាពម៉ឺនសម្រាប់យុវជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។

គាំទ្រ សង្គ្រាន្តខ្មែរនៅប្រទេសជប៉ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន City Express Money Transfer បានគាំទ្រពិធី “សង្គ្រាន្តខ្មែរនៅប្រទេសជប៉ុន” ដែលបានប្រារព្ធឡើងនៅថ្ងៃទី ៧ ខែមេសា នៅទីក្រុងអូសាកា ដោយបានស្វាគមន៍អ្នកចូលរួមមន្ត្រីមានទាំងសហគមន៍ខ្មែរ និងជនជាតិបរទេសប្រមាណ ១០.០០០ នាក់។ ដោយមានការគាំទ្រពីស្ថានទូតកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រឹត្តិការណ៍នេះ បានបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ធនាគារ វីង ក៏បានបង្ហាញអំពីសេវាផ្ទេរប្រាក់ឌីជីថលដែលមានសុវត្ថិភាព និងតម្លៃសមរម្យដែលជួយប្រជាជនកម្ពុជានៅក្នុងប្រទេសជប៉ុនទាំងអស់ អាចផ្ទេរប្រាក់ទៅក្រុមគ្រួសារបានងាយស្រួល ពង្រឹងទំនាក់ទំនងគ្រួសារ ក៏ដូចជាលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅឆ្ងាយពីស្រុកកំណើតផងដែរ។

ការផ្សព្វផ្សាយអំពីវប្បធម៌ និងគាំទ្រសហគមន៍ក្រៅប្រទេស

ធនាគារ វីង និងក្រុមហ៊ុន City Express Money Transfer បានបន្តគាំទ្រពិព័រណ៍កម្ពុជានៅប្រទេសជប៉ុនឆ្នាំទី២ ដោយប្តេជ្ញាចិត្តចូលរួមពង្រឹងចំណងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ ព្រឹត្តិការណ៍នេះបានរៀបចំធ្វើឡើងនៅថ្ងៃទី ៣-៤ ខែឧសភា ឆ្នាំ២០២៤ នៅសួនយ៉ូយ៉ូហ្គី ទីក្រុងតូក្យូ ដោយបានស្វាគមន៍អ្នកចូលរួមប្រមាណជាង ៨០.០០០ នាក់ ព្រមទាំងមានការបង្ហាញវប្បធម៌ដោយយុវជនកម្ពុជាជាច្រើនទៀតផង។ ធនាគារ វីង និងក្រុមហ៊ុន City Express ក៏បានផ្សព្វផ្សាយសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាព និងតម្លៃសមរម្យ ដើម្បីជួយសម្រួលដល់សហគមន៍ខ្មែរនៅជប៉ុន អាចផ្ទេរប្រាក់ទៅក្រុមគ្រួសារបានងាយស្រួល ថែមទាំងលើកកម្ពស់ទំនាក់ទំនងរវាងគ្នាតាមរយៈដំណោះស្រាយហិរញ្ញវត្ថុមានភាពច្នៃប្រឌិត និងការចូលរួមលើកស្ទួយវប្បធម៌ជាតិផងដែរ។

កិច្ចសហការជួយសហគមន៍ដែលងាយរងគ្រោះ

ធនាគារ វីង បានគាំទ្រអង្គការមូលនិធិកុមារកម្ពុជា ក្នុងឱកាសអបអរសាទរលើកទី២០ សម្រាប់រយៈពេលពីរទសវត្សរ៍មកនេះ ក្នុងការជួយកែប្រែជីវភាពរស់នៅរបស់កុមារ និងជនចាស់ជរាងាយរងគ្រោះជាច្រើននៅកម្ពុជា។ ធនាគារ វីង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រចិត្តដ៏មោះមុតរបស់ អង្គការមូលនិធិកុមារកម្ពុជា ក្នុងការអប់រំ ការថែទាំ និងឱកាសលូតលាស់ចាំបាច់ ដែលជួយគ្រួសារយ៉ាងដល់កុមារទាំងនោះអាចចាកចេញពីភាពក្រីក្រ។ កិច្ចសហការដ៏យូរអង្វែងនេះ នេះ នេះបញ្ចាំងពីចក្ខុវិស័យរួមគ្នាក្នុងការកសាងអនាគតដ៏ឆ្លាតវៃ ដែលកុមារគ្រប់រូបត្រូវបានគាំទ្រជាមួយនឹងក្តីសង្ឃឹមសេចក្តីថ្លៃថ្នូរ និងឱកាសដើម្បីរីកចម្រើនផងដែរ។

ពង្រឹងសហគមន៍តាមរយៈការលើកកម្ពស់វិស័យកីឡា

ធនាគារ វីង បានសហការជាមួយក្លឹបបាល់ទាត់បឹងកេត ដើម្បីលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជារួមចំណែកលើកកម្ពស់សុខុមាលភាពក្នុងសហគមន៍ផងដែរ។ តាមរយៈការគាំទ្រហិរញ្ញវត្ថុសម្រាប់រដូវកាលឆ្នាំ ២០២៤-២០២៥ ធនាគារ វីង មានបំណងជំរុញការអភិវឌ្ឍកីឡា លើកកម្ពស់សុខុមាលភាពក្នុងសង្គម និងភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំ។ កិច្ចសហការនេះ នេះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា សំដៅជំរុញដល់វិស័យកីឡានៅកម្ពុជា និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយតាមរយៈការធ្វើការងារជាភ្នាក់ងារ ការលើកកម្ពស់សុខភាព ក៏ដូចជាការចាប់យកឱកាសនានាដើម្បីភាពរីកចម្រើន។





៥ ឆ្នាំនៃការគាំទ្រមន្ទីរពេទ្យកុមារអង្គរ

ធនាគារ វីង នៅតែប្តេជ្ញាចិត្តចូលរួមចំណែកថែទាំសុខភាពកុមារជាមួយនឹងការបរិច្ចាគជាលើកទី៥ ដល់មន្ទីរពេទ្យកុមារអង្គរ នូវទឹកប្រាក់ចំនួន ៥.០០០ ដុល្លារអាមេរិក ក្នុងឱកាសពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី១១ នៅខេត្តសៀមរាប។ បន្ថែមពីនេះ ធនាគារ វីង ក៏បានអនុញ្ញាតឱ្យសាធារណជនចូលរួមបរិច្ចាគដល់មន្ទីរពេទ្យមួយនេះដោយឥតគិតថ្លៃតាមរយៈ អេបធនាគារ វីង និងបណ្តាញភ្នាក់ងារធនាគារ វីង ជាង ១១.០០០ទីតាំងទូទាំងប្រទេសកម្ពុជា។ ការបន្តការគាំទ្រនេះបានជួយទ្រទ្រង់បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ការផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃ និងមានគុណភាពខ្ពស់ដល់កុមារកម្ពុជា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ វីង ចំពោះបុព្វហេតុកិច្ចការមនុស្សធម៌។

ការអភិវឌ្ឍប្រព័ន្ធធុរកិច្ចថ្មីនៅលើឆាកអន្តរជាតិ

ធនាគារ វីង បានគាំទ្រជួបមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៦ ថ្ងៃនៅប្រទេសវៀតណាម ដើម្បីស្វែងយល់ពីប្រព័ន្ធធុរកិច្ចថ្មីរបស់ប្រទេសនេះ។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកផ្លាស់ប្តូរបទពិសោធន៍រវាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ធនាគារ វីង និងភាគីសំខាន់ៗនៅក្នុងដំណើរនវានុវត្តន៍របស់ប្រទេសវៀតណាម។ គំនិតផ្តួចផ្តើមនេះជាជំហានមួយទៀតរបស់ធនាគារ វីង ក្នុងការពង្រឹងប្រព័ន្ធសហគ្រិនភាពរបស់កម្ពុជា។ តាមរយៈការកសាងទំនាក់ទំនងអន្តរជាតិ និងការចែករំលែកចំណេះដឹងទៅវិញទៅមក ធនាគារ វីង និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងជួយដល់ធុរកិច្ចថ្មីនៅប្រទេសកម្ពុជាទទួលបានចំណេះដឹង បណ្តាញទំនាក់ទំនងល្អ ក៏ដូចជាធនធានចាំបាច់នានា ក្នុងការពង្រីកអាជីវកម្មក្នុងតំបន់ ហើយរក្សានូវកំណើនថេរបានយូរអង្វែង។

សហការដើម្បីភាពរីកចម្រើន និងភាពធន់របស់សហគ្រាសធុនតូច និងមធ្យម

ធនាគារ វីង បានចាប់ផ្តើមសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីបើកដំណើរការកម្មវិធីចែករំលែកអាជីវកម្មរដ្ឋបាលទី៣ ដែលមានគោលបំណងផ្តល់ឱ្យអាជីវកម្មក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យមនូវចំណេះដឹងជាក់ស្តែង ក៏ដូចជាឱកាសដ៏មានតម្លៃដើម្បីកសាងបណ្តាញទំនាក់ទំនងឱ្យកាន់តែរឹងមាំ។ កម្មវិធីនេះ គឺជាវេទិកាមួយផ្តល់ឱកាសទៅដល់ម្ចាស់អាជីវកម្មដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីការធ្វើអាជីវកម្មប្រកបដោយចីរភាព ក៏ដូចជាចំណេះដឹងអំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍបរិយាកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនាម ជាដៃគូយូរអង្វែងរបស់សភាពាណិជ្ជកម្មកម្ពុជា ធនាគារ វីង នៅតែប្តេជ្ញាចិត្តផ្តល់ការគាំទ្រសហគ្រិនក្នុងស្រុក កសាងភាពធន់ ក៏ដូចជាការគ្រៀមខ្លួនសម្រាប់ភាពរីកចម្រើននាពេលអនាគត។



ការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា

ធនាគារ វីង មានមោទនភាពដែលបានរួមចំណែកគាំទ្រខ្សែភាពយន្ត “ណាត់ជួបជាមួយប៉ុល ពត” របស់លោក ប៉ាន់ រិទ្ធិ ដែលបានរំលឹកឡើងវិញនូវអតីតកាលដ៏ខ្លាំងក្លាបំផុតរបស់កម្ពុជាតាមរយៈដំណើរទស្សនៈកិច្ចរបស់អ្នកកាសែតបរទេសបីនាក់។ ដោយបានច្របាច់បញ្ចូលគ្នានូវខ្សែភាពយន្តឯកសារសំខ្មៅ ជាមួយនឹងការបរិយាយដ៏ច្បាស់លាស់ ខ្សែភាពយន្តនេះបានរំលឹកពីព្រឹត្តិការណ៍ដ៏ខ្លាំងក្លានៃរបបខ្មែរក្រហម និងសារៈសំខាន់នៃការចងចាំមួយចំនួនផងដែរ។ តាមរយៈការគាំទ្រការងារដ៏សំខាន់នេះ ធនាគារ វីង ជឿជាក់ថា មានតែការឈ្វេងយល់ពីអតីតកាលប៉ុណ្ណោះ ទើបអាចជួយត្រួសត្រាយផ្លូវរបស់យើងទៅអនាគតឱ្យកាន់តែប្រសើរ។

ការតភ្ជាប់វិស័យអប់រំ ជាមួយនឹងដំណោះស្រាយឌីជីថល

ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុន សែលកាត និងធនាគារ វីង ដើម្បីរួមគ្នារៀបចំកម្មវិធី វេទិកាអប់រំឌីជីថល ដែលជាកំណត់ត្រាផ្ដើមថ្មីមួយមានគោលបំណងពន្លឿនបរិវត្តកម្មឌីជីថលសម្រាប់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ បានគូសរំលឹកពីអត្ថប្រយោជន៍នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIMS) សម្រាប់ភាគីពាក់ព័ន្ធទាំងក្នុងវិស័យអប់រំសាធារណៈ និងឯកជន រួមទាំងអ្នកផ្តល់ប្រព័ន្ធសាលារៀនឌីជីថល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ នាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម ចែករំលែកការអនុវត្តល្អបំផុត និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ សម្រាប់ការអនុវត្តជាយុទ្ធសាស្ត្រអប់រំឌីជីថល។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ដោយប្រើប្រាស់នូវដំណោះស្រាយឌីជីថលដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការគាំទ្រសហគ្រិនស្ត្រីកម្ពុជា

ធនាគារ វីង បានគាំទ្រព្រឹត្តិការណ៍លើកកម្ពស់ជំនាញស្ត្រី ដែលរៀបចំឡើងដោយគណៈកម្មាធិការស្ត្រីនៃសភាពាណិជ្ជកម្មអាមេរិក សហការជាមួយសមាគមសហគ្រិនស្ត្រីកម្ពុជា។ វេទិកានេះ ទទួលបានអ្នកចូលរួមជាង ៨០ នាក់ ដោយផ្ដោតលើការដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលសហគ្រាសខ្នាតតូច និងមធ្យម ដឹកនាំដោយស្ត្រី ជួបប្រទះកន្លងមកមានដូចជា៖ លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន, ការយល់ដឹងពីបទបញ្ញត្តិច្បាប់នានា ហើយការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទៀតសោតក៏នៅមានកម្រិតតិចតួចដែរ។ វេទិកានេះបានផ្តល់នូវចំណេះដឹងជាក់ស្តែង ក៏ដូចជាធនធាននិងការគាំទ្រចាំបាច់ផ្សេងៗដើម្បីជួយឱ្យសហគ្រិនស្ត្រីខ្មែរអាចជម្នះឧបសគ្គ ពង្រីកអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើន ហើយថែមទាំងអាចជួយចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាបន្នទៀតផង។



គាំទ្រមាតិកាវឌ្ឍនភាពរបស់កម្ពុជា

នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ធនាគារ វីង បានប្រមូលផ្តុំក្រុមការងាររបស់ខ្លួននៅមុខអគារធនាគារ វីងថៅវី ដើម្បីបង្ហាញការគាំទ្រ ចំពោះការបើកដំណើរការគម្រោងផ្លូវនាវាចរណ៍ព្រែកដីកហ្វូណនតេជោ។ គំនិតផ្តួចផ្តើមនេះ នឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្នែកដឹកជញ្ជូន កាត់បន្ថយថ្លៃដឹកជញ្ជូនដំណើរ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ គម្រោងនេះក៏នឹងពង្រឹងប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងផលិតភាពកសិកម្ម ក៏ដូចជាជំរុញកំណើនប្រកបដោយនិរន្តរភាព និងភាពធន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិផងដែរ។

១៦ ឆ្នាំនៃការរីកចម្រើនជាមួយសហគមន៍កម្ពុជា

ធនាគារ វីង បានអបអរសាទរលើកទី១៦ ជាមួយនឹងកម្មវិធីបរិច្ចាគឈាមដ៏មានអត្ថន័យក្រោមប្រធានបទ “បរិច្ចាគឈាមផ្តល់ក្តីសង្ឃឹម”។ ដោយបង្ហាញនូវសាមគ្គីភាពស្របតាមការអំពាវនាវដើម្បីដោះស្រាយកង្វះឈាមសង្គ្រោះអាយុជីវិត បុគ្គលិកនៃធនាគារ វីង បានមកជួបជុំនៅអគារ ធនាគារ វីង ថៅវី ដើម្បីផ្តល់ការគាំទ្រដល់សហគមន៍តាមរយៈការបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិត។ ស្របពេលដែលធនាគារកំពុងតែរីកចម្រើនជាមួយប្រជាជនកម្ពុជា ធនាគារ វីង នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្កើតនូវផលវិជ្ជមានសង្គមយូរអង្វែង តាមរយៈការចែករំលែកក្តីស្រឡាញ់ ជំរុញការចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម និងនាំមកនូវវឌ្ឍនភាពសង្គមជាតិទាំងមូល។

លើកកម្ពស់ការយល់ដឹងពីប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារ វីង តាមរយៈសមាគមធនាគារនៅកម្ពុជា បានគាំទ្រសិស្សានុសិស្សនៅថ្នាក់វិទ្យាល័យចំនួន ២.០០០ នាក់ក្នុងដំណើរទស្សនកិច្ចសារមន្ទីរ ស.ស.វ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សម្បូរបែបរបស់កម្ពុជា។ សារមន្ទីរនេះ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ហើយបានផ្តល់នូវប្រវត្តិនៃការវិវត្តហិរញ្ញវត្ថុក្នុងរយៈពេលជិត ២.០០០ ឆ្នាំ ដោយរាប់ចាប់ពីសម័យហ្វូណនហូតដល់បច្ចុប្បន្ន។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបេតិកភណ្ឌជាតិក្នុងចំណោមយុវជនជំនាន់ថ្មី។

ឆ្ពោះទៅអនាគត នៃអាជីវកម្មឌីជីថលនៅកម្ពុជា

ធនាគារ វីង បានគាំទ្រចំពោះការច្នៃប្រឌិតរបស់យុវជនដោយឧបត្ថម្ភកម្មវិធីយុវជន២១ របស់ក្រសួងអប់រំ យុវជន និងកីឡាជាលើកទី៤ បន្តទៀត។ ក្រោមប្រធានបទ “សហគ្រិនភាពបច្ចេកវិទ្យា៖ គ្រាប់ពូជអាជីវកម្ម” កម្មវិធីនេះបំពាក់បំប៉នយុវជនកម្ពុជាជាមួយធនធាន ចំណេះដឹង និងការណែនាំផ្សេងៗដើម្បីកសាងអាជីវកម្មដែលអាចសម្រេចបាននៅក្នុងសេដ្ឋកិច្ចឌីជីថល។ ធនាគារ វីង បន្តជំរុញការអប់រំឌីជីថល និងសហគ្រិនភាពដែលដឹកនាំដោយយុវជនដែលជាមូលដ្ឋានសម្រាប់កំណើនអនាគតរបស់ប្រទេសកម្ពុជា។



ការគាំទ្រការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក

ធនាគារ វីង បានចូលរួមអបអរសាទរលើកកម្ពស់វប្បធម៌ជាតិសម្រាប់បុណ្យអុំទូកដោយឧបត្ថម្ភព្រឹត្តិការណ៍សំខាន់នៃពិធីប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ពិធីបុណ្យនេះ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៤-១៦ ខែវិច្ឆិកា បានស្វាគមន៍អ្នកចូលរួមចូលរួមចំណែកជាង ៦ លាននាក់ នៅភ្នំពេញ និង ៣៤៨.០០០ នាក់ នៅសៀមរាប ដែលបង្ហាញពីសាមគ្គីភាព និងមោទនភាពសំដៅលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។ តាមរយៈការចូលរួមជាមួយយុវជន និងការគាំទ្រប្រពៃណីជាតិ ធនាគារ វីង កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវប្បធម៌ជាតិខ្មែរ និងជាដៃគូក្នុងការពង្រឹងស្មារតីសហគមន៍។

ការគាំទ្រកម្មវិធីអ្នកដឹកនាំយុវជនក្នុងតំបន់

ធនាគារ វីង មានមោទនភាពក្នុងការគាំទ្រកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី ៤៨ (SSEAYP) ដែលជាកំណត់ត្រាផ្តើមផ្លាស់ប្តូរអន្តរជាតិដែលជំរុញភាពជាអ្នកដឹកនាំ ការយល់ដឹងផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ចាប់តាំងពីកម្ពុជាចូលរួមក្នុងឆ្នាំ ២០០០ យុវជនកម្ពុជាជាង ៦៦០ នាក់ បានចូលរួមក្នុងកម្មវិធីនេះ។ ការគាំទ្រជាបន្តបន្ទាប់របស់ធនាគារ វីង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការ គាំទ្រដល់យុវជន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីជួយដល់យុវជនជំនាន់ក្រោយអាចរួមចំណែកកសាងអនាគតរបស់កម្ពុជា។

លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាមួយយុវជន

ធនាគារ វីង បានសហការជាមួយកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុ កត់លុយ ដើម្បីជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមយុវជនកម្ពុជា។ កិច្ចសហការនេះ បានរៀបចំឡើងជាផ្លូវការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និងរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី “តេជោ” មានគោលបំណងបំប៉នយុវជននូវចំណេះដឹងហិរញ្ញវត្ថុជាក់ស្តែង និងវិធីសាស្ត្រសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងជីវភាពប្រចាំថ្ងៃ។ កិច្ចសហការនេះ បានតូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការគាំទ្រដល់យុវជនជំនាន់ក្រោយ និងកសាងសង្គមដែលមានការយល់ដឹងពីហិរញ្ញវត្ថុកាន់តែច្រើនឡើង។

ធនាគារ វីង ជំរុញកំណើនច្នៃប្រឌិតសម្រាប់អាជីវកម្ម

ធនាគារ វីង បានគាំទ្រព្រឹត្តិការណ៍ និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឆ្នាំ ២០២៤ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងសហគ្រិនភាពដែលដឹកនាំដោយយុវជន។ ដោយមានការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ព្រឹត្តិការណ៍នេះបានផ្តល់ជាធនធានសម្រាប់សាធារណជនដើម្បីស្វែងរកឱកាសនៃធុរកិច្ចថ្មី និងដំណោះស្រាយប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗ។ តាមរយៈការបណ្តុះបណ្តាលផ្នែកកំណើនសហគ្រិនភាព ធនាគារ វីង បន្តផ្តល់គាំទ្រពេញទំហឹងដល់យុវជនកម្ពុជា ក៏ដូចជាការជំរុញការអភិវឌ្ឍ ក្នុងសហគមន៍ឱ្យកាន់តែរីកចម្រើន។



ព្រឹត្តិការណ៍ជិះកង់រួមគ្នាដើម្បីនិរន្តរភាពវិស័យធនាគារ និងលើកកម្ពស់ប្រាក់រៀល

ធនាគារ វីង បានគាំទ្រព្រឹត្តិការណ៍ជិះកង់សមាគមធនាគារលើកទី៤ ដែលរៀបចំដោយសមាគមធនាគារនៅកម្ពុជា ហើយមានអ្នកចូលរួមជាង ៥០០ នាក់ ដើម្បីលើកកម្ពស់ប្រាក់រៀលខ្មែរ និងនិរន្តរភាពវិស័យធនាគារ។ ព្រឹត្តិការណ៍នេះធ្វើឡើងនៅបរិវេណប្រាសាទសំបូរព្រៃតុក ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយបានធ្វើដំណើរក្នុងរយៈពេល ១៧ គីឡូម៉ែត្រ ដើម្បីជំរុញសាមគ្គីភាព ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សុខុមាលភាពរាងកាយ និងទំនាក់ទំនងកាន់តែរឹងមាំក្នុងចំណោមអ្នកជំនាញមកពីវិស័យធនាគារ។ ធនាគារ វីង នៅតែប្តេជ្ញាចិត្តក្នុងការជំរុញអនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្នសម្រាប់កម្ពុជាតាមរយៈការសហការដែលជំរុញការច្នៃប្រឌិត និងនាំមកនូវផលវិជ្ជមានសម្រាប់សហគមន៍ទាំងមូល។

ការអភិវឌ្ឍធនធានសហគ្រិនជំនាន់ក្រោយ

ធនាគារ វីង សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរក្រុមសិស្សវិទ្យាល័យចំនួន៣ ដែលទទួលបានជ័យជម្នះពីការប្រកួតជ្រើសរើសការងារកម្មរបស់កម្ពុជា ដែលជាកម្មវិធីបង្កើនកំនិតរបស់សិស្សានុសិស្សទៅជាគម្រោងអាជីវកម្មជាក់ស្តែង។ ការប្រកួតនេះលើកទឹកចិត្តឱ្យយុវជនអភិវឌ្ឍន៍គម្រោងស្រាយអាជីវកម្មដែលបំពេញតម្រូវការទីផ្សារ និងមានផលវិជ្ជមានសម្រាប់សង្គម។ តាមរយៈការវិនិយោគលើភាពប្រឌិតរបស់យុវជនវ័យក្មេង ធនាគារ វីង និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាអភិវឌ្ឍធនធានសហគ្រិនជំនាន់ក្រោយដែលជំរុញកំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់កម្ពុជា។

ការគាំទ្រក្រុមធុរកិច្ចថ្មីនៅកម្ពុជា

ជាមួយនឹងការគាំទ្រពីធនាគារ វីង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានបិទបញ្ចប់ កម្មវិធីនវានុវត្តន៍បញ្ហាសង្គមកាលទី៤ ដោយផ្តល់រង្វាន់ដល់ក្រុមចំនួន៥ ដែលមានដំណោះស្រាយដែលជំរុញដោយបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះសម្រាប់បញ្ហាសហគមន៍ជាក់ស្តែង។ ក្នុងចំណោមអាជីវកម្មបង្កើតថ្មីចំនួន ២០ក្រុម ដែលបានចូលរួម ក្នុងនោះមានតែ ៥ ក្រុមប៉ុណ្ណោះបានក្លាយជាម្ចាស់ជ័យលាភីដ៏លេចធ្លោ ដោយទទួលបានទុនវិនិយោគដែលមិនយកភាគហ៊ុន សរុបចំនួន ១២៨ លានរៀលក្នុងថ្ងៃបទបង្ហាញសាធារណៈ។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការលើកកម្ពស់ការកសាងប្រព័ន្ធអាជីវកម្មបង្កើតថ្មីរបស់កម្ពុជា ក៏ដូចជាជំរុញការច្នៃប្រឌិតនានាដែលដោះស្រាយបញ្ហានៅក្នុងសង្គម។



រូបភាពដើម្បីសុខភាពកុមារ

ធនាគារ រីឯ បានចូលរួមគាំទ្រសាលាអន្តរជាតិសៅប្រីដកម្ពុជា ក្នុងការរៀបចំ «ពិព័រណ៍សប្បុរសធម៌គ្រីស្ទម៉ាស» ប្រចាំឆ្នាំ លើកទី៣ ដើម្បីបង្កើនការយល់ដឹងអំពីការរស់នៅក្នុងសង្គម។ មន្ទីរពេទ្យនេះបានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារ កម្ពុជាជាង ១០០.០០០ នាក់ជារៀងរាល់ឆ្នាំ ព្រមទាំងបានផ្តល់សេវាថែទាំសុខភាពឥតគិតថ្លៃដល់កុមារទូទាំងប្រទេសផងដែរ។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឯករាជ្យរបស់ធនាគារ រីឯ ក្នុងការលើកកម្ពស់វិស័យសុខាភិបាល ការអប់រំ និងសុខុមាលភាពសង្គម ព្រមទាំងបណ្តុះបណ្តាលនូវវប្បធម៌នៃការចែករំលែក ក៏ដូចជាស្មារតីនៃការទទួលខុសត្រូវរួមគ្នានៅទូទាំងប្រទេសកម្ពុជា។

រត់ដើម្បីសុខភាពកាន់តែប្រសើរ

ធនាគារ រីឯ បានចូលរួមជាមួយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត ក្នុងកម្មវិធីរត់សប្បុរសធម៌ដើម្បីអបអរសាទរលើក ទី២០ ដែលមានគោលបំណងបង្កើនការយល់ដឹងអំពីការរស់នៅក្នុងសង្គម។ និងកាកបាទក្រហមកម្ពុជា។ ព្រឹត្តិការណ៍ នេះ បានធ្វើឡើងនៅកោះពេជ្រជាមួយអ្នកចូលរួមជាង ៤.០០០ នាក់ ដែលមានការចូលរួមពីអ្នករត់ទូទៅ ជាលក្ខណៈ គ្រួសារ និងអ្នកបង្កើនការគាំទ្រកម្មវិធីដើម្បីលើកកម្ពស់សុខភាព សាមគ្គីភាព និងសកម្មភាពដែលផ្តល់នូវផលវិជ្ជមានដល់ សង្គម។ ការសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ រីឯ ក្នុងការលើកកម្ពស់សហគមន៍ និងជំរុញ សុខុមាលភាពទូទាំងកម្ពុជា។

ទ្រកម្មវិធី “រត់ និងជិះកង់ ២៥០គីឡូម៉ែត្រតាមដងទន្លេមេគង្គ” ដើម្បីកុមារកម្ពុជា

ធនាគារ រីឯ បានគាំទ្រកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំលើកទី៥ «រត់និងជិះកង់ ២៥០គីឡូម៉ែត្រតាមដងទន្លេមេគង្គ» ដែល រៀបចំឡើងដោយមណ្ឌលកុមារឆ្នះក្លាវ៉ា។ កម្មវិធីនេះ គឺជាការរត់ និងជិះកង់ពីខេត្តក្រចេះទៅកាន់ខេត្តកណ្តាល ដើម្បី បង្កើនការយល់ដឹងអំពីការរស់នៅក្នុងសង្គម។ មណ្ឌលកុមារ ឆ្នះក្លាវ៉ា បានផ្តល់ជាទីជម្រក ការអប់រំ និងការ មើលថែដល់កុមារចំនួន ១៥០នាក់ ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ ដើម្បីឱ្យពួកគេអាចលូតលាស់ ប្រកបដោយក្តីសង្ឃឹម និងសេចក្តីថ្លៃថ្នូរ។ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ រីឯ ក្នុងការបន្តចូលរួម លើកកម្ពស់សុខុមាលភាពសហគមន៍ និងបង្កើតនូវផលវិជ្ជមានក្នុងសង្គម។

ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលត្រូវបានធ្វើសមាហរណកម្មយ៉ាងរឹងមាំ



ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏សម្បូរបែប និង ដ៏រឹងមាំរបស់យើង

បរិយាបន្នហិរញ្ញវត្ថុគឺជាសសស្ត្រដ៏សំខាន់មួយនៃបេសកកម្មរបស់ធនាគារ រីឯ ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់សហគមន៍។ ដើម្បីសម្រេចបាននូវកិច្ចការទាំងនេះ ផលិតផល និង សេវាធនាគារ និងហិរញ្ញវត្ថុជាច្រើនប្រភេទត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ដោយដោះស្រាយនូវបញ្ហាប្រឈមនានាដែលសហគមន៍ជួបប្រទះ។ ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនានាត្រូវបានបង្កើតឡើង តាមរយៈការប្រើប្រាស់ចំណេះដឹងរបស់អ្នកជំនាញក្នុងវិស័យនេះ។ ចំណុចខាងក្រោមបង្ហាញអំពីលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃផលិតផល និងសេវាសំខាន់ៗដែលទើបបង្កើតឡើងនៅក្នុងប្រព័ន្ធរបស់ធនាគារ រីឯ។

ផលិតផល និងសេវាកម្ម

គណនី ធនាគារ រីឯ

សម្រាប់អតិថិជនគ្រប់រូប ចំណុចនេះជាជំហានដំបូងដ៏សំខាន់ក្នុងការទទួលបានអត្ថប្រយោជន៍ពីផលិតផល និងសេវាកម្មគ្រប់ជ្រុងជ្រោយរបស់យើងខ្ញុំដែលរួមមាន៖ ប្រាក់បញ្ញើ ប្រាក់កម្ចី ការផ្ទេរប្រាក់ទាំងក្នុងស្រុក និងក្រៅប្រទេស ការទូទាត់វិក្កយបត្រ និងផ្សេងៗជាច្រើនទៀត។ តាមរយៈការដាក់បញ្ចូលនូវបច្ចេកវិទ្យាទំនើបៗដូចជា៖ បច្ចេកវិទ្យា Face Recognition បច្ចេកវិទ្យា Optical Character Recognition និងបច្ចេកវិទ្យាពិនិត្យមើលភាពរស់រវើកនោះ ការបើកគណនីធនាគារ រីឯ លែងតម្រូវឱ្យលោកអ្នកទៅដល់សាខាដោយផ្ទាល់តទៅទៀតហើយ។ ដោយបានដាក់បញ្ចូលប្រព័ន្ធ IPification ដែលជាប្រព័ន្ធផ្ទៀងផ្ទាត់ដោយចូចតែម្តងប៉ុណ្ណោះនៅលើទូរសព្ទ អ្នកប្រើប្រាស់អាចធ្វើការផ្ទៀងផ្ទាត់លេខទូរសព្ទដោយមិនចាំបាច់ពិបាកច្រើន ដ្បិតថាដំណើរការផ្ទៀងផ្ទាត់នោះបញ្ចប់ក្នុងរយៈពេលខ្លី អំឡុងពេលនៃការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទ។ អតិថិជនគ្រាន់តែប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ចូលទៅកាន់អេប ធនាគារ រីឯ និងធ្វើតាមការណែនាំជាធម្មតាជាការស្រេច។



អេប ធនាគារ វីង


អេប ធនាគារ វីង គឺជាកម្មវិធីទូរសព្ទចល័តផ្នែកហិរញ្ញវត្ថុ និងធនាគារគ្រប់ដ៏សម្បូរបែប ដែលផ្តល់ឱ្យអតិថិជនទទួលបានទូទៅលើផល និងសេវាកម្មជាង ១០០ មុខងារ តាមតម្រូវការប្រចាំថ្ងៃ។ តាមរយៈអេបនេះ អតិថិជនអាចសម្របខ្លួនយ៉ាងងាយស្រួលទៅនឹងបរិបទរស់នៅបែបឌីជីថល ដោយលុបបំបាត់ការពឹងផ្អែកលើសាច់ប្រាក់សុទ្ធទាំងស្រុង។ សេវាកម្មជាច្រើនមុខដែលអាចប្រើប្រាស់បានរួមមាន៖ ការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សំណើឥណទានការដាក់ និងការដកប្រាក់ និងសេវាកម្មជាច្រើនផ្សេងទៀត។ លើសពីនេះ អ្នកប្រើប្រាស់អេបនេះអាចធ្វើការទូទាត់យ៉ាងងាយស្រួលជាមួយអាជីវករនៅទូទាំងប្រទេសដោយប្រើប្រាស់កម្មវិធី Bakong KHQR ។

សេវា WINGPAY

សេវា WingPay គឺជាសេវាទូទាត់តាមប្រព័ន្ធឌីជីថលដែលអាចឱ្យអតិថិជនដែលប្រើអេបធនាគារ វីង ធ្វើប្រតិបត្តិការនានាដោយមិនចាំបាច់មានក្រដាសប្រាក់នោះឡើយ។ ងាយៗ! គ្រាន់តែបើកអេបធនាគារ វីង ហើយស្ដេនដើម្បីទូទាត់ប្រាក់ អតិថិជនអាចបង់ថ្លៃសេវាកម្មផ្សេងៗបានយ៉ាងងាយស្រួល។ លើសពីនេះទៀត អតិថិជនអាចធ្វើការទូទាត់ជាមួយអាជីវករណាក៏បានដោយប្រើប្រព័ន្ធ Bakong KHQR ។ តាមរយៈការប្រើប្រាស់កម្មវិធី Wingpoints អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ ឈ្នះរង្វាន់ និងអាចប្ដូរយករង្វាន់នោះពីអាជីវករជាសមាជិកដែលជួយសន្សំថែការចំណាយ ហើយអាចទទួលបានផលិតផល និងសេវាកម្មជាច្រើនទៅតាមតម្រូវការ។

គណនីប្រាក់បញ្ញើមានកាលកំណត់

ប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ វីង ជាឱកាសដ៏ល្អមួយដែលផ្តល់អត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ ៨% ។ កាន់តែពិសេសទៀតនោះ អតិថិជនអាចធ្វើការជ្រើសរើសរវាងការទទួលបានការប្រាក់ប្រចាំខែ ឬការប្រាក់បង្គររហូតដល់ចុងបញ្ចប់នៃកាលកំណត់។ អតិថិជនអាចគ្រប់គ្រងសាច់ប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថល ជាមួយអេបធនាគារ វីង ដោយមិនចាំបាច់ទៅដល់សាខា ឬទៅជួបភ្នាក់ងារផ្ទាល់ឡើយ។ អតិថិជនអាចបង្កើតបណ្ណប្រាក់បញ្ញើមានកាលកំណត់កែតម្រូវទំហំប្រាក់បញ្ញើ និងអាចបិទគណនីប្រាក់បញ្ញើរបស់ពួកគាត់បាន ដោយគ្រាន់តែធ្វើការចុចលើអេបតែប៉ុណ្ណោះ ។



គណនីសន្សំដើម្បីគោលដៅ

គណនីនេះជួយអតិថិជនកំណត់ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុបានយ៉ាងជាក់លាក់។ អតិថិជនអាចបើកគណនីនេះតែម្នាក់ឯង ឬជាក្រុមក៏បាន ហើយកំណត់កាលបរិច្ឆេទសន្សំជាមុន ឬដាក់សន្សំពេលណាក៏បាន។ ដោយអាចសន្សំជាប្រាក់រៀល ឬដុល្លារអាមេរិក គណនីប្រភេទនេះផ្តល់អត្រាការប្រាក់ប្រកួតប្រជែងសម្រាប់រយៈពេលពីមួយខែដល់ ៦០ ខែ។ គ្រាន់តែបើកគណនីតាមរយៈអេប ធនាគារ រីឯ នោះនឹងចំណេញការប្រាក់ជាម្យ៉ាងរាល់ថ្ងៃ ដែលនឹងត្រូវទូទាត់ដល់ម្ចាស់គណនីនៅចុងគ្រា។ អតិថិជនអាចដកប្រាក់នៅចុងគ្រា ឬពេលបិទគណនី ហើយថែមទាំងគ្មានការដាក់ពិន័យនៅពេលដាក់ប្រាក់សន្សំឃើត ឬខកពេលនោះឡើយ។

គណនីសន្សំ

គណនីសន្សំរបស់ធនាគារ រីឯ ផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែង ដែលមានអត្រាហូតដល់ ៣% ស្របពេលដែលផ្តល់ជូនអតិថិជននូវសេរីភាពប្រើប្រាស់ប្រាក់នោះបានគ្រប់ពេលវេលាសម្រាប់តម្រូវការប្រចាំថ្ងៃ មិនថាជាការទូទាត់វិក្កយបត្រផ្ទេរប្រាក់ និងប្រតិបត្តិការជាច្រើនទៀតនោះឡើយ។ អតិថិជនអាចបើកគណនីសន្សំបានយ៉ាងងាយស្រួលតាមរយៈអេបធនាគារ រីឯ ទោះបីជាអតិថិជនមិនអាចទៅដល់សាខាធនាគារដោយផ្ទាល់ក៏ដោយ។





ការដកប្រាក់ពីបាតង

អ្នកប្រើប្រាស់អាចដកប្រាក់ដោយប្រើប្រាស់ KHQR នៅតាមសាខាធនាគារ រឹង ឬ ភ្នាក់ងារ រឹងនៅទូទាំងប្រទេសកម្ពុជា ដរាបណាអ្នកប្រើប្រាស់មានគណនីជាមួយនឹងធនាគារផ្សេងទៀតដែលជាសមាជិករបស់គង។ ប្រតិបត្តិការត្រូវបានធ្វើឡើងភ្លាមៗ និងគិតថ្លៃសេវាដកប្រាក់បន្តិចបន្តួចប៉ុណ្ណោះ។

KHQR របស់ធនាគារ រឹង

អតិថិជនអាចបង្កើត KHQR ផ្ទាល់ខ្លួនរបស់ធនាគារ រឹង ហើយផ្ញើទៅឱ្យក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីទទួលប្រាក់ដោយមិនគិតថ្លៃសេវាពីគ្រប់ធនាគារទាំងអស់។ ការផ្ទេរប្រាក់តាមKHQR របស់ធនាគារ រឹង មានភាពឆាប់រហ័ស និងអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក ។

ការទូទាត់វិក្កយបត្រ

សម្រាប់អតិថិជនទូទៅ ការទូទាត់ថ្លៃអគ្គិសនី ថ្លៃធានារ៉ាប់រង ថ្លៃសិក្សា ការទូទាត់សងប្រាក់កម្ចី សេវាសាធារណៈ និងសេវាជាច្រើនទៀត អាចធ្វើទៅបានយ៉ាងងាយស្រួល។ អតិថិជនអាចទូទាត់សេវាទាំងនេះបានយ៉ាងងាយស្រួល ដោយគ្រាន់តែមានអេប ធនាគារ រឹង ទៅកាន់ទីតាំងធនាគារ រឹង ឬប្រើប្រាស់សេវាភ្នាក់ងារ រឹង ។ ដៃគូពាណិជ្ជករក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ដោយសារពួកគាត់អាចទទួលបានការទូទាត់ពីអតិថិជនធនាគារផ្សេងទៀតតាមរយៈ KHQR របស់ធនាគារ រឹង។ បច្ចុប្បន្ននេះ មានអតិថិជនលើសពី ១០៣.០០០ នាក់កំពុងប្រើប្រាស់ KHQR របស់ធនាគារ រឹង ដើម្បីធ្វើការទូទាត់វិក្កយបត្រនានា។





ការផ្ទេរប្រាក់ក្នុងស្រុក

ដោយដាក់បញ្ចូលនូវ KHQR ដែលផ្តល់ភាពងាយស្រួលប្រើប្រាស់ ជាមួយនឹងបណ្តាញគ្របដណ្តប់យ៉ាងទូលំទូលាយនៃប្រព័ន្ធរបស់ធនាគារ វីង បច្ចុប្បន្ននេះការផ្ទេរប្រាក់ក្នុងស្រុកអាចធ្វើឡើងភ្លាមៗ និងដោយរលូនពីធនាគារមួយទៅធនាគារមួយទៀត។ អតិថិជនដែលប្រើប្រាស់អេបធនាគារ វីង និងអេបរបស់ធនាគារផ្សេងៗទៀតអាចផ្ទេរប្រាក់ទៅមិត្តភក្តិរបស់ពួកគាត់ដោយគ្រាន់តែចុចពីរ ទៅបីដងលើអេបទាំងនោះ។ ដោយគ្រាន់តែបើកអេបធនាគារ ហើយស្កេន KHQR បន្ទាប់មកកំណត់ចំនួនទឹកប្រាក់ដែលចង់ផ្ទេរ និងចាប់ផ្តើមផ្ទេរប្រាក់ អតិថិជនអាចផ្ទេរប្រាក់បានភ្លាមៗ។ លើសពីនេះ អ្នកទទួលប្រាក់អាចដកប្រាក់នៅសាខាធនាគារ វីង ឬភ្នាក់ងាររបស់ធនាគារនៅទូទាំងប្រទេសដោយប្រើប្រាស់កូដ KHQR ផងដែរ។

ការផ្ទេរប្រាក់ពីធនាគារ វីង ទៅធនាគារដទៃទៀត៖ ធនាគារ វីង មានទំនាក់ទំនងជាមួយធនាគារកណ្តាល និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកណាមួយតាមប្រព័ន្ធបាគងវ៉ាល់ឡេត ក៏ដូចជាសមាជិកបាគង និងប្រព័ន្ធជាត់ទាត់ជាតិ (NCS) ។

វីងរេរលុយ៖ អតិថិជនវីងអាចផ្ទេរប្រាក់ទៅឱ្យមិត្តភក្តិ និងក្រុមគ្រួសារ ដែលមិនមានគណនីធនាគារវីង បាន។ នៅក្នុងប្រតិបត្តិការទាំងនេះ ម្ចាស់គណនីធនាគារ វីង អាចប្រើប្រាស់គណនីដើម្បីធ្វើប្រាក់ទៅកាន់លេខទូរសព្ទណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា។





សេវាផ្ញើប្រាក់ក្រៅប្រទេសសម្រាប់អតិថិជនជារូបវន្តបុគ្គល

សេវាផ្ញើប្រាក់ក្រៅប្រទេស គឺជាសេវាផ្ញើប្រាក់អន្តរជាតិរបស់ធនាគារ វីង ដែល ជួយប្រជាជនកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេស ឱ្យផ្ញើប្រាក់បានយ៉ាងងាយស្រួល។ អតិថិជនដែលរស់នៅក្រៅប្រទេសកម្ពុជា អាចផ្ញើប្រាក់មកគ្រួសារ តាមរយៈដៃគូអន្តរជាតិរបស់យើងដែលមាន វត្តមានជាង ២០០ ប្រទេស និងតំបន់ នៅទូទាំងពិភពលោក។ ម៉្យាងវិញទៀត អ្នកទទួលក៏អាចដកប្រាក់នៅតាមភ្នាក់ងារវីងដែលនៅជិតបំផុត ឬក៏អាចទទួលប្រាក់តាមប្រព័ន្ធឌីជីថលភ្លាមៗជាមួយអេប ធនាគារ វីង ។

សេវាផ្ញើប្រាក់ដោយប្រើប្រាស់ធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនសាជីវកម្ម

សេវាផ្ញើប្រាក់ក្រៅប្រទេសរបស់ធនាគារ វីង ត្រូវបានផ្តល់ជូនដៃគូសាជីវកម្មដែលធ្វើប្រតិបត្តិការសេវាធនាគារតាមប្រព័ន្ធ អ៊ីនធឺណិត ដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។ សេវាកម្មដ៏រលូនរបស់យើង អាចឱ្យលោកអ្នក អាចផ្ញើ និងទទួលប្រាក់ជាមួយប្រទេស និងតំបន់ជាង ២០០ នៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល និងឆាប់រហ័ស បំផុត។ សូមចូលរួមជាមួយបណ្តាញដែលមានអតិថិជនជាច្រើនពេញចិត្ត និងទទួលយកនូវបទពិសោធន៍ប្រតិបត្តិ ការអន្តរជាតិដែលដំណើរដោយរលូនឥតមានការរំខាន។

បណ្ណទូទាត់តាមប្រព័ន្ធអ៊ីនធឺណិត

កាតឥណទានវីសា របស់ធនាគារ វីង

កាតឥណទានវីសា របស់ធនាគារ វីង ផ្តល់ជូននូវជម្រើសចំនួនពីរ។ ជាមួយនឹងវីសា ហ្គោល ក្រេឌីតកាត អតិថិជនអាចស្នើសុំទំហំឥណទានរហូតដល់ ៥.០០០ ដុល្លារអាមេរិក ខណៈដែលវីសា ផ្លាទីនីម ក្រេឌីតកាតអនុញ្ញាតឱ្យស្នើសុំទំហំឥណទានរហូតដល់ ៥០.០០០ ដុល្លារអាមេរិក។ អតិថិជនអាចគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍ក្នុងអំឡុងពេលអនុគ្រោះមិនយកការប្រាក់រហូតដល់ ៥៥ ថ្ងៃ មុនពេលតម្រូវឱ្យធ្វើការសងប្រាក់ត្រលប់មកវិញ ចំពោះទំហំសាច់ប្រាក់ដែលបានប្រើប្រាស់។ ម្ចាស់កាតទទួលបានការអនុញ្ញាតឱ្យចូលទៅកាន់សាលារៀនចំណុះក្រោមឈ្មោះធនាគារ ១៤.០០០ កន្លែងនៅទូទាំងពិភពលោក នៅពេលដែលអតិថិជនកំពុងរង់ចាំជើងហោះហើរ រួមទាំងជម្រើសក្នុងការស្នើសុំកាតបន្ថែមរហូតដល់ប្រាំសម្រាប់សមាជិកគ្រួសាររបស់ពួកគាត់។ លើសពីនេះទៀត ម្ចាស់កាតមានសិទ្ធិចូលប្រើប្រាស់សាលារៀនចំណុះឈ្មោះធនាគារ Wing Bank Premier នៅគ្រប់សាខាទូទាំងប្រទេស។

កាតឥណទានធនាគារ វីង

កាតឥណទានធនាគារ វីង មានពីរជម្រើសគឺកាតឥណទានវីសាក្នុងលេខរបស់ធនាគារ វីង និងកាតឥណទានវីសាផ្ទាល់ខ្លួនរបស់ធនាគារ វីង ។ ម្ចាស់កាតអាចដកសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមម៉ាស៊ីន ATM សមាជិកបណ្តាញ Cambodia Shared Switch (CSS) ទូទាំងប្រទេស និងធ្វើការទូទាត់យ៉ាងងាយស្រួលជាមួយអាជីវករដែលជាសមាជិករបស់បណ្តាញ CSS ។ កាតឥណទានធនាគារ វីង ធានាការការពារសុវត្ថិភាព ១០០% ពីការលួច ដោយមិនបង្ហាញលេខកាត លេខ CVV2 ឬកាលបរិច្ឆេទផុតកំណត់។

ដោយហេតុថាការការពារបរិស្ថានគឺជាតួអង្គដ៏សំខាន់មួយនាពេលបច្ចុប្បន្ននេះ កាតឥណទាន និងឥណទានវីសារបស់ធនាគារ វីង ត្រូវបានផលិតចេញពីតុធាតុដើមធម្មជាតិ ៩៤% ដោយការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការរក្សាចីរភាព។

វីសា អ៊ីនហ្វីនីត ក្រេឌីតកាត របស់ធនាគារ វីង

កាតនេះ ជានិមិត្តរូបនៃប្រណីតភាព ដែលអនុញ្ញាតឱ្យម្ចាស់កាតទូទាត់មុនរហូតដល់ ៥០% ហើយទទួលបានការធានារ៉ាប់រងនៅពេលធ្វើដំណើររហូតដល់១លានដុល្លារអាមេរិក ព្រមទាំងទទួលបានសិទ្ធិចំពោះសេវាដ៏មានប្រណីតភាពលំដាប់ពិភពលោកជាច្រើនទៀត។ ដោយអាចទូទាត់មុនរហូតដល់ ១លានដុល្លារអាមេរិក ម្ចាស់កាតមួយនេះក៏អាចបង្កើនសមត្ថភាពហិរញ្ញវត្ថុល្អជាងមុន និងគ្រប់គ្រងការចំណាយប្រកបដោយភាពឆ្លាតវៃ។ លើសពីនេះទៀត ម្ចាស់កាតអាចចូលប្រើប្រាស់សាលារៀនចំណុះក្រោមឈ្មោះធនាគារ ១៤.០០០ កន្លែងនៅទូទាំងពិភពលោក និងPremier Banking Lounge របស់ធនាគារ វីង នៅទូទាំងប្រទេសដោយមិនមានកំណត់ចំនួនដងនោះឡើយ។ ម្ចាស់កាតក៏អាចទិញទំនិញនៅគ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពជាមួយនឹងម៉ាស៊ីនឆ្លងកាត និងការទូទាត់តាមអ៊ីនធឺណិតនៅទីតាំងដែលទទួលទូទាត់ជាមួយ វីសា ក៏ដូចជាទទួលបានផ្តល់ជូនពិសេសជាច្រើនទៀត។



Wing Bank

ធ្វើឱ្យជីវិតកាន់តែប្រសើរជាមួយ កាតថ្លៃប្រឌិតនៃម៉ាស៊ីនកាត



កាតឥណពន្ធម៉ាស៊ីនកាត

ដោយមានការគាំទ្រពីបច្ចេកវិទ្យាថែរក្សាសុវត្ថិភាពឈានមុខគេរបស់ក្រុមហ៊ុន Mastercard និងបណ្តាញទូទាត់ដែលគ្របដណ្តប់លើប្រទេសចំនួន ២១០ កាតឥណពន្ធម៉ាស៊ីនកាតរបស់ធនាគារ វីង ដែលបានតភ្ជាប់ជាមួយគណនីរបស់ធនាគារ វីង មានមេរោគភាពដែលបានក្លាយជាកាតគ្មានលេខដំបូងគេដែលបានដាក់ឱ្យដំណើរការក្នុងប្រទេសកម្ពុជា។ កាតដ៏ទំនើបនេះជួយអតិថិជនគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការ និងប្រវត្តិសមតុល្យទឹកប្រាក់ដោយសុវត្ថិភាព។ ម្ចាស់កាតអាចចូលប្រើប្រាស់ព័ត៌មានបញ្ជាក់ពីប្រតិបត្តិការទូទាត់យ៉ាងងាយស្រួលតាមរយៈអេប ធនាគារ វីង ដែលផ្តល់ជូននូវមធ្យោបាយងាយៗ ដើម្បីទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតដោយមិនចាំបាច់ពឹងផ្អែកលើព័ត៌មានលម្អិតដែលមាននៅលើកាតដូចមុនទៀតឡើយ។

ម៉ាស៊ីនកាត វីល

ម៉ាស៊ីនកាត វីល គ្មានលេខគឺជាកាតឥណពន្ធដ៏ថ្មីដែលដឹកនាំឱ្យស្ទើរសង្ស័យដែលត្រូវបានបង្កើតឡើងជាមួយនឹងរចនាបថស្រស់ស្អាតដោយប្រើប្រាស់វត្ថុធាតុដើមប្រណិត។ កាតនេះគ្មានលេខផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបធៀបបានសម្រាប់អតិថិជន Wing VVIP ។ អតិថិជនអាចប្រើប្រាស់កាតបានយ៉ាងងាយស្រួលនៅគ្រប់ហាងលក់ទំនិញទូទាំងសកលលោកដែលទទួលយក ម៉ាស៊ីនកាត ធ្វើការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងដកសាច់ប្រាក់ពីម៉ាស៊ីន ATM ណាមួយក៏បានដែលមានសេវា ម៉ាស៊ីនកាត។ អត្ថប្រយោជន៍បន្ថែមពីនេះគឺថា ម្ចាស់កាតអាចរីករាយក្នុងការចូលប្រើប្រាស់សាលារៀនចំណេះការសិក្សាធានាឥតមានដែនកំណត់ ដោយការណ៍នេះផ្តល់នូវបទពិសោធន៍ដ៏ប្រណិតសម្រាប់អតិថិជននៅសាលារៀនចំណេះការសិក្សាសកលលោក។

កាតនិម្មិត ម៉ាស៊ីនកាត និងវីសា

អតិថិជនរបស់ធនាគារ វីងអាចដាក់ពាក្យស្នើសុំ និងទទួលយកកាតឥណពន្ធនិម្មិតបានភ្លាមៗតាមរយៈអេបធនាគារ វីងដែលអនុញ្ញាតឱ្យអតិថិជនចូលប្រើប្រាស់បានភ្លាមៗ នូវព័ត៌មានលម្អិតសំខាន់ៗទាំងអស់សម្រាប់ប្រតិបត្តិការតាមប្រព័ន្ធអនុញ្ញប្រកបដោយសុវត្ថិភាពដោយមិនចាំបាច់មានកាតនៅដៃ។ ជាមួយនឹងកាតនិម្មិតនេះ អតិថិជនរបស់ធនាគារ វីង អាចជឿទុកចិត្តក្នុងការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក ដែលការណ៍នេះបំពេញតាមតម្រូវការផ្សេងៗរបស់អតិថិជនដូចជា៖ ការលេងហ្គេម អាហារ ម៉ូដសម្លៀកបំពាក់ ការធ្វើដំណើរ និងសហគ្រិនភាព។ កាតនិម្មិតរបស់ធនាគារ វីង ផ្តល់នូវលទ្ធភាព និងឱកាសជាច្រើនដល់អតិថិជន។

ម៉ាស៊ីនកាត វីនកាត

កាតនេះ គឺជាគំនិតបង្កើតថ្មីដែលរួមបញ្ចូលមុខងារឥណពន្ធ និងឥណទានទៅក្នុងកាតតែមួយ។ កាតនេះមាន២ប្រភេទគឺផ្លាទីនីម និងហ្គោល ហើយអាចបំពេញតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់នាសម័យទំនើប។ កាតប្រភេទហ្គោល ផ្តល់ទំហំឥណទានរហូតដល់ ៥.០០០ ដុល្លារអាមេរិក ខណៈដែលកាតផ្លាទីនីម ផ្តល់ទំហំឥណទានកាន់តែខ្ពស់ឱ្យចាប់អារម្មណ៍រហូតដល់ ៥០.០០០ ដុល្លារអាមេរិក។ ម្ចាស់កាតទាំងនេះអាចប្រើប្រាស់សេវាអតិថិជនតាមមុខងារ វីងឆាត ដែលមាននៅក្នុងអេប ធនាគារ វីង ក៏ដូចជាត្រួតពិនិត្យការចំណាយផ្សេងៗបានភ្លាមៗ ដែលជួយដល់ការគ្រប់គ្រងកាតឥតមានការរំខានអ្វីទាំងអស់ដោយគ្រាន់តែចុចលើស្មាតហ្វូនប៉ុណ្ណោះ។



កម្ចីឌីជីថល

ធនាគារ រឹង បានដាក់ដំណើរការសេវាកម្ចីឌីជីថល ឬហៅថាកម្ចី ២-១-០ ដែលមានន័យថា អតិថិជនចំណាយពេលត្រឹមតែ ២នាទីក្នុងការដាក់ស្នើ ១នាទីទទួលបានការអនុម័ត និង០នាទី ទទួលបានកម្ចី។ មិនតែប៉ុណ្ណោះ អតិថិជនអាចដាក់ស្នើកម្ចី ដោយមិនចាំបាច់មានទ្រព្យធានាឡើយ។ សេវានេះគឺផ្តល់ជូនតាមរយៈអេប ធនាគារ រឹង។ កម្ចីឌីជីថលមានរយៈពេល បីឆ្នាំ ហើយអត្រាការប្រាក់វិញគឺទាបបំផុតត្រឹមតែ ១ ភាគរយក្នុងមួយខែ។ ការប្រើប្រាស់គណនីធនាគារ រឹង ជាគណនីគោល អាចបង្កើនលក្ខណសម្បត្តិសម្រាប់ការទទួលបានកម្ចី។ កម្ចីឌីជីថលរបស់ធនាគារ រឹង ផ្តល់នូវ លទ្ធភាព និងជួយបង្កើនការ លើកកម្ពស់វិយាបន្តហិរញ្ញវត្ថុដល់ប្រជាជន ដែលមិនមានលទ្ធភាពទទួលបានសេវាកម្ចីបែបប្រពៃណី។ ការណ៍នេះ នឹង ជួយពួកគាត់អាចកាត់បន្ថយឧបសគ្គរារាំងចំពោះការគ្រប់គ្រង និងការរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ។

កម្ចីសាជីវកម្ម

ធនាគារ រឹង ផ្តល់ជូននូវដំណោះស្រាយឥណទានខុសៗគ្នា សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុរបស់សាជីវកម្ម។ សម្រាប់ ក្រុមហ៊ុននានាដែលស្វែងរកការបង្កើនទូទៅដោយមិនចាំបាច់មានទ្រព្យបញ្ចាំ យើងផ្តល់ជូននូវឥណទានអាជីវកម្ម ដែលមិនត្រូវការទ្រព្យបញ្ចាំដែលបង្កើតឡើងជាពិសេសដើម្បីគាំទ្រសហគ្រាសទាំងនេះ។ ម៉្យាងទៀត យើងក៏ផ្តល់ជូននូវ ឥណទានអាជីវកម្មដែលត្រូវការទ្រព្យធានាសម្រាប់ក្រុមហ៊ុនដែលមានទ្រព្យសកម្មដ៏មានតម្លៃដែលអាចប្រើប្រាស់ជាទ្រព្យ បញ្ចាំ។ គណនីឥណទានរបស់យើងផ្តល់ជូនអតិថិជននូវការធានាជាថ្មីក្នុងការទទួលបានសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដើម្បីស្វែងរកបញ្ហាប្រឈមដែលមិនអាចប៉ាន់ស្មានទុកជាមុន ដោយធានាថាអាជីវកម្មរបស់ពួកគាត់នៅតែមានភាពធន។

សេវាទូទាត់វិក្កយបត្រពន្ធលើអចលនទ្រព្យ

ឥឡូវនេះ លោកអ្នកអាចបង់ពន្ធលើអចលនទ្រព្យបានយ៉ាងងាយស្រួលដោយមិនចាំបាច់ទៅកាន់សាខាអគ្គនាយកដ្ឋាន ពន្ធដារដោយផ្ទាល់ទៀតឡើយ។ ការបង់ពន្ធនេះ អាចធ្វើឡើងបានតាមរយៈកម្មវិធី GDT App របស់អគ្គនាយកដ្ឋាន ពន្ធដារ ដែលអនុញ្ញាតឱ្យទូទាត់តាមរយៈធនាគារ រឹង បានយ៉ាងងាយស្រួល។

គណនីរក្សាសុវត្ថិភាព (ESCROW)

ធនាគារ រឹង ផ្តល់ជូននូវសេវារក្សាសុវត្ថិភាពគ្រប់ជ្រុងជ្រោយ រួមមានសេវា៖ បរិច្ចាគបាលកិច្ចពាណិជ្ជកម្ម បរិច្ចាគបាលកិច្ច សាធារណៈ បរិច្ចាគបាលកិច្ចសង្គម បរិច្ចាគបាលកិច្ចបុគ្គល និងបរិច្ចាគបាលកិច្ចហិរញ្ញវត្ថុ ។ គណនីរក្សាសុវត្ថិភាពដែល ហៅថា Trust Service គឺជាគណនីកាន់ប្រាក់ដោយស្របច្បាប់ដែលផ្តល់ការការពារដល់អាជីវករពីហានិភ័យនៅពេល ដែលអ្នកទិញខកខានក្នុងការទូទាត់ប្រាក់។ ក្នុងនាមជាម្ចាស់ប្រាក់ និងអ្នកចុះកិច្ចព្រមព្រៀង ធនាគារ រឹង ធានាថា អតិថិជន អាចធ្វើប្រតិបត្តិការប្រកបដោយទំនុកចិត្តពេញលេញ ដោយសារប្រាក់របស់ពួកគាត់ត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅ ធនាគារ រឹង រហូតដល់លក្ខខណ្ឌដែលបានកំណត់ទុកមុនទាំងអស់ត្រូវបានបំពេញចប់សព្វគ្រប់។ កត្តានេះធ្វើឱ្យអតិថិជន ស្ងប់ចិត្ត និងជួយគាំពារដល់ផលប្រយោជន៍របស់ពួកគាត់។

ប្រអប់បញ្ជីសុវត្ថិភាព

ប្រអប់បញ្ជីសុវត្ថិភាព ផ្តល់ជូននូវមធ្យោបាយប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការរក្សាទុកវត្ថុមានតម្លៃ និងឯកសាររបស់អតិថិជន។ ទូរស័ព្ទសុវត្ថិភាពដែលបំពាក់ដោយកម្លាំងប្រកាសអាសន្ន កាមេរ៉ាសុវត្ថិភាព (CCTV) និងប្រព័ន្ធសោរទំនើបដែលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធសោរពីរជាន់ និងកាមេរ៉ាសុវត្ថិភាពចាំឃ្លាំមើលម្តុំបន្ថែម ដោយផ្តល់សិទ្ធិឱ្យចូលប្រើប្រាស់បានសម្រាប់តែបុគ្គលដែលមានសិទ្ធិ រួមទាំងអតិថិជន និងអ្នកតំណាងរបស់ពួកគាត់ប៉ុណ្ណោះ។ មិនថាជាគ្រឿងអលង្ការ កំណត់ត្រាអាជីវកម្ម ប័ណ្ណកម្មសិទ្ធិ ឬវត្ថុមានតម្លៃផ្សេងទៀតក៏ដោយ ធនាគារ រីឯ ផ្តល់ជូននូវដំណោះស្រាយនៃការរក្សាទុកប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលជាមួយនឹងការរក្សាការសម្ងាត់បានល្អបំផុត។ អតិថិជនមានជម្រើសប្រអប់ចំនួនបីទំហំ - ខ្នាតតូច ខ្នាតកណ្តាល និងខ្នាតធំ ពោលគឺ តម្រូវទៅតាមតម្រូវការរបស់អតិថិជន។ ប្រអប់នីមួយៗភ្ជាប់មកជាមួយការធានារ៉ាប់រងចំនួន ៥.០០០ ដុល្លារអាមេរិកក្នុងករណីមានការខូចខាត ឬបាត់បង់របស់បណ្តាមួយ។ អតិថិជនអាចចូលប្រើប្រអប់របស់ពួកគាត់ក្នុងអំឡុងពេលម៉ោងធ្វើការរបស់ធនាគារ ដោយធានានូវភាពងាយស្រួលក្នុងការស្វែងរករបស់ទ្រព្យដែលរក្សាទុកនោះនៅពេលចាំបាច់។



សេវាទូទាត់ពន្ធគយ

អតិថិជនអាចទូទាត់ពន្ធគយ និងថ្លៃនាំចេញនាំចូលផ្សេងៗទៀតបានយ៉ាងងាយស្រួលជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដោយមិនគិតថ្លៃសេវាបន្ថែមឡើយតាមរយៈធនាគារ រីឯ អេប ធនាគារ រីឯ និងសេវា iBanking អ្នកប្រើប្រាស់ ធនាគារ រីឯ អាចទូទាត់តាមអ៊ីនធឺណិតយ៉ាងងាយស្រួលនៅលើគេហទំព័រ GDCE ដោយចូលទៅកាន់មុខងារទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។ អតិថិជនអាចចាប់ផ្តើមដំណើរការទូទាត់ ពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ រីឯ សម្រាប់ជាមធ្យោបាយទូទាត់ដែលពួកគាត់ពេញចិត្ត។ ការណ៍នេះជួយអតិថិជនសន្សំពេលវេលាដ៏មានតម្លៃ ហើយពួកគាត់ពុំចាំបាច់តម្រូវឱ្យធ្វើដំណើរទៅក្រសួងដោយផ្ទាល់ឡើយ។

ការប្តេជ្ញាចិត្តតែងតែរករបស់ធនាគារ រីឯ ចំពោះសហគមន៍ គ្របដណ្តប់លើសពីសេវាធនាគារ និងហិរញ្ញវត្ថុបែបប្រពៃណី។ កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺផ្តោតលើការកសាងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបែបឌីជីថលដ៏រឹងមាំនៅប្រទេសកម្ពុជា។ ដោយធ្វើការយកចិត្តទុកដាក់លើអតិថិជន យើងបំពេញការងារយ៉ាងសកម្មដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានា។ គោលដៅរបស់យើងគឺដើម្បីអភិវឌ្ឍប្រកបដោយបុរសកម្មនូវផលិតផល និងសេវាកម្មដែលមានភាពច្នៃប្រឌិត អាចបំពេញតម្រូវការខុសៗគ្នារបស់អតិថិជន។



គណនីពាណិជ្ជកម្ម

អ្នកវិនិយោគដែលមានគណនីជាមួយក្រុមហ៊ុន Royal Group Securities Plc អាចភ្ជាប់គណនីពាណិជ្ជកម្មជាមួយគណនីធនាគារ រីឯ របស់ពួកគាត់ ដោយប្រើអេបធនាគារ រីឯ ។ ការណ៍នេះអាចឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងគណនីរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតដោយមិនគិតថ្លៃ និងបានភ្លាមៗ ហើយងាយស្រួលក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលវេលាតាមរយៈអេប ធនាគារ រីឯ។

ទិន្នន័យប្រតិបត្តិការ សង្ខេប

គណនីរឹងដែលបានចុះឈ្មោះជាង

១០,២លាន

ដៃគូវិក្កយបត្រជាជំនួញ ខ្នាតតូច និងមធ្យម

៣.៦០៩

ដៃគូវិក្កយបត្រជាសហគ្រាសអាជីវកម្ម

៧២៤

អាជីវករដែលប្រើ WingPay

១៥១.០០០+





ការគ្រប់គ្រង និង ការអភិវឌ្ឍធនធានមនុស្ស





ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស

ក្នុងចំណោមគោលការណ៍គ្រឹះជាច្រើននៃបេសកកម្មរបស់ធនាគារ រីង គឺការចាត់ទុកបុគ្គលិកជាសមស្ថម្ភដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវការប្រើប្រាស់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។

កាលពីឆ្នាំ ២០២៤ ក្នុងចំណោមផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីនាំយកសេវាហិរញ្ញវត្ថុ និងធនាគារឱ្យខិតកាន់តែជិតអតិថិជន ធនាគារ រីង បានពង្រីកសាខារបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ ហេតុដូច្នេះហើយ ទើបចំនួនបុគ្គលិករបស់យើងបានកើនពី ២.៤០៥ នាក់ក្នុងឆ្នាំ ២០២៣ រហូតដល់ ២.៥០៣ នាក់ នៅចុងឆ្នាំ ២០២៤ ។

ដើម្បីធានាថាបុគ្គលិកទទួលបានចំណេះដឹងសំខាន់ៗសម្រាប់បម្រើសហគមន៍នោះ ធនាគារ រីង បានវិនិយោគលើកម្មវិធីសំខាន់ៗជាច្រើនក្នុងការកសាងសមត្ថភាពបុគ្គលិក។ កាលពីឆ្នាំមុន មានកម្មវិធីបណ្តុះបណ្តាលជិត ៥០០ វគ្គ ត្រូវបានរៀបចំឡើង ដោយផ្តោតលើមុខវិជ្ជាជាច្រើន រួមមាន៖ ភាពជាអ្នកដឹកនាំ ជំនាញឌីជីថល ជំនាញក្នុងការប្រើប្រាស់បណ្តាញសង្គម Meta វគ្គបណ្តុះបណ្តាលលើផលិតផល និងសេវាកម្ម ក៏ដូចជាមុខវិជ្ជាជាច្រើនទៀត។ ធនាគារ រីង បានចំណាយពេលវេលាប្រមាណជា ៦០៤២ ម៉ោង សម្រាប់កម្មវិធីកសាងសមត្ថភាពទាំងនេះ។ ការផ្តោតសំខាន់លើការកសាងសមត្ថភាពមិនត្រឹមតែអាចឱ្យបុគ្គលិកបម្រើសហគមន៍កាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអាជីពការងាររបស់ពួកគេកាន់តែរីកចម្រើនផងដែរ។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ ធនាគារ រីង បានដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍បុគ្គលិកកម្សិក្សា កាលពីឆ្នាំមុន ដែលជាកម្មវិធីពន្លឿនអាជីពការងារមានរយៈពេលពី ៤ ទៅ ៦ ខែ ហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់យុវជនកម្ពុជាដែលមានចំណេះជំនាញ ប៉ុន្តែមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីបន្តនៅថ្នាក់ខ្ពស់សិក្សា។ សិក្ខាកាមក៏ទទួលបានអត្ថប្រយោជន៍និងការគាំទ្រគ្រប់ជ្រុងជ្រោយក្នុងការតាមដានអំពីដំណើរការងាររបស់ពួកគេ។ លើសពីនេះ សិក្ខាកាមក៏ទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងសុខុមាលភាពរួមមានដូចជា៖ ប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងសុខភាព ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងកន្លែងស្នាក់នៅ ដែលអនុញ្ញាតឱ្យពួកគេផ្តោតទាំងស្រុងលើការរៀនសូត្រ ដោយមិនបារម្ភពីបន្ទុកលើការចំណាយប្រចាំថ្ងៃនោះឡើយ។ តាមរយៈកម្មវិធីនេះ សិក្ខាកាមចំនួន ៥៤ នាក់ត្រូវបានជ្រើសរើសជាបុគ្គលិកពេញម៉ោងរបស់ធនាគារ រីង ។

លើសពីនេះ ធនាគារ រីង បានទទួលដំណើរទស្សនកិច្ចសិក្សាចំនួនបួនដងនៃសិស្សនិស្សិតក្នុងស្រុក និងមកពីក្រៅប្រទេសដែលមានសរុបប្រមាណជា

១៤០ នាក់ មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី សាកលវិទ្យាល័យអាស៊ីអឺរ៉ុប SabaiCode និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាជាដើម។ ដំណើរទស្សនកិច្ចទាំងនេះមានគោលបំណងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជំរុញលើកទឹកចិត្តដល់និស្សិតក្នុងការចាប់យកអាជីពការងារអនាគតផងដែរ។

ធនាគារ រីង ក៏កំពុងឈានមុខគេក្នុងការលើកកម្ពស់បរិយាបន្នយេនឌ័រនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា ដោយបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយអង្គការ Good Return ។ ការវាយតម្លៃ និងការកែលម្អលើការអនុវត្តយេនឌ័រប្រកបដោយបរិយាបន្ននៅក្នុងស្ថាប័នយើងខ្ញុំត្រូវបានរៀបចំឡើង ហើយជាលទ្ធផលផែនការសកម្មភាពយេនឌ័រដ៏ល្អិតល្អន់មួយក៏ត្រូវបានរៀបចំឡើងផងដែរ។ មានបុគ្គលិកធនាគារ រីង ជាង ៣៨០ នាក់បានចូលរួមវគ្គបណ្តុះបណ្តាលក្នុងការអនុវត្តយេនឌ័រប្រកបដោយបរិយាបន្ន ហើយគោលការណ៍ការពារនិងការទប់ស្កាត់ថ្មីមួយស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ ការរំលោភបំពាន និងការបៀតបៀនកុមារត្រូវបានកែសម្រួលឱ្យកាន់តែប្រសើរឡើង។ គំនិតផ្តួចផ្តើមទាំងនេះ បង្កើតបានជាវប្បធម៌កន្លែងធ្វើការមួយដែលមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីតម្រូវការព្រមទាំងដំណោះស្រាយចំពោះសេចក្តីត្រូវការផ្សេងៗរបស់និយោជិត និង អតិថិជនជាស្ត្រី។

នៅក្នុងកម្មវិធីពានរង្វាន់ទំនួលខុសត្រូវសង្គមរបស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាលើកទី៦នោះ ធនាគារ រីង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនពីរ ចំពោះការប្តេជ្ញាចិត្ត និងសកម្មភាពដែលមានផលវិជ្ជមាននានាដល់សហគមន៍។ ធនាគារ រីង បានទទួលពានរង្វាន់ឌីជីថល សម្រាប់ភាពជាដៃគូយុវអង្គដ៏មានឥទ្ធិពលរបស់ខ្លួនជាមួយមជ្ឈមណ្ឌលបណ្តុះផ្ទុកកិច្ចថ្មី “តេជោ” សំដៅលើកម្ពស់កំណើនអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០២០មកម្ល៉េះ។ លើសពីនេះ ធនាគារ រីង ក៏បានទទួលពានរង្វាន់សម្រាប់លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុចំពោះកិច្ចសហប្រតិបត្តិការជាមួយអេប Kot Luy តាមរយៈគំនិតផ្តួចផ្តើមដែលធ្វើឡើងក្រោមប្រធានបទ៖ “យុវជន និងលុយ” នៅក្នុងខែតុលា ឆ្នាំ ២០២៤ ។ កម្មវិធីនេះមានគោលបំណងជួយឱ្យសិស្សនិស្សិតប្រមាណជា៥០០០នាក់ មកពីសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(TVET) និងសាកលវិទ្យាល័យនៅទូទាំង៨ ខេត្ត-ក្រុង ដើម្បីទទួលបាននូវចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗ ដែលជួយឱ្យពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ភាពជោគជ័យនៅក្នុងបរិបទសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យាឌីជីថល។

ធនាគារ រីង សូមថ្លែងអំណរគុណ និងសេចក្តីពេញចិត្តទៅដល់បុគ្គលិកទាំងអស់ចំពោះសមិទ្ធផល និងភាពជោគជ័យនានាដែលយើងសម្រេចបានរួមគ្នា។ ហើយការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ ពិតជាបានរួមចំណែកដ៏សំខាន់ដែលធ្វើឱ្យធនាគារ រីង អាចសម្រេចបានសមិទ្ធផលដ៏រឹងមាំមកទល់ពេលនេះ និងទៅអនាគត។

ក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង (ខេមបូឌា) ម.ក. ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

អ្នកឧកញ៉ា បានដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុនពហុធនធានផលិតផលធុនធំនៅប្រទេស កម្ពុជាដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ ប្រព័ន្ធ ផ្សព្វផ្សាយ អចលនទ្រព្យ ទេសចរណ៍ ថ្នាំកំប៉ោរ អាជីវកម្មរុករកប្រេងនិងឧស្ម័ន ព្រមទាំងកសិកម្មផងដែរ។

នៅក្នុងឆ្នាំ ២០១១ អ្នកឧកញ៉ា បានទិញក្រុមហ៊ុនវីង (ខេមបូឌា) លីមីតធីត ដើម្បីផ្លាស់ប្តូរប្រភេទប្រជាជនកម្ពុជាធ្វើការផ្ទេរ និងទទួលប្រាក់តាមរយៈការប្រើប្រាស់ទូរសព្ទចល័តបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពដែលការណ៍នេះបានជួយលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ពួកគេ។

ជាមួយនឹងបទពិសោធន៍ជាងបីទសវត្សរ៍កន្លងមកនេះ អ្នកឧកញ៉ា បានដឹកនាំក្រុមហ៊ុនវីងឱ្យក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា សម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឱ្យពួកគេអាចចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិបាន។

នៅក្នុងឆ្នាំ ២០១៤ កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ា បាននាំឱ្យធនាគារជាតិនៃកម្ពុជាទទួលស្គាល់ក្រុមហ៊ុនវីងជាធនាគារឯកទេសមួយដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបដើម្បីលុបបំបាត់គម្លាតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជាឱ្យធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្រោមឈ្មោះ «ធនាគារ វីង (ខេមបូឌា) ម.ក»។

អ្នកឧកញ៉ា មានបំណងចង់ចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការលូតលាស់នៃសេដ្ឋកិច្ចជាតិកម្ពុជា ដោយធ្វើការបង្កើតគម្រោងអាជីវកម្មដែលសមស្របដើម្បីបំពេញតម្រូវការមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីឆ្នាំ ២០០៦ មក អ្នកឧកញ៉ាបានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលការណ៍នេះបានធ្វើឱ្យបល្ល័ង្កការដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា និងក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចតំបន់។

អ្នកឧកញ៉ាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យជាតិអូស្ត្រាលី។



លោក CHRIS TIFFIN
អភិបាល

លោក Chris បានបំពេញតួនាទីអភិបាលនៃធនាគារ រីង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ មក ដោយបានផ្តល់នូវអភិបាលកិច្ច និងការត្រួតពិនិត្យជាយុទ្ធសាស្ត្រ ដើម្បីជំរុញបេសកកម្មរបស់ធនាគារសម្រាប់បរិយាបន្នហិរញ្ញវត្ថុ និងនវានុវត្តន៍នៅកម្ពុជា។ ភាពជាអ្នកដឹកនាំរបស់គាត់គឺផ្អែកលើបទពិសោធន៍ជាច្រើនទស្សវត្សរ៍នៅក្នុងវិស័យជាច្រើន។

បទពិសោធន៍ការងាររបស់លោក Chris មាននៅក្នុងគ្រប់ចំណែកទីផ្សារ និងបានដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន។ នៅក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុធនធានធំជាងគេនៅក្នុងប្រទេសកម្ពុជា លោក Chris ក៏បានបម្រើការងារជាអគ្គនាយកគ្រប់គ្រងប្រតិបត្តិការចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩ មក ដោយបានដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកចំណុចកំពូលថ្មីមួយទៀតជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាខិតខំឆ្ងាយ ឥតឈប់ឈរនេះគាត់បានយកសមត្ថភាពទាំងនេះមកកាន់ធនាគារ រីង ។

ជាមួយនឹងភាពជាអ្នកដឹកនាំកម្រិតពិភពលោកជាង ២ ទសវត្សរ៍ លោកChris បានកែប្រែខ្លួនភាពនៅក្នុងវិស័យទូរគមនាគមន៍ និងសេវាកម្មហិរញ្ញវត្ថុជាច្រើន។ ក្នុងនាមជាអតីតអគ្គនាយកស្ថាបនិកនៃក្រុមហ៊ុន Boost និងជាប្រធានប្រចាំតំបន់នៃសេវាហិរញ្ញវត្ថុដ៏ថ្មីនៅក្នុងក្រុមហ៊ុន Axiata Digital Services នៅក្នុងប្រទេសម៉ាឡេស៊ី (២០១៦- ២០១៨) គាត់បានដាក់ឱ្យដំណើរការថ្នាលហិរញ្ញវត្ថុតាមទូរសព្ទដែលបានជួយដល់មនុស្សរាប់លាននាក់។ កាលពីមុន ក្នុងនាមជាអគ្គនាយកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន Celcom Axiata Berhad ដែលជាទូរគមនាគមន៍ធំទីពីររបស់ប្រទេសម៉ាឡេស៊ីដែលផ្តល់សេវាដល់អតិថិជនប្រមាណ ១២ លាននាក់ ហើយក្នុងនាមជាបុគ្គលសំខាន់ក្នុងការបើកដំណើរការ edotco ដែលជាផ្នែកហេដ្ឋារចនាសម្ព័ន្ធបំបរមរបស់ Axiata ក្នុងឆ្នាំ ២០១២ គាត់បាននាំមកនូវភាពជោគជ័យផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុប្រកបដោយចីរភាព។

ក្នុងនាមជាអគ្គនាយកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន Safaricom Limited ដែលជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុនធំជាងគេនៅអាហ្វ្រិកខាងកើត និង Celtel Nigeria គាត់បានកែប្រែទិដ្ឋភាពទូរគមនាគមន៍ជាថ្មីរៀងរាល់ពេល ៤ ឆ្នាំម្តង។ ដំណើរអាជីពរបស់គាត់បានចាប់ផ្តើមនៅ Vodacom ក្នុងអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ ១៩៩៨ ហើយឆន្ទៈរបស់គាត់បានបន្សល់ទុកនូវផលវិជ្ជមានជាច្រើន។

ក្នុងនាមជាគណនេយ្យករជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសមាជិកវិទ្យាស្ថានគណនេយ្យករជំនាញក្នុងប្រទេសអង់គ្លេស និងប្រទេសវេលស៍ លោក Chris តែងតែដាក់បញ្ចូលគ្នានូវជំនាញផ្នែកហិរញ្ញវត្ថុយ៉ាងមុតស្រួចជាមួយនឹងចំណង់ចំណូលចិត្តដើម្បីរៀនរៀនរាល់ថ្ងៃ។ ភាពជាអ្នកដឹកនាំរបស់គាត់នាំឱ្យក្រុមការងារអាចពុះពាររាល់ការលំបាក និងសម្រេចបានលទ្ធផលពិសេសៗជាច្រើន។



លោក តាំង ហារឌី
អភិបាលឯករាជ្យ


តាំង ហារឌី គឺជាអ្នកដឹកនាំមួយរូបដែលកំពុងផ្លាស់ប្តូរអនាគតនៃសេវាកម្មហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ក្នុងនាមជាអភិបាលឯករាជ្យរបស់ធនាគារ រីង ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ គាត់បានប្រើប្រាស់សមត្ថភាពដែលមានជាង ១៨ ឆ្នាំនៅក្នុងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អភិបាលកិច្ចសាជីវកម្ម ការគ្រប់គ្រងហានិភ័យ និងការប្តេជ្ញាខិតខំយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់បេសកកម្មចំពោះការរីកចម្រើន និងបរិយាបន្នហិរញ្ញវត្ថុ។ ចក្ខុវិស័យដ៏ច្បាស់លាស់ និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់គាត់បានជំរុញឱ្យមានការរីកចម្រើននៅគ្រប់កម្រិតទាំងអស់។


បន្ថែមលើពីតួនាទីរបស់គាត់នៅធនាគារ រីង គាត់ក៏មានតួនាទីជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Techzone Plus Co., Ltd. ដែលគាត់ជាអ្នកនាំមុខដំណោះស្រាយទំនើបៗ និងជំរុញប្រតិបត្តិការប្រកបដោយខ្ពស់ភាព។ ភាពជាអ្នកដឹកនាំដ៏ស្មោះត្រង់ និងបទពិសោធន៍យ៉ាងជ្រៅជ្រែកសវនកម្ម និងមីក្រូហិរញ្ញវត្ថុបានធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំប្រកបដោយទស្សនៈវិស័យ ហើយបានកែប្រែនូវទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងតែរីកចម្រើនរបស់ប្រទេសកម្ពុជា។

ភាពជោគជ័យរបស់គាត់ត្រូវបានជំរុញដោយចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ និងការរួមចំណែកដល់សង្គម។ គាត់បានទទួលសញ្ញាបត្រប្រកបដោយជោគជ័យពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០០៦ បន្ទាប់មកបញ្ចប់ការសិក្សាផ្នែកអ្នកបច្ចេកទេសគណនេយ្យ (CAT) ក្នុងឆ្នាំ ២០០៨ និងផ្នែក ACCA ក្នុងឆ្នាំ ២០១៧ ពីសមាគមគណនេយ្យករជំនាញ។ គ្រប់ជំហាន គាត់តែងតែបន្តជំរុញទឹកចិត្ត និងដឹកនាំដោយគោលបំណងច្បាស់លាស់។

រចនាសម្ព័ន្ធ ក្រុមហ៊ុន

ធនាគារ រឹង (ខេមបូឌា) ម.ក





គណៈគ្រប់គ្រង



បណ្ឌិត DMYTRO KOLECHKO
អគ្គនាយក

បណ្ឌិត Dmytro Kolehko គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុអាជីពម្នាក់នៅក្នុងវិស័យធនាគារ ហើយមានជំនាញផ្នែកគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងទីផ្សារធានាប្រាក់ចំណូលនិងគ្រប់គ្រងឥណទាន។ ជាមួយនឹងបទពិសោធន៍ជាង ២៦ឆ្នាំក្នុងតួនាទីជាអ្នកដឹកនាំជាន់ខ្ពស់នៅប្រទេសជាច្រើនដូចជា៖ អ៊ុយក្រែន បូស្លៀ និងហ៊ីហ្សេក្យូវីណា និងវៀតណាម ជាដើម បណ្ឌិត Dmytro បានកសាងអាជីពការងារដ៏ជោគជ័យមួយដែលត្រូវបានកត់សម្គាល់តាមរយៈចំណេះដឹងដ៏ស៊ីជម្រៅនៅក្នុងវិស័យឧស្សាហកម្ម ចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តក្នុងការជំរុញការផ្លាស់ប្តូរ។

សមត្ថភាពរបស់បណ្ឌិត Dmytro ក្នុងការគ្រប់គ្រងទិដ្ឋភាពហិរញ្ញវត្ថុដ៏ស្មុគស្មាញ ហើយអាចសម្រេចបាននៅក្នុងបរិយាកាសដែលមានការផ្លាស់ប្តូរលឿន និងមានហានិភ័យច្រើនបានធ្វើឱ្យគាត់ទទួលជោគជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ ប្រសិទ្ធភាពប្រតិបត្តិការ និងបង្កើនប្រាក់ចំណេញសម្រាប់ស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេជាច្រើន។ វិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតរបស់គាត់ចំពោះការធានាប្រាក់ចំណូល និងការគ្រប់គ្រងឥណទានបានជួយបង្កើតការអនុវត្តល្អជាច្រើននៅក្នុងវិស័យនេះ ហើយធ្វើឱ្យគាត់ក្លាយជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្ត និងជាអ្នកដឹកនាំដែលគិតឆ្ពោះទៅមុខម្នាក់។

ពេញមួយអាជីពរបស់គាត់ បណ្ឌិត Dmytro បានទទួលភាពល្បីល្បាញលើការជំរុញការផ្លាស់ប្តូរវិជ្ជមាន និងជាអ្នកដឹកនាំទីផ្សារ តាមរយៈសមត្ថភាពរបស់គាត់ក្នុងការសម្របខ្លួនទៅនឹងទីផ្សារដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ការព្យាករណ៍ពីនិន្នាការនាពេលអនាគត និងទាញយកប្រយោជន៍ពីឱកាសដែលកំពុងរីកចម្រើនផងដែរ។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យបានធ្វើឱ្យគាត់ទទួលបានពានរង្វាន់ និងការសរសើរជាច្រើន ដែលបានបង្ហាញពីឥទ្ធិពលរបស់គាត់លើវិស័យហិរញ្ញវត្ថុជាសកល។

ជំនាញឯកទេសរបស់បណ្ឌិត Dmytro មិនមែនត្រឹមតែមាននៅក្នុងផ្នែកធនាគារបែបប្រពៃណីនោះទេ ប៉ុន្តែក៏រួមបញ្ចូលបរិបទកម្មវិធីផងដែរ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងការរួមបញ្ចូលបច្ចេកវិទ្យាទំនើបទៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុទៀតផងដែរ។ ក្នុងនាមជាអ្នកគាំទ្រចំពោះការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ និងការបង្កើតថ្មីគាត់មានឆន្ទៈ លើកកម្ពស់វប្បធម៌នៃឧត្តមភាពនៅក្នុងអង្គភាព និងផ្តល់សិទ្ធិអំណាចដល់ក្រុមការងារដើម្បីជំរុញភាពជោគជ័យយូរអង្វែង។

ជាអ្នកចូលចិត្តកីឡាជាយុទ្ធសាស្ត្រម្នាក់ និងយកចិត្តទុកដាក់ខ្ពស់លើលទ្ធផល បណ្ឌិត Dmytro មានការតាំងចិត្តខ្ពស់ក្នុងការផ្លាស់ប្តូរអនាគតនៃវិស័យធនាគារ ដោយច្របាច់បញ្ចូលគ្នានូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីទីផ្សារពិភពលោកជាមួយនឹងការប្រឹងប្រែងឥតឈប់ឈរដើម្បីការរីកចម្រើន និងឧត្តមភាព។



លោក ហេង ប៊ិនថៃ
អគ្គនាយករង

លោក ហេង ប៊ិនថៃ ជាអគ្គនាយករងនៃធនាគារ វីង។ គាត់មានបទពិសោធន៍ជាង១០ឆ្នាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យនានាជាច្រើនដូចជា៖ ធនាគារ ទូរាត់ចលីតវិនិយោគ និងនាំចូល/នាំចេញជាដើម។

គាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួតត្រាយក្សអាជីវកម្មទូទាត់តាមទូរសព្ទដៃដែលមានលក្ខណៈពិសេស និងទំនើបដើម្បីគាំទ្រដល់យុទ្ធសាស្ត្រ និងកម្មវត្ថុអាជីវកម្មដ៏រីកចម្រើនរបស់ វីង។ បច្ចុប្បន្ននេះ គាត់ទទួលខុសត្រូវក្នុងការធានានូវកំណើនអាជីវកម្មទាំងមូល គ្រប់គ្រងប្រាក់ចំណេញ និងត្រួតពិនិត្យការអភិវឌ្ឍផលិតផលថ្មីៗ។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយក និងថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្ម ដើម្បីសម្រេចឱ្យបាននូវគោលដៅប្រាក់ចំណូល ក៏ដូចជាគ្រប់គ្រងមុខងារជំនួយអាជីវកម្ម ដើម្បីផ្តល់នូវសេវាកម្មធនាគារដែលប្រកបដោយគុណភាពខ្ពស់ និងប្លែកពីគេដល់អតិថិជន។

បច្ចុប្បន្ននេះគាត់ជាគណនេយ្យករជំនាញ សមាជិក FCCA របស់ចក្រភពអង់គ្លេស ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យមេគង្គកម្ពុជា និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើមុខជំនាញគណនេយ្យពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក ឈុន វង្សនភក្តី
អគ្គនាយករង

លោក ឈុន វង្សនភក្តី ជាអគ្គនាយករងរបស់ធនាគារ វីង។ លោកបានចូលបម្រើការងារជាមួយ វីង ក្នុងឆ្នាំ២០១២ ក្នុងតួនាទីជាប្រធានគ្រប់គ្រងជាន់ខ្ពស់អាជីវកម្មផ្នែកលក់ហើយត្រូវបានដំឡើងតំណែងនៅឆ្នាំ ២០១៥ ទៅជានាយកផ្នែកអាជីវកម្មសហគ្រាសហើយក្រោយមកត្រូវបានតែងតាំងជានាយកគ្រប់គ្រងអាជីវកម្មសហគ្រាស នៅខែសីហា ឆ្នាំ ២០១៩។

បច្ចុប្បន្ន លោកទទួលខុសត្រូវចំពោះអាជីវកម្មសហគ្រាស ដោយទទួលបន្ទុកផ្នែកទំនាក់ទំនងជាមួយក្រុមហ៊ុនអាជីវកម្មនានា សហគ្រាសខ្នាតតូច និងមធ្យម រួមទាំងបានធ្វើការជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ភាពប៉ិនប្រសព្វរបស់លោក ក្នុងផ្នែកទំនាក់ទំនងនេះ បានផ្តល់ជាប្រយោជន៍ជាច្រើនដល់គ្រប់ភាគីទាំងអស់ ក៏ដូចជាលើកកម្ពស់កិត្តិនាមរបស់ធនាគារ វីង ផងដែរ។ បន្ថែមពីនេះទៀត គាត់ក៏ទទួលបានជោគជ័យក្នុងការដាក់ឱ្យដំណើរការផលិតផល និងសេវាកម្មថ្មីៗជាច្រើនចូលទៅក្នុងទីផ្សារ រួមមានដូចជា៖ សេវាបើកប្រាក់ខែ សេវាផ្ទេរសាច់ប្រាក់ សេវាទូទាត់ប្រាក់ និងដំណោះស្រាយសម្រាប់អាជីវកម្មជាច្រើនទៀត ។

មុនពេលចូលរួមជាមួយ វីង លោក ភក្តី ធ្លាប់បានបំពេញការងារអស់រយៈពេលជាង ៤ ឆ្នាំជាមួយធនាគារ ANZ Royal ដែលតួនាទីចុងក្រោយរបស់លោកគឺជាប្រធានផ្នែកទំនាក់ទំនង Premier Banking ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ ២០០១។



លោក អ៊ូត សៀង
នាយកប្រតិបត្តិ សេវាធនាគារបុគ្គល

លោក អ៊ូត សៀង បច្ចុប្បន្នគឺជានាយកប្រតិបត្តិទទួលបន្ទុកសេវាធនាគារបុគ្គល នៃធនាគារ រឹង។ មុនពេលបំពេញតួនាទីបច្ចុប្បន្ន គាត់ត្រូវបានតែងតាំងជានាយកគ្រប់គ្រងអាជីវកម្មនៅក្នុងខែ កក្កដា ឆ្នាំ២០២២។

ក្នុងនាមជានាយកប្រតិបត្តិទទួលបន្ទុកសេវាធនាគារបុគ្គលនៅធនាគារ រឹង លោក សៀង ដឹកនាំក្រុមអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ ដើម្បីជំរុញកំណើនប្រាក់ចំណូល និងការទាក់ទាញអតិថិជន។ លើសពីនេះ គាត់ធ្វើការងារជាមួយក្រុមប្រតិបត្តិដើម្បីបង្កើត និងអនុវត្តយុទ្ធសាស្ត្ររួមរបស់ធនាគារ។

ជាមួយបទពិសោធន៍ជិត២០ឆ្នាំនៅក្នុងវិស័យធនាគារ លោក សៀង មានបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងផ្នែកអភិវឌ្ឍន៍អាជីវកម្ម សេវាធនាគារ និងការលក់។ គាត់បានបម្រើការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុធំៗរួមមាន៖ ធនាគារ ANZ Royal ធនាគារហាត្ថា ធនាគារអេស ប៊ី អាយ លីហ្គរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់ ហើយគាត់បានជួយធនាគារទាំងនោះនៅក្នុងការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រអាជីវកម្មប្រកបដោយភាពជោគជ័យ។

លោក សៀង ក៏បាននាំមកនូវជំនាញដ៏សម្បូរបែបសម្រាប់ការបំពេញតួនាទីរបស់គាត់ រួមទាំងការធ្វើផែនការយុទ្ធសាស្ត្រ ការច្នៃប្រឌិតអាជីវកម្ម និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅឆ្នាំ២០០២ ពីមជ្ឈមណ្ឌលគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រទេសវៀតណាម (FMC)។

លោក សៀង ត្រូវបានទទួលស្គាល់ចំពោះស្មារតីសហគ្រិន ក៏ដូចជាសមត្ថភាពក្នុងការជំរុញទឹកចិត្ត និងការលើកទឹកចិត្តក្រុមការងារ ព្រមទាំងការយល់ដឹងស៊ីជម្រៅអំពីឥរិយាបថរបស់អតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ។



ជីវ ដាវ៉ា
នាយកគ្រប់គ្រងហិរញ្ញវត្ថុ

លោក ជីវ ដាវ៉ា បានចូលបម្រើការងារជាមួយធនាគារ រឹង នៅខែកក្កដា ឆ្នាំ ២០២១ ក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុ មុនពេលលោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងហិរញ្ញវត្ថុពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២២។ ជាមួយបទពិសោធន៍រយៈពេលជាង ១៩ ឆ្នាំបម្រើការងារនៅតាមគ្រឹះស្ថានធនាគារធំៗក្នុងប្រទេសកម្ពុជា គាត់បាននាំមកនូវបទពិសោធន៍ផ្នែកធនាគារ ដែលមានជំនាញវិជ្ជាជីវៈចម្រុះក្នុងផ្នែកជាច្រើន រួមមាន៖ ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ ការប្តូររូបិយប័ណ្ណបរទេស និងរតនាគារ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល (ALM) ផែនការថវិកា ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ព្រមទាំងផ្នែកពន្ធដារផងដែរ។

ក្នុងពេលកាន់តែដំណែងនេះ លោក ដាវ៉ា ទទួលខុសត្រូវលើការត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុ ពន្ធដារ រតនាគារ ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល គម្រោង CIFRS ព្រមទាំងគម្រោងធនាគារស្នូលផងដែរ។

គាត់ទទួលបានសញ្ញាបត្រ ACCA ដោយបានបញ្ចប់ការសិក្សានៅខែធ្នូ ឆ្នាំ២០១៣ និងបច្ចុប្បន្នគឺជាសមាជិកនៃសមាគមគណនេយ្យករជំនាញមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ លើសពីនេះ លោកបានបញ្ចប់ការសិក្សាកម្មវិធីគណនេយ្យជំនាញគ្រប់គ្រងពីវិទ្យាស្ថាន Institute of Chartered Management Accountants ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៦។ នៅក្នុងអំឡុងពេលជំនាញការងារនៅក្នុងវិស័យធនាគារ លោក ដាវ៉ា ក៏បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ ដែលផ្តោតលើវិស័យហិរញ្ញវត្ថុ និងធនាគារ។

បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក ដាវ៉ា នៅក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យកិច្ច គួបផ្សំជាមួយនឹងបទពិសោធន៍របស់លោកនៅក្នុងទីផ្សារកម្ពុជា ធ្វើឱ្យគាត់ក្លាយជាបុគ្គលដ៏សំខាន់ចំពោះធនាគារ រឹង ក្នុងនាមជានាយកផ្នែកហិរញ្ញវត្ថុ។



លោក អៀង ហេង
នាយកគ្រប់គ្រងធនធានមនុស្ស

លោក អៀង ហេង គឺជានាយកគ្រប់គ្រងធនធានមនុស្សដែលមានស្នាដៃជាច្រើនមួយរូបនៅធនាគារ រីង ដោយបានឡើងកាន់តួនាទីដ៏សំខាន់នេះក្នុងខែមេសាឆ្នាំ២០២២ បន្ទាប់ពីបានចូលបម្រើការងារជានាយកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនរីងក្នុងឆ្នាំ២០១៥។ បន្ទាប់ពីបានចាប់ផ្តើមអាជីពនៅក្នុងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនមេ របស់ធនាគារ រីង លោក អៀង ហេង បានខិតខំបំពេញការងាររយៈពេលជាងមួយទសវត្សរ៍ ដើម្បីរៀបចំផ្នែកធនធានមនុស្សនៅក្នុងស្ថាប័នទាំងមូល។

លោក អៀង ហេង ត្រូវបានគេទទួលស្គាល់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំក្នុងផ្នែកធនធានមនុស្ស ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនិងអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សកម្រិតខ្ពស់ ដែលស្របគ្នាទៅនឹងគោលបំណងរយៈពេលវែងរបស់ធនាគារ រីង។ ក្នុងនាមជានាយកគ្រប់គ្រងធនធានមនុស្សមួយរូប លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖ ការរៀបចំឡើងវិញយ៉ាងលម្អិតលើក្របខ័ណ្ឌអត្ថប្រយោជន៍បុគ្គលិករបស់ធនាគារ។ មុខងារសំខាន់ៗរបស់លោករួមមាន៖ ការវិភាគលើការងារលម្អិត បង្កើតចរន្តសម្ព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត និងការបង្កើតប្រព័ន្ធដាក់ព័ន្ធការងារផ្ទៃក្នុងឱ្យបានច្បាស់លាស់ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ភាពយុត្តិធម៌ និងលាភការ ប្រកបដោយការប្រកួតប្រជែងនៅក្នុងស្ថាប័នទាំងមូល។

មិនត្រឹមតែផ្តោតលើការងារអំពីអត្ថប្រយោជន៍បុគ្គលិកប៉ុណ្ណោះទេ លោក អៀង ហេង ក៏បានយកចិត្តទុកដាក់លើគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនានាដូចជា៖ ការលើកកម្ពស់ដំណើរការជ្រើសរើសបុគ្គលិកប្រកបដោយទេពកោសល្យ ការបង្កើតវិធីសាស្ត្ររៀបចំផែនការធនធានមនុស្សបែបទំនើប និងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំឱ្យបានរីកចម្រើនទៅមុខ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីបង្កើនប្រសិទ្ធភាពផ្នែកធនធានមនុស្សនៅក្នុងធនាគារ រីង ប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការទាំងនេះក៏ដើម្បីកំណត់ចំណុចគោលសម្រាប់ឧត្តមភាពផ្នែកធនធានមនុស្សនៅគ្រប់បុគ្គលិកមន្ត្រីទាំងអស់របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផងដែរ។ ភាពជាអ្នកដឹកនាំរបស់គាត់ក្នុងផ្នែកទាំងនេះបង្ហាញពីសមត្ថភាពក្នុងការគ្រប់គ្រង និងធ្វើឱ្យការអនុវត្តផ្នែកធនធានមនុស្សកាន់តែប្រសើរឡើងនៅក្នុងកម្រិតនៃក្រុមហ៊ុនពហុជាតិផល ដោយធានាថាគំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សជាយុទ្ធសាស្ត្រជំរុញឱ្យមានការរីកលូតលាស់ និងប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័ន។

លោក អៀង ហេង មានបទពិសោធន៍យ៉ាងទូលំទូលាយជាមួយក្រុមហ៊ុនធំៗ និងក្រុមហ៊ុន ពហុជាតិផលជាច្រើនរបស់កម្ពុជា រួមមានដូចជា៖ក្រុមហ៊ុន CamGSM Company Limited (Mobitel) ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា Cambodia Broadcasting Service និងក្រុមហ៊ុន Damco Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនA.P. Moller Maersk Group សកល។ បទពិសោធន៍ចម្រុះនេះ បានផ្តល់ឱ្យគាត់នូវការយល់ដឹងដ៏ស៊ីជម្រៅទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សទាំងក្នុងបរិបទក្នុងស្រុក និងក្រៅប្រទេស។

លោក អៀង ហេង គឺជាអ្នកជំនាញអនុវត្តផ្នែកធនធានមនុស្សដែលមានការទទួលស្គាល់អំពីជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្ស និង IR ពីអង្គការ HIDA នៅប្រទេសជប៉ុន។ គាត់បានពង្រឹងគុណវុឌ្ឍិបន្ថែម ដោយបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ដែលជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពមួយក្នុងប្រទេសកម្ពុជា ដោយនៅទីនោះ គាត់បានពង្រឹងជំនាញកាន់តែស៊ីជម្រៅក្នុងការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងអាជីវកម្ម និងការគ្រប់គ្រងបែបយុទ្ធសាស្ត្រ។

នៅធនាគារ រីង លោក អៀង ហេង បន្តប្រើប្រាស់នូវបទពិសោធន៍ និងចំណេះដឹងជាច្រើនរបស់គាត់ ដើម្បីជំរុញយុទ្ធសាស្ត្រគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងជំរុញវប្បធម៌ការងារដែលកំពុងរីកចម្រើនទៅមុខ ដោយ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ចំពោះឧត្តមភាព និងភាពជាអ្នកដឹកនាំក្នុងផ្នែកធនធានមនុស្ស។



លោក RAJEEV CHINTHAKA MUNASINGHE
នាយកគ្រប់គ្រងព័ត៌មានវិទ្យា

លោក Rajeev Munasinghe មានបទពិសោធន៍រយៈពេលជាង ២៤ ឆ្នាំនៅក្នុងផ្នែកបច្ចេកវិទ្យាដោយបានចាប់ផ្តើមអាជីពជាវិស្វកម្មវិធីស្នូលនៅក្នុងឆ្នាំ ១៩៩៨ ជាមួយក្រុមហ៊ុន British Enterprise Resource Planning (ERP)។ ក្នុងខណៈពេលនោះ គាត់បានរៀនការងារជាច្រើននៃផ្នែកព័ត៌មានវិទ្យា ដោយគាំទ្រដល់ក្រុមហ៊ុននានានៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលភាគច្រើនផ្តោតលើផ្នែកកម្មនុសាសន៍។

គាត់បានផ្លាស់ប្តូរមកវិស័យហិរញ្ញវត្ថុ ដោយចាប់ផ្តើមជាមួយធនាគារ Standard Chartered UAE ជាកន្លែងដែលគាត់បានធ្វើការនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងទាំងមូល បន្ទាប់ពីនោះ គាត់ក៏បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសស្រីលង្កា។ សរុបមក គាត់ទទួលបានបទពិសោធន៍រយៈពេលជាង ១៥ឆ្នាំនៅក្នុងផ្នែកធនាគារ និងហិរញ្ញវត្ថុ ដោយផ្តោតទៅលើការអនុវត្តប្រព័ន្ធធនាគារស្នូលមួយចំនួន ក្នុងនាមជានាយករង និងជាអគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា។

លោក Rajeev មានកេរ្តិ៍ឈ្មោះក្នុងការដាក់ឱ្យដំណើរការជាលើកដំបូងដោយជោគជ័យទៅកាន់ទីផ្សារនូវផលិតផលធនាគារ និងនវានុវត្តន៍ឌីជីថល ហើយត្រូវបានផ្តល់ពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងនេះក្នុងអំឡុងពេលកាលពានរង្វាន់ BCS ប្រចាំឆ្នាំ។

គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជំនាញព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Keele និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងរដ្ឋបាលពីសាកលវិទ្យាល័យ Bedfordshire ដែលសាកលវិទ្យាល័យទាំងពីរនេះស្ថិតនៅក្នុងចក្រភពអង់គ្លេស។ គាត់ទទួលបានការអប់រំផ្នែកព័ត៌មានវិទ្យាមូលដ្ឋានជាមួយនឹងសញ្ញាបត្រពេញម៉ោងពីវិទ្យាស្ថានជាតិគ្រប់គ្រងពាណិជ្ជកម្មនៅប្រទេសស្រីលង្កា។



លោក ARUNAVA DASGUPTA
នាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន

លោក Arunava គឺជាអ្នកជំនាញផ្នែកមើលថែបទពិសោធន៍អតិថិជនជាង ២០ឆ្នាំនៅក្នុងវិស័យផ្សេងៗ ដោយបានបំពេញតួនាទីនៅក្នុងផ្នែកយុទ្ធសាស្ត្រផ្តោតលើបទពិសោធន៍អតិថិជន ព្រមទាំងផ្នែកកែលម្អដំណើរការ និងឧត្តមភាពសេវាកម្ម។

មុនពេលចូលបម្រើការងារនៅធនាគារ រីឯ គាត់គឺជាអ្នកគ្រប់គ្រងប្រចាំតំបន់នៃផ្នែកបទពិសោធន៍អតិថិជននៅក្នុងក្រុមហ៊ុន Netflix (ហ្វីលីពីន) និងដឹកនាំផ្នែកយុទ្ធសាស្ត្រផ្តោតលើបទពិសោធន៍អតិថិជនសម្រាប់ទីផ្សារអាស៊ាន ជប៉ុន កូរ៉េ តៃវ៉ាន់ និងឥណ្ឌាជាដើម។ នៅក្រុមហ៊ុន Netflix លោក Arunava បានដឹកនាំគំនិតផ្តួចផ្តើមបរិវត្តកម្មផ្សេងៗ ដែលគាំទ្រដល់ការកើនឡើងចំនួនអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន Netflix លោក Arunava បានបំពេញការងារនៅក្នុងក្រុមហ៊ុន Sutherland Global Services ជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មដំណើរការអាជីវកម្មមានប្រភពពីខាងក្រៅ(ITBPO) ក្នុងនាមជាប្រធានផ្នែកបទពិសោធន៍អតិថិជនប្រចាំប្រទេស (ហ្វីលីពីន) ដែលគ្រប់គ្រងគណនីអតិថិជនជាង ១០០នាក់ នៅក្នុង៧ ទីតាំង ដោយមើលការខុសត្រូវលើបុគ្គលិកជួរមុខជាង ៣០.០០០នាក់។

មុនពេលបម្រើការងារនៅក្រុមហ៊ុន Sutherland លោក Arunava បានទទួលមុខតំណែងនៅក្រុមហ៊ុន Tech Mahindra & Wipro Ltd ដែលជាក្រុមហ៊ុនសេវាកម្មព័ត៌មានវិទ្យាដ៏ធំ មានមូលដ្ឋាននៅប្រទេសឥណ្ឌា ក្នុងតួនាទីជាច្រើនទាក់ទងនឹងការគ្រប់គ្រង។ ដោយទទួលបានវិញ្ញាបនបត្រផ្នែក Lean Six Sigma Black Belt & អមជាមួយនឹងជំនាញលើផ្នែកម៉ាស៊ីនសិក្សា និងបញ្ញាសិប្បនិម្មិតមកពីសាកលវិទ្យាល័យ Goldsmiths ដែលជាសាកលវិទ្យាល័យស្ថិតក្នុងទីក្រុងឡុងដុង លោក Arunava បានដឹកនាំ និងអនុវត្តនូវគំនិតផ្តួចផ្តើម Process Improvement / LEAN ជាច្រើនដែលផ្តល់ផលវិជ្ជមានដល់ផលចំណេញរបស់ក្រុមហ៊ុន។

លោក Arunava គឺជាអ្នកគាំទ្របរិយាបន្ននៅកន្លែងធ្វើការ និងដឹកនាំគម្រោង "Project Echo" ដែលផ្តល់ការងារដល់បុគ្គលដែលមានបញ្ហាការនិយាយ និងការស្តាប់នៅក្នុងប្រទេសចំនួន ៥ ក្នុងមុខតំណែងពីមុនរបស់លោក។ ដោយជឿជាក់យ៉ាងមុតមាំលើនវានុវត្តន៍ដែលកើតចេញពីបច្ចេកវិទ្យា និងឧត្តមភាពអតិថិជន លោកបានខិតខំបំពេញបេសកកម្មនៃឧត្តមភាពលើផ្នែកបទពិសោធន៍អតិថិជនរបស់ធនាគារ រីឯ។



លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន
អគ្គនាយិកាប្រតិបត្តិការ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃ ធនាគារ វីង។

ក្នុងនាមជាអគ្គនាយិកាប្រតិបត្តិការ លោកជំទាវបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ អគ្គនាយកដើម្បីអនុវត្តការផ្ទេរផែនការ ការចាត់ចែង និងការគ្រប់គ្រងរាល់សកម្មភាព របស់ធនាគារ វីង។ លោកជំទាវ ទទួលបន្ទុកក្នុងការធានាឱ្យបានជាប្រតិបត្តិការនានា ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធផល និងដើម្បីជាប្រយោជន៍ល្អបំផុតសម្រាប់ សាធារណជន និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ក៏ដូចជាការកំណត់ផ្សេងទៀត រួមមាន៖ អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលជាដើម។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចាប់ផ្តើមការងារជាមួយធនាគារ វីង នៅ ឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក លោកជំទាវបានជួយជំរុញធនាគារ វីង ទៅ រកចំណុចកំពូលថ្មីមួយដោយជួយឱ្យក្រុមហ៊ុននេះទទួលបានការទទួលស្គាល់យ៉ាង ទូលំទូលាយនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ជាឧទាហរណ៍ នៅក្នុងអំឡុង ពេលបីឆ្នាំដំបូង ធនាគារ វីង ត្រូវបានផ្តល់កិត្តិយសជាបន្តបន្ទាប់ជា “សហគ្រឹះស្ថាន ប្រកបដោយនិរន្តរភាព (Sustainable Social Enterprise)” នៅក្នុងកម្មវិធី ប្រគល់រង្វាន់ប្រចាំឆ្នាំលើជំនួញក្នុងតំបន់អាស៊ាន (Asean Business Awards)។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏ជាអ្នកតស៊ូមតិយ៉ាងខ្លាំងក្លាដើម្បីឱ្យមានភាព ចម្រុះយេនឌ័រនៅកន្លែងធ្វើការហើយបានធ្វើការងារជាច្រើនដើម្បីកសាងវប្បធម៌ សាជីវកម្មប្រកបដោយសមភាព និងការគោរពទៅវិញទៅមក។



លោកស្រី ហេង ស្រីប៉ូច
នាយិកាគ្រប់គ្រងប្រតិបត្តិការ

លោកស្រី ហេង ស្រីប៉ូច បានចូលបម្រើការងារជាមួយធនាគារ វីង ក្នុងឆ្នាំ២០២១ ក្នុងអំឡុងពេលផ្លាស់ប្តូរទៅជា ធនាគារពាណិជ្ជ។ មុនពេលកាន់តួនាទីនៅធនាគារ វីង លោកស្រីធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយធនាគារពាណិជ្ជ ក្នុងអំឡុងពេល មានប្រតិបត្តិការដាក់បញ្ចូលគ្នា និងការទិញភាគហ៊ុន។ លោកស្រី ស្រីប៉ូច បានដើរតួ យ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរក្នុងប្រតិបត្តិការអាជីវកម្ម និងសម្របតាម ការអនុវត្តធនាគារក្នុងតំបន់។ បទពិសោធន៍របស់លោកស្រីជាមួយធនាគារពាណិជ្ជ ក៏ដូចជាអំឡុងពេលមានប្រតិបត្តិការដាក់បញ្ចូលគ្នា និងការទិញភាគហ៊ុន និងការ បម្លែងទៅជាធនាគារអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងមុខតំណែងជាប្រធាន មុខងារប្រតិបត្តិការ។

ក្នុងនាមជាអ្នកជំនាញដែលមានបទពិសោធន៍ក្នុងផ្នែកនិយតកម្មហិរញ្ញវត្ថុ លោកស្រី ស្រីប៉ូច ទទួលបានវិញ្ញាបនបត្រអនុលោមតាមបទប្បញ្ញត្តិ និងវិញ្ញាបនបត្រផ្សេងទៀត រួមទាំងការគ្រប់គ្រងហានិភ័យ និងការក្លែងបន្លំ ការគ្រប់គ្រងកិច្ចការផ្ទៃក្នុង ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការប្រឆាំងការសម្អាតប្រាក់។ លោកស្រីបានទទួលចំណេះដឹងផ្នែក សេវាធនាគារពីធនាគារនៅតៃវ៉ាន់ និងប្រទេសថៃលើប្រតិបត្តិការអាជីវកម្មធនាគារ ការគ្រប់គ្រងហានិភ័យ សវនកម្ម ការអនុលោមភាព និងការរៀបចំផែនការយុទ្ធសាស្ត្រ ជាដើម។



លោកស្រី ឈិត រីតា
ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង

លោកស្រី រីតា បានចូលបម្រើការងារនៅធនាគារ វីង នៅខែមិថុនា ឆ្នាំ២០២០ ដោយ បាននាំមកនូវបទពិសោធន៍វិជ្ជាជីវៈរយៈពេលជាង ១៤ ឆ្នាំនៅក្នុងវិស័យសវនកម្ម។ មុនពេលចូលបម្រើការងារជាមួយធនាគារ វីង គាត់បានបម្រើការងារជាច្រើនឆ្នាំក្នុង តំណែងជា សវនករឯករាជ្យ នៅក្នុងក្រុមហ៊ុនសវនកម្មធំៗពីរ ក្នុងចំណោមក្រុមហ៊ុន សវនកម្មធំបំផុតទាំងបួននៅកម្ពុជា ហើយបានទទួលនូវបទពិសោធន៍ និងចំណេះដឹង យ៉ាងច្រើននៅក្នុងការអនុវត្តការងារសវនកម្ម។ លើសពីនេះ គាត់ក៏មានបទពិសោធន៍ ជាង ៤ឆ្នាំក្នុងតំណែងជាសវនករផ្ទៃក្នុងផងដែរ។


ក្នុងនាមជាប្រធានសវនកម្មផ្ទៃក្នុង លោកស្រី រីតា ទទួលខុសត្រូវក្នុងការធានាធ្វើ យ៉ាងណាឱ្យដំណើរការគ្រប់គ្រងសកម្មភាពរបស់ធនាគារមានភាពគ្រប់គ្រាន់ និង មានប្រសិទ្ធភាព។ គាត់រាយការណ៍ដោយផ្ទាល់ជូនដល់គណៈកម្មាធិការសវនកម្ម ដោយផ្តល់ជូននូវការវាយតម្លៃប្រចាំឆ្នាំអំពីដំណើរការរបស់ធនាគារ វីង។

ជំនាញរបស់គាត់នៅក្នុងផ្នែកសវនកម្ម និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង គឺជាកត្តាដ៏ មានតម្លៃចំពោះធនាគារ វីង ហើយគាត់នៅតែបន្តផ្តល់នូវការណែនាំយុទ្ធសាស្ត្រជូន ដល់ថ្នាក់ដឹកនាំរបស់ធនាគារ វីង។

អភិបាលកិច្ច ក្រុមហ៊ុន



រចនាសម្ព័ន្ធអភិបាលកិច្ចក្រុមហ៊ុន



ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលជាក្រុមប្រឹក្សាមានតួនាទីធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ធនាគារត្រូវបានតែងតាំងដោយម្ចាស់ភាគហ៊ុន និងមាន ទំនួលខុសត្រូវខ្ពស់ បំផុតចំពោះម្ចាស់ភាគហ៊ុនសម្រាប់ប្រាក់ចំណេញ ក៏ដូចជាហានិភ័យដែលធនាគារគ្រប់គ្រង ដើម្បីធានាថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលមានលក្ខណៈគ្រប់គ្រាន់ និងមានប្រសិទ្ធភាពត្រូវបានបង្កើតឡើង និងប្រកាន់ខ្ជាប់។

សមាសភាពនៃក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chris Christopher Donald Tiffin	អភិបាល
លោក Yap Kok Leong	អភិបាល (បានតែងតាំងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥)
លោក វ៉ាមីបាស៊ី អាសាត សារាហូ	អភិបាល (បានលាលែងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤)
លោក តាំង ហារឌី	អភិបាលឯករាជ្យ
លោក វង្ស សុខាល	អភិបាលឯករាជ្យ (បានលាលែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤)
លោកស្រី ជូន សុផានី	អភិបាលឯករាជ្យ (បានតែងតាំងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥)

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដាក់ចេញនូវបទដ្ឋាន និងបង្កើតក្របខ័ណ្ឌ និងគោលនយោបាយស្តីពីការគ្រប់គ្រងលើផ្នែកប្រតិបត្តិការសំខាន់ៗរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលត្រួតគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម និងដំណើរការរបស់ធនាគារជាប្រចាំ ហើយធានាថាហេដ្ឋារចនាសម្ព័ន្ធ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការ គ្រប់គ្រងហានិភ័យគឺមានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងហានិភ័យអាជីវកម្មសំខាន់ៗ រួមមានហានិភ័យផ្នែកប្រតិបត្តិការ ឥណទាន ទីផ្សារ សន្ទនីយភាព និងកេរ្តិ៍ឈ្មោះរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលអនុវត្តមុខងារ និងទំនួលខុសត្រូវផ្សេងៗ ដែលមានរៀបរាប់ទៅតាមគោលការណ៍ណែនាំ និងសេចក្តីណែនាំដែលបានប្រកាសដោយនិយតករ ម្តងម្កាល។

គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ រីឯ គឺជាផ្នែកបន្ថែមនៃក្រុមប្រឹក្សាភិបាលដែលបង្កើតឡើងដើម្បីពិភាក្សាអំពីបញ្ហាឱ្យបានកាន់តែលម្អិត។ ការ ពិភាក្សានិងការសម្រេចចិត្តក្នុងអំឡុងពេលកិច្ចប្រជុំរបស់គណៈកម្មាធិការត្រូវបានធ្វើបច្ចុប្បន្នភាពទៅកាន់ក្រុមប្រឹក្សាភិបាល។

១. គណៈកម្មាធិការសវនកម្ម (AC)

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើងជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងដំណើរការ គណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមរបស់ធនាគារទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិនានា លក្ខណសម្បត្តិ និងឯករាជភាពរបស់ក្រុមហ៊ុនគណនេយ្យសាធារណៈដែលបានចុះបញ្ជី (សវនករឯករាជ្យ) ការអនុវត្តការងាររបស់ សវនករឯករាជ្យ និងមុខងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងត្រួតពិនិត្យមើលប្រព័ន្ធត្រួតពិនិត្យ និងនីតិវិធីនៃការបញ្ចេញព័ត៌មាន ការត្រួតពិនិត្យផ្ទៃក្នុងលើ របាយការណ៍ហិរញ្ញវត្ថុ និងអនុលោមតាមបទដ្ឋានក្រមសីលធម៌ដែលធនាគារបានអនុម័ត។

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃក្រុមប្រឹក្សាភិបាល (“BRMCC”)

គណៈកម្មាធិការ BRMCC ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង និងត្រួតពិនិត្យលើបញ្ហាហានិភ័យ និងបញ្ហាអនុលោមភាពរបស់ធនាគារ។ គណៈកម្មាធិការនេះជួបប្រជុំរៀងរាល់ត្រីមាសដើម្បីពិភាក្សា និងអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យប្រព័ន្ធការតាមដានហានិភ័យ ការត្រួតពិនិត្យអនុលោមភាព និងការបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ។

៣. គណៈកម្មាធិការលាភការ និងតែងតាំង

គណៈកម្មាធិការនេះផ្តល់នីតិវិធីផ្លូវការ និងមានតម្លាភាពសម្រាប់ការតែងតាំងក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការ និងមន្ត្រីគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ព្រមទាំងផ្តល់ការវាយតម្លៃទៅលើប្រសិទ្ធភាពនៃបុគ្គលទាំងនោះ។ គណៈកម្មាធិការក៏ត្រូវផ្តល់នីតិវិធីផ្លូវការ និងប្រកបដោយតម្លាភាពសម្រាប់បង្កើតគោលនយោបាយលាភការសម្រាប់ក្រុមប្រឹក្សាភិបាល និងមន្ត្រីគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និងធានាថា ប្រាក់ផ្តល់ជូនមានលក្ខណៈប្រកួតប្រជែង និងស្របតាមវប្បធម៌ គោលបំណង និងយុទ្ធសាស្ត្ររបស់ក្រុមការងារ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកំណត់ពេលរៀបចំឡើងនៅរៀងរាល់ត្រីមាស ឬតាមការចាំបាច់ ដើម្បីពិនិត្យមើលដំណើរការអាជីវកម្ម ពិភាក្សាអំពីយុទ្ធសាស្ត្រ និងអនុម័តសំណើអាជីវកម្មផ្សេងៗ។ នៅឆ្នាំ ២០២៤ ក្រុមប្រឹក្សាភិបាលបានជួបប្រជុំគ្នាចំនួនបួន (4) ដងនៅការិយាល័យកណ្តាល។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុវត្តការងារសវនកម្មតាមកាលកំណត់ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រតិបត្តិតាមតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗ ទាក់ទងនឹងភាពមិនគ្រប់គ្រាន់ ឬភាពមិនប្រតិបត្តិតាម។ សវនកម្មត្រូវធ្វើឡើងទៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល ហើយភាពញឹកញាប់នៃការធ្វើសវនកម្មត្រូវបានកំណត់ទៅតាមកម្រិតនៃហានិភ័យដែលបានវាយតម្លៃរួច ហើយការធ្វើសវនកម្មទាំងនេះគឺដើម្បីផ្តល់ជារបាយការណ៍ឯករាជ្យ និងសក្តានុម័ត ស្តីពីសកម្មភាពប្រតិបត្តិការ និងគ្រប់គ្រង នៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល។ ផែនការសវនកម្មប្រចាំឆ្នាំ និងវិសាលភាពនៃសវនកម្ម ត្រូវបានពិនិត្យ និង អនុម័តដោយគណៈកម្មាធិការសវនកម្មរបស់ធនាគារ រីឯ លទ្ធផលសវនកម្មត្រូវបញ្ជូនទៅឱ្យគណៈកម្មាធិការសវនកម្មរបស់ធនាគារ រីឯ ដើម្បីពិនិត្យ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។

នាយកដ្ឋានប្រតិបត្តិតាម

នាយកដ្ឋានប្រតិបត្តិតាមពិនិត្យមើលលើអនុលោមភាពទៅតាមច្បាប់ និង បទប្បញ្ញត្តិ ជាធរមាន ឧត្តមានុវត្តន៍ និងគោលនយោបាយ និងនីតិវិធីផ្ទៃក្នុង ។ បន្ថែមលើនេះ នាយកដ្ឋានប្រតិបត្តិតាម ក៏ឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗទាក់ទងនឹងភាពមិនអនុលោមឱ្យតាមគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់ធនាគារបាននិង ដើម្បីធ្វើការពិនិត្យឡើងវិញ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។ នាយកដ្ឋានប្រតិបត្តិតាម ក៏ដើរតួជាអ្នកសម្របសម្រួលជាមួយនឹងធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាផងដែរ។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យសហគ្រាសគឺជាដំណើរការមួយដែលអនុម័តដោយក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកផ្សេងទៀតរបស់ស្ថាប័ន ហើយត្រូវបានអនុវត្តនៅក្នុងការកំណត់យុទ្ធសាស្ត្រ និងនៅក្នុងសហគ្រាសទាំងមូល ដែលដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីកំណត់ឱ្យឃើញពីហេតុការណ៍សក្តានុពលផ្សេងៗដែលអាចប៉ះពាល់មកលើស្ថាប័ន ហើយការគ្រប់គ្រងហានិភ័យធ្វើយ៉ាងណាឱ្យស្ថិតក្នុងកម្រិត Risk Appetite របស់ខ្លួន ដើម្បីផ្តល់ការធានាសមស្របណាមួយទាក់ទងនឹងការសម្រេចបាននូវវត្ថុបំណងរបស់ស្ថាប័ន។

គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិ

មានគណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិចំនួន ២ ដែលរួមមាន៖ គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) គណៈកម្មាធិការឥណទាន (CC) និង

គណៈកម្មាធិការព័ត៌មានវិទ្យា (ITC)

Wing Bank

ធនាគារ វីង (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

និង

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម ដែលត្រូវបានរៀបចំ
ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

សម្រាប់កាលបរិច្ឆេទបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ធនាគារ	ធនាគារ វីង (ខេមបូឌា) ម.ក	
លេខបញ្ជីពាណិជ្ជកម្ម	00005108	
ទីស្នាក់ការចុះបញ្ជី	វីងថៅវើ មហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ ៦ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។	
ភាគទុននិក	WING Holdings Pte Limited អ្នកឧកញ៉ា គិត ម៉េង	
ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
	លោក Christopher Donald Tiffin	អភិបាល
	លោក Yap Kok Leong	អភិបាល (បានតែងតាំងនៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025)
	លោក វ៉ាមីបាស៊ី អាសាត សារាហូ	អភិបាល (បានលាលែងនៅថ្ងៃទី1 ខែមិថុនា ឆ្នាំ2024)
	លោក វង្ស សុខាល	អភិបាលឯករាជ្យ (បានលាលែងនៅថ្ងៃទី31 ខែតុលា ឆ្នាំ2024)
	លោក តាំង ហារឌី	អភិបាលឯករាជ្យ
គណៈគ្រប់គ្រង	លោកស្រី ជុន សុថានី	អភិបាលឯករាជ្យ (បានតែងតាំងនៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025)
	បណ្ឌិត Dmytro Kolehko	អគ្គនាយក (បានតែងតាំងនៅថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2024)
	លោក Han Peng Kwang	អគ្គនាយក (បានលាលែងនៅថ្ងៃទី31 ខែតុលា ឆ្នាំ2024)
	លោក ហេ ប៊ុនថៃ	អគ្គនាយករង
	លោក ឈុន វឌ្ឍនភក្តី	អគ្គនាយករង
	លោក អ៊ុត សៀង	នាយកប្រតិបត្តិ ទទួលបន្ទុកសេវាធនាគារបុគ្គល
	លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន	អគ្គនាយិកាប្រតិបត្តិការ
	លោក ឡៅ សៀងហៃ	នាយកគ្រប់គ្រងធនធានមនុស្ស
	លោក Rajeev Chinthaka Munasinghe	នាយកគ្រប់គ្រងព័ត៌មានវិទ្យា
	លោក ជីវ ដាវ៉ា	នាយកគ្រប់គ្រងហិរញ្ញវត្ថុ
	លោក Arunava Dasgupta	នាយកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន
	លោកស្រី ហេង ស្រីប៉ុច	នាយិកាគ្រប់គ្រងប្រតិបត្តិការ
លោកស្រី ឈិត វីតា	ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង	
សវនករ	ក្រុមហ៊ុន អ៊ិនស៊ី អ៊ែន យ៉ាង (ខេមបូឌា)	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ របស់ ធនាគារ វីង (ខេមបូឌា) ម.ក (ដែលហៅកាត់ថា “ធនាគារ”) សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលបានធ្វើសវនកម្ម សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ធនាគារ

ធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ក្នុងទម្រង់ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រោមលេខចុះបញ្ជី ០០០០៥១០៨។ ធនាគារបានប្តូរពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដោយទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃកម្ពុជា សម្រាប់រយៈពេលមិនកំណត់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាមួយនឹង អនុស្សរណៈ និងលក្ខន្តិកៈដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ សុវត្ថិភាព និងងាយស្រួល ព្រមទាំងការធ្វើប្រតិបត្តិការលើប្រភេទជាច្រើននៃសេវាធនាគារ និងហិរញ្ញវត្ថុនានា នៅព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជី នៃធនាគារមានទីតាំងនៅ វីងចៅវើ មហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ ៦ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ របស់ធនាគារ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤ ត្រូវបានលាតត្រដាងនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។

ភាគលាភ

ពុំមានការប្រកាស ឬ ការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំផ្តល់អនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទដែលបានធ្វើសវនកម្មនេះទេ។

ដើមទុន

ដើមទុនដែលបានចុះបញ្ជីរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន 170 លានដុល្លារអាមេរិក ឬ 680 ពាន់លានរៀល (ឆ្នាំ២០២៣៖ 75លាន ដុល្លារអាមេរិក ឬ 300 ពាន់លានរៀល)។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើនដើមទុនទៅដល់ 230,000,000 ដុល្លារអាមេរិក។ បន្ទាប់មក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សាច់ប្រាក់បន្ថែមចំនួន 60,00,000 ដុល្លារអាមេរិកត្រូវបានបង់ចូលបន្ថែមពីម្ចាស់ភាគហ៊ុន និងមានសំណើសុំការអនុម័តលើការដាក់បន្ថែមដើមទុន ត្រូវបានដាក់ជូនទៅធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធនាគារបានទទួលលិខិតអនុញ្ញាតជាគោលការណ៍ ពីធនាគារជាតិ នៃកម្ពុជា លើការដាក់បន្ថែមដើមទុននេះ។ គិតត្រឹមថ្ងៃនៃរបាយការណ៍នេះ ធនាគារ កំពុងរៀបចំធ្វើវិសោធនកម្មលើ អនុស្សរណៈ និងលក្ខន្តិកៈ ជាមួយនឹង ធនាគារជាតិ នៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ឥណទាន និងបុរេប្រទាន ទៅអតិថិជន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបចោលនៃឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួននៃឥណទានអាក្រក់ដែលលុបចេញពីបញ្ជី ឬចំនួននៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការ សមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្ម ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

(ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុសម្រាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ

(ខ) បំណុលយថាហេតុណាមួយកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀត របស់ធនាគារដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេលដប់ពីរខែ ខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់សងនោះទេ។

ការប្រែប្រួលនៃកាលៈទេសៈ

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំដឹងពីកាលៈទេសៈណាមួយ ដែលមិនបានដោះស្រាយបែកញែក នៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឱ្យមានតួលេខណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពភាន់ច្រឡំនោះទេ។

ធាតុមិនប្រក្រតី

តាមមតិយោបល់របស់អភិបាល លទ្ធផលប្រតិបត្តិការរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនបានរងផលប៉ះពាល់ជាសារវន្ត ដោយធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតី និងជាសារវន្តនោះទេ។

ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការរាយការណ៍ ដែលតម្រូវឱ្យមានការកែតម្រូវ ឬបង្ហាញពីតម្លៃបន្ថែមក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ រហូតដល់ការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
លោក Christopher Donald Tiffin	អភិបាល
លោក Yap Kok Loeng	អភិបាល (បានតែងតាំងនៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025)
លោក Rami Bashir Asa'd Sharaf	អភិបាល (បានលាលែងនៅថ្ងៃទី1 ខែមិថុនា ឆ្នាំ2024)
លោក វង្ស សុខាស	អភិបាលឯករាជ្យ (បានលាលែងនៅថ្ងៃទី31 ខែតុលា ឆ្នាំ2024)
លោក តាំង ហាវឌី	អភិបាលឯករាជ្យ
លោកស្រី ជុន សុផានី	អភិបាលឯករាជ្យ (បានតែងតាំងនៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ភាគហ៊ុនកាន់កាប់ដោយអភិបាល

អ្នកឧកញ៉ា គិត ម៉េង កាន់កាប់ភាគហ៊ុនចំនួន 20% នៃចំនួនភាគហ៊ុនសរុបទាំងអស់របស់ធនាគារ និងចំនួន 100% នៃភាគហ៊ុនរបស់ WING Holdings Pte Limited ដែលជាក្រុមហ៊ុនមេរបស់ធនាគារ។ អភិបាលផ្សេងទៀត មិនកាន់កាប់ ឬមានការទាក់ទិនដោយផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ហិរញ្ញវត្ថុនេះ មិនមានកិច្ចព្រមព្រៀងណាមួយ ដែលធនាគារជាភាគីម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ បំណុលណាមួយរបស់ធនាគារ ឬសាជីវកម្មដទៃ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិយាកាសរបស់ ទទួលបាន ឬ ដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬ ដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬ ក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ផ្តល់នូវទិន្នន័យពិត និងត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មាន យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRS”) ឬប្រសិនបើមានគម្លាតពីស្តង់ដារនេះ ដើម្បីជាប្រយោជន៍សម្រាប់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវ ត្រូវប្រាកដថា គម្លាតទាំងនេះត្រូវបានធ្វើការលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ត្រួតពិនិត្យលើដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដោយធ្វើការលាតត្រដាងព័ត៌មាននូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ប្រសិនបើមាន និង ប្រើប្រាស់មូលដ្ឋាននិរន្តរភាពតាមវិធានគណនេយ្យ លើកលែងតែអភិបាលមានបំណងចង់ជម្រះបញ្ជីរបស់ធនាគារ បញ្ឈប់ដំណើរការអាជីវកម្ម ឬ គ្មានជម្រើសដទៃទៀតជាក់ស្តែង ក្រៅពីធ្វើបែបនេះ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលលាតត្រដាង អំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារឱ្យបានត្រឹមត្រូវ សមហេតុផលគ្រប់ពេលវេលា ហើយនិងធានាថាបញ្ជីគណនេយ្យគោរពតាមប្រព័ន្ធគណនេយ្យដែលបានអនុវត្ត។ គណៈគ្រប់គ្រង ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ និងការក្នុងចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការបន្ត ហើយនិងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ ដែលតំណាងឱ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយទាំងនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទបញ្ចប់នេះ ដោយអនុលោមទៅតាម CIFRSs។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល ដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖

Dmytro Kolehko
អគ្គនាយក

ហេ ប៊ុនថៃ
អគ្គនាយករង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិករបស់ ធនាគារ រឹង (ខេមបូឌា) ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ រឹង (ខេមបូឌា) ម.ក (ដែលហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានព័ត៌មានគោលនយោបាយគណនេយ្យសារវន្ត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយទាំងនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់កាលបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុ អន្តរជាតិ នៃកម្ពុជា (“CIFRS”)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលចេញដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា រួមទាំងតម្រូវការខាងសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយ យើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀតតាមតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល គឺមានភាពគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងទៀត

ព័ត៌មានផ្សេងទៀត ដែលទទួលបាននាការបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានព័ត៌មានអំពីធនាគារនិងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈ គ្រប់គ្រងទទួលខុសត្រូវ ចំពោះព័ត៌មានផ្សេងទៀតនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំគ្របដណ្តប់លើព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំ មិនបង្ហាញសេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុង ទម្រង់ណាមួយ ទៅលើព័ត៌មានផ្សេងទៀតនេះដែរ។

ទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងទៀតនេះ ហើយពិចារណាថា តើព័ត៌មាន ផ្សេងទៀតនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការងារសវនកម្ម ឬ ថា តើ ព័ត៌មានផ្សេងទៀតនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ ដោយផ្អែកលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត លើព័ត៌មាន ផ្សេងទៀតនេះ យើងខ្ញុំតម្រូវឱ្យរាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវ នៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាម CIFRSs ហើយនិង មានការទទួលខុសត្រូវចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជា សារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពនិងភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង នូវ បញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណី គណៈគ្រប់គ្រងមានបំណងវិលាយ ឬបញ្ឈប់ដំណើរការប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃ ការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ ហិរញ្ញវត្ថុ ទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្ម ដែលប្រព្រឹត្តទៅដោយអនុលោមតាម CISA តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គង ដែលកើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំ នឹងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISA យើងខ្ញុំ បានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឱ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា រាយការណ៍មិនត្រឹមត្រូវ ឬមិនគោរពតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌទាំងឡាយណាដែលនាំឱ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឱ្យទាញចេញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ដែលពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ និងលក្ខខណ្ឌនាពេលអនាគតក៏អាចបង្កឱ្យធនាគារ មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកា នៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំ បានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុក នៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដែលរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



អ៊ិនស៊ី អ៊ែន ហ្គាំង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសមតុល្យធនាគារ	7	852,638,698	3,431,870,759	568,571,559	2,322,614,819
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	8	151,303,447	608,996,374	85,362,222	348,704,677
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	9	1,258,608,431	5,065,898,935	786,196,374	3,211,612,188
ការវិនិយោគលើមូលបត្របំណុលកំណត់តាម ថ្លៃដើមរំលស់	10	18,944,881	76,253,146	5,964,194	24,363,732
ទ្រព្យសកម្មផ្សេងៗ	11	31,528,444	126,901,987	33,145,724	135,400,281
ទ្រព្យសកម្មអរូបិយ	12	1,592,608	6,410,247	2,478,175	10,123,345
ទ្រព្យ និងបរិក្ខារ	13	21,729,868	87,462,719	22,390,222	91,464,057
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	14	82,382,857	331,590,999	86,445,182	353,128,568
ឥណទានពន្ធលើប្រាក់ចំណូល	15.1	3,538,768	14,243,541	1,123,853	4,590,940
ទ្រព្យសកម្មសរុប		2,422,268,002	9,749,628,707	1,591,677,505	6,502,002,607
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	16	1,755,216,431	7,064,746,135	1,069,317,896	4,368,163,605
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	17	166,212,851	669,006,725	117,945,491	481,807,331
បំណុលរលស់លែត	18	57,762,208	232,492,887	90,022,472	367,741,798
ប្រាក់កម្ចី	19	3,425,477	13,787,545	5,982,567	24,438,786
គណនីត្រូវបង់ និងបំណុលផ្សេងៗ	20	12,095,150	48,682,979	11,869,264	48,485,943
អនុបំណុល	21	82,729,818	332,987,517	20,000,000	81,700,000
បំណុលភតិសន្យា	22	79,970,288	321,880,409	80,454,479	328,656,547
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	23	134,766	542,433	149,308	609,923
ពន្ធពន្យារជាបំណុល	15.2	2,489,494	10,020,213	778,905	3,181,827
បំណុលសរុប		2,160,036,483	8,694,146,843	1,396,520,382	5,704,785,760
មូលធន					
ដើមទុន	24.1	170,000,000	680,000,000	75,000,000	300,000,000
វិភាគទានសម្រាប់ដើមទុននាពេលអនាគត	24.2	60,000,000	240,000,000	95,000,000	380,000,000
ទុនបម្រុងបទប្បញ្ញត្តិ	24.3	64,029,098	261,329,258	20,376,628	83,620,053
(ខាតបង់)/ប្រាក់ចំណេញរក្សាទុក		(31,797,579)	(129,414,654)	4,780,495	19,494,685
លម្អៀងបង្កើតការបកប្រែរូបិយប័ណ្ណ		-	3,567,260	-	14,102,109
មូលធនសរុប		262,231,519	1,055,481,864	195,157,123	797,216,847
បំណុល និងមូលធនសរុប		2,422,268,002	9,749,628,707	1,591,677,505	6,502,002,607

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ចំណូលការប្រាក់	25	168,044,126	684,107,637	73,350,527	301,470,666
ចំណាយការប្រាក់	25	(115,053,460)	(468,382,636)	(39,121,329)	(160,788,662)
ចំណូលការប្រាក់សុទ្ធ	25	52,990,666	215,725,001	34,229,198	140,682,004
ចំណូលកម្រៃ និងជើងសារ	26	48,073,199	195,705,993	54,358,977	223,415,395
ចំណាយកម្រៃ និងជើងសារ	26	(14,174,821)	(57,705,696)	(11,846,130)	(48,687,594)
ចំណូលកម្រៃ និងជើងសារសុទ្ធ	26	33,898,378	138,000,297	42,512,847	174,727,801
ចំណូលផ្សេងៗ	27	9,441,776	38,437,470	2,359,152	9,696,115
ចំណេញប្រតិបត្តិការសុទ្ធ		96,330,820	392,162,768	79,101,197	325,105,920
ខាតអ៊ីមតិរមែនសុទ្ធ លើឧបករណ៍ហិរញ្ញវត្ថុ	28	(10,494,256)	(42,722,116)	(5,613,156)	(23,070,071)
ចំណាយបុគ្គលិក	29	(40,439,891)	(164,630,796)	(38,311,248)	(157,459,229)
ចំណាយរំលស់	30	(12,871,624)	(52,400,381)	(6,763,561)	(27,798,236)
ចំណាយប្រតិបត្តិការផ្សេងៗ	31	(23,740,064)	(96,645,801)	(22,771,070)	(93,589,098)
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		8,784,985	35,763,674	5,642,162	23,189,286
ចំណាយពន្ធលើប្រាក់ចំណូល	15.3	(1,710,589)	(6,963,808)	(1,447,280)	(5,948,321)
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ		7,074,396	28,799,866	4,194,882	17,240,965
ចំណូលពេញលេញផ្សេងៗ					
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	5.1	-	(10,534,849)	-	4,899,336
ចំណេញពេញលេញសរុបសម្រាប់កាលបរិច្ឆេទ		7,074,396	18,265,017	4,194,882	22,140,301

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		វិភាគទានសម្រាប់ដើមទុន នាពេលអនាគត		ទុនបម្រុងបទប្បញ្ញត្តិ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ៥.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ៥.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ៥.១)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	75,000,000	300,000,000	95,000,000	380,000,000	20,376,628	83,620,053
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-
ចំណេញពេញលេញសរុប	-	-	-	-	-	-
ការផ្ទេរនៃដើមទុន	95,000,000	380,000,000	(95,000,000)	(380,000,000)	-	-
វិភាគទានបន្ថែម	-	-	60,000,000	240,000,000	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងបទប្បញ្ញត្តិ (កំណត់សម្គាល់លេខ ២៤.៣)	-	-	-	-	43,652,470	177,709,205
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	170,000,000	680,000,000	60,000,000	240,000,000	64,029,098	261,329,258
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	75,000,000	300,000,000	-	-	3,816,325	15,557,208
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-
ចំណេញពេញលេញសរុប	-	-	-	-	-	-
វិភាគទានបន្ថែម	-	-	95,000,000	380,000,000	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងបទប្បញ្ញត្តិ (កំណត់សម្គាល់លេខ ២៤.៣)	-	-	-	-	16,560,303	68,062,845
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	75,000,000	300,000,000	95,000,000	380,000,000	20,376,628	83,620,053

(ខាតបង់)/ ប្រាក់ចំណេញរក្សាទុក		លម្អៀងបង្កើនពី ការបកប្រែរូបិយប័ណ្ណ		សរុប	
ឥណទាន	ពន្ធផ្សេង (កំណត់សម្គាល់ លេខ 5.1)	ឥណទាន	ឥណទាន	ពន្ធផ្សេង (កំណត់សម្គាល់ លេខ 5.1)	
4,780,495	19,494,685	14,102,109	195,157,123	797,216,847	
7,074,396	28,799,866	-	7,074,396	28,799,866	
-	-	(10,534,849)	-	(10,534,849)	
7,074,396	28,799,866	(10,534,849)	7,074,396	18,265,017	
-	-	-	-	-	
-	-	-	60,000,000	240,000,000	
(43,652,470)	(177,709,205)	-	-	-	
(31,797,579)	(129,414,654)	3,567,260	262,231,519	1,055,481,864	
17,145,916	70,316,565	9,202,773	95,962,241	395,076,546	
4,194,882	17,240,965	-	4,194,882	17,240,965	
-	-	4,899,336	-	4,899,336	
4,194,882	17,240,965	4,899,336	4,194,882	22,140,301	
-	-	-	95,000,000	380,000,000	
(16,560,303)	(68,062,845)	-	-	-	
4,780,495	19,494,685	14,102,109	195,157,123	797,216,847	

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

		2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សាច់ប្រាក់សុទ្ធ ទទួលបានពីសកម្មភាពប្រតិបត្តិការ	32	80,491,269	327,679,956	242,379,269	996,178,796
សកម្មភាពវិនិយោគ					
ការទិញការវិនិយោគលើមូលបត្របំណុល	10	(12,919,255)	(52,594,287)	(3,941,026)	(16,197,617)
ការទិញនូវទ្រព្យសកម្មអរូបិយ	12	(35,530)	(144,643)	(184,445)	(758,069)
ការទិញនូវទ្រព្យ និងបរិក្ខារ	13	(4,302,156)	(17,514,077)	(11,902,088)	(48,917,582)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(17,256,941)	(70,253,007)	(16,027,559)	(65,873,268)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីអនុបំណុល	21	62,820,736	255,743,216	10,000,000	41,100,000
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	19	-	-	5,900,784	24,252,222
ការទូទាត់នៃប្រាក់កម្ចី	19	(2,587,037)	(10,531,828)	(13,701)	(56,311)
ការទូទាត់ផ្នែកនៃប្រាក់ដើមនៃបំណុលភតិសន្យា	22	(3,408,358)	(13,875,425)	(1,542,730)	(6,340,620)
សាច់ប្រាក់ទទួលបានពីវិភាគទានសម្រាប់ដើមទុននាពេលអនាគត	24.2	60,000,000	244,260,000	95,000,000	390,450,000
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		116,825,341	475,595,963	109,344,353	449,405,291
ការកើនឡើងនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		180,059,669	733,022,912	335,696,063	1,379,710,819
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា	7	475,835,065	1,943,786,240	140,139,002	576,952,271
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(36,832,847)	-	(12,876,850)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី 31 ខែធ្នូ	7	655,894,734	2,639,976,305	475,835,065	1,943,786,240

ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់៖

ការប្រាក់បានទទួល	159,348,283	648,706,860	64,468,523	264,965,630
ការប្រាក់បានបង់	76,784,235	312,588,621	46,018,156	189,134,621

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

1. ព័ត៌មានធនាគារ

ធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ក្នុងទម្រង់ជាក្រុមហ៊ុនឯកជនមានកម្រិត ក្រោមលេខចុះបញ្ជី ០០០០៥១០៨។ ធនាគារបានប្តូរពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដោយទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃ កម្ពុជា សម្រាប់រយៈពេលមិនកំណត់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាមួយនឹង អនុស្សរណៈ និងលក្ខន្តិកៈដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដែលត្រូវបានអនុម័ត ដោយក្រសួងពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន សុវត្ថិភាព និងងាយស្រួល ព្រមទាំងការធ្វើប្រតិបត្តិការលើប្រភេទជាច្រើននៃសេវា ធនាគារ និងហិរញ្ញវត្ថុនានា នៅព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជី នៃធនាគារមានទីតាំងនៅ វីងចៅវើ មហាវិថីព្រះមុនីវង្ស កែងមហាវិថីកម្ពុជាក្រោម ភូមិ ៦ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមានបុគ្គលិកសរុបចំនួន 2,411 នាក់ (ថ្ងៃទី៣១ ខែធ្នូ 2023៖ 2,383 នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបានអនុញ្ញាតឱ្យផ្សាយដោយក្រុមប្រឹក្សាភិបាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាម តម្លៃជាក់ស្តែង (fair value)។

2.2 ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារ គឺចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

2.3 ការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារបង្ហាញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនតាមលំដាប់សន្និធិយោធន៍ ដោយផ្អែកលើគោលបំណង និងសមត្ថភាពក្នុងការប្រមូលមកវិញ/ ទូទាត់នូវទ្រព្យសកម្ម/បំណុលចម្បងភាគច្រើន នៃធាតុនីមួយៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការវិភាគទាក់ទងនឹងការប្រមូលមកវិញ ឬ ការទូទាត់ ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (ចរន្ត) និងលើសពី 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (អចរន្ត) ត្រូវបានបង្ហាញនៅក្នុង កំណត់សម្គាល់លេខ 37។

3. សេចក្តីថ្លែងស្តីពីភាពអនុលោម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

4. ការផ្លាស់ប្តូរនៃគោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មាន

4.1 ស្តង់ដារនិងបំណកស្រាយ ថ្មីនិងត្រូវបានធ្វើវិសោធនកម្ម

ស្តង់ដារត្រូវបានធ្វើវិសោធនកម្ម ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានរាយដូចខាងក្រោម៖

- ការធ្វើចំណាត់ថ្នាក់លើបំណុល ថាជា បំណុលចរន្ត និងបំណុលអចរន្តដោយមានកិច្ចព្រមព្រៀង - វិសោធនកម្មចំពោះ CIAS 1
- បំណុលភតិសន្យា ក្នុងការលក់ និងការជួលត្រលប់មកវិញ - វិសោធនកម្មចំពោះ CIFRS 16
- ការលាតត្រដាង៖ ការរៀបចំហិរញ្ញវត្ថុអ្នកផ្គត់ផ្គង់ - វិសោធនកម្មចំពោះ CIAS 7 និង CIFRS 7

វិសោធនកម្មទាំងអស់នេះ មិនមានផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

4. ការផ្លាស់ប្តូរនៃគោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មាន (ត)

4.2 ស្តង់ដារនិងបំណកស្រាយ ថ្មីនិងត្រូវបានធ្វើវិសោធនកម្ម

ស្តង់ដារ ថ្មីនិង ស្តង់ដារ ត្រូវបានធ្វើវិសោធនកម្ម និងបំណកស្រាយថ្មីៗ ដែលត្រូវបានបោះផ្សាយ ប៉ុន្តែមិនទាន់មានសុពលភាព មានរាយការណ៍ដូចខាងក្រោម៖

- កង្វះលទ្ធភាពនៃការប្តូររូបិយប័ណ្ណ - វិសោធនកម្មលើ IAS 21

នៅខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ("IASB") បានចេញវិសោធនកម្មចំពោះ IAS 21 ដើម្បីបញ្ជាក់ពីរបៀបដែលអង្គភាពមួយគួរវាយតម្លៃថា រូបិយប័ណ្ណអាចប្តូរបាន និងរបៀបដែលវាគួរកំណត់អត្រាប្តូរប្រាក់នៅពេលដែលមានកង្វះលទ្ធភាពក្នុងការផ្លាស់ប្តូរ។ វិសោធនកម្មនេះក៏តម្រូវឱ្យមានការបង្ហាញនូវព័ត៌មាន ដែលអាចឱ្យ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនយល់ពីផលប៉ះពាល់ប្តូរអាចនឹងមានផលប៉ះពាល់ របស់រូបិយប័ណ្ណមិនអាចប្តូរទៅជាប្រាក់នៅលើលទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់អង្គភាព។ វិសោធនកម្មនឹងមានសុពលភាពសម្រាប់របាយការណ៍ប្រចាំឆ្នាំដែលចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ការអនុវត្តមុនត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវធ្វើការលាតត្រដាងនៅពេលអនុវត្តវិសោធនកម្ម អង្គភាពមិនអាចកំណត់ព័ត៌មាន របៀបធៀបឡើងវិញបានទេ។

ការធ្វើវិសោធនកម្មនេះមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។

- វិសោធនកម្មចំពោះការចាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្មចំពោះ IFRS 9 និង IFRS 7

វិសោធនកម្មមានសុពលភាពចំពោះការិយបរិច្ឆេទ ចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ការអនុវត្តមុនត្រូវបានអនុញ្ញាត ជាមួយនឹងជម្រើសចំពោះការអនុវត្តមុននូវវិសោធនកម្មនៃការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការ លាតត្រដាងពាក់ព័ន្ធនៃប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ធនាគារ មិនមានបំណងអនុវត្តវិសោធនកម្មមុនសុពលភាពនោះទេ។

- ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារគណនេយ្យ IFRS - លេខ 11

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ IASB បានចេញផ្សាយការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដារ គណនេយ្យ IFRS - លេខ 11។ ការចេញផ្សាយនោះមានវិសោធនកម្មចំពោះ IFRS 1 IFRS 7 IFRS 9 IFRS 10 និង IAS 7។ វិសោធនកម្មនេះមានសុពលភាពសម្រាប់ការិយបរិច្ឆេទ ចាប់ផ្តើមនៅឬក្រោយថ្ងៃទី 1 ខែមករា ឆ្នាំ 2026។ ការអនុវត្តមុន ត្រូវបានអនុញ្ញាត។

ការកែលម្អនេះមិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារនោះទេ។

- កិច្ចព្រមព្រៀងទិញថាមពល - វិសោធនកម្មចំពោះ IFRS 9 និង IFRS 7

នៅខែធ្នូ ឆ្នាំ២០២៤ IASB បានចេញផ្សាយ កិច្ចសន្យាយោងទៅលើអគ្គិសនីអាក្រក់លើធម្មជាតិ (វិសោធនកម្មចំពោះ IFRS 9 និង IFRS 7)។ វិសោធនកម្មមានសុពលភាពសម្រាប់របាយការណ៍ដែលមានការិយបរិច្ឆេទចាប់ផ្តើមនៅឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ការអនុវត្តមុនត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវអោយមានការលាតត្រដាង។

វិសោធនកម្មនេះ មិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។

- IFRS 18 បទបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ

IFRS 18 និងការធ្វើវិសោធនកម្មលើស្តង់ដារផ្សេងៗទៀត មានសុពលភាពសម្រាប់ របាយការណ៍ ដែលមានការិយបរិច្ឆេទចាប់ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ប៉ុន្តែការអនុវត្តមុនត្រូវបានអនុញ្ញាត និងត្រូវអោយមានការលាតត្រដាង។ IFRS 18 នឹងត្រូវអនុវត្តត្រឡប់ថយក្រោយ។

ធនាគារកំពុងកំណត់ផលប៉ះពាល់ទាំងអស់ ដែលស្តង់ដារថ្មីនេះនឹងមានលើរបាយការណ៍ហិរញ្ញវត្ថុចម្បង និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

4. ការផ្លាស់ប្តូរនៃគោលនយោបាយគណនេយ្យ និងការលាតត្រដាងព័ត៌មាន (ត)

4.2 ស្តង់ដារនិងបំណកស្រាយ ថ្មីនិងត្រូវបានធ្វើវិសោធនកម្ម (ត)

- IFRS 19 ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានគណនេយ្យភាពសាធារណៈ - ការបង្ហាញ

ក្នុងខែឧសភា ឆ្នាំ២០២៤ IASB បានចេញផ្សាយ IFRS 19 ដែលអនុញ្ញាតឱ្យអង្គភាពដែលទទួលបានសិទ្ធិជ្រើសរើសអនុវត្តការកាត់បន្ថយតម្រូវការលាតត្រដាង ខណៈបន្តអនុវត្តតម្រូវការនៃការទទួលស្គាល់ការវាស់វែង និងបទបង្ហាញនៅក្នុងស្តង់ដារគណនេយ្យ IFRS ផ្សេងទៀត។ ដើម្បីមានលទ្ធភាពជ្រើសរើសការអនុវត្តនេះ នៅក្នុងការិយបរិច្ឆេទនៃរបាយការណ៍ អង្គភាពត្រូវតែជាត្រឹមត្រូវបុត្រសម្ព័ន្ធដូចដែល បានកំណត់នៅក្នុងIFRS10 ហើយមិនមានគណនេយ្យភាពសាធារណៈ ហើយនិងត្រូវតែមាន ក្រុមហ៊ុនមេ(ក្នុងក្រោយបង្អស់ឬផ្ទាល់)ដែលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួមមានដាក់ ប្រើប្រាស់ជាសាធារណៈ ដែលអនុលោមតាមស្តង់ដារគណនេយ្យ IFRS ។ IFRS19 នឹងចូល ជាធរមានសម្រាប់របាយការណ៍ដែលមានការិយបរិច្ឆេទ ចាប់ផ្តើមនៅឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ជាមួយនឹងការអនុញ្ញាតឱ្យអនុវត្តមុន។

ស្តង់ដារនេះ នឹងមិនមានផលប៉ះពាល់ជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារនោះទេ។

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត ដែលបានកំណត់ខាងក្រោមត្រូវបានអនុវត្តជាប់លាប់ចំពោះការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការចង្អុលបង្ហាញផ្សេងៗ។

5.1 រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ស្តង់ដារ CIAS 21 ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស តម្រូវឱ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលវាតំណាងយ៉ាងត្រឹមត្រូវបំផុតទៅលើខ្លឹមសារសេដ្ឋកិច្ច នៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយ ដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ដើម្បីធ្វើការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណ ដែលមានឥទ្ធិពលជាសារវន្តទៅលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណ ដែលជាសាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណ ដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលតែងតែត្រូវបានរក្សាទុក។

ដោយផ្អែកទៅតាមខ្លឹមសារសេដ្ឋកិច្ច នៃកាលៈទេសៈដែលពាក់ព័ន្ធរបស់ធនាគារ រូបិយប័ណ្ណមុខងាររបស់ធនាគារ ត្រូវបានកំណត់ជាដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណ នៃស្ថានភាពសេដ្ឋកិច្ចចម្បងក្នុងប្រតិបត្តិការរបស់ធនាគារ និងជារូបិយប័ណ្ណដែលមានឥទ្ធិពលចម្បងទៅលើចំណូល និងចំណាយ។

ការបកប្រែទឹកប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក និងប្រាក់រៀល។ ទ្រព្យសកម្ម និងបំណុលត្រូវបានបកប្រែតាមអត្រាចុងគ្រា នាការិយបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ខណៈដែលធាតុ នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ និងលំហូរសាច់ប្រាក់ ត្រូវបានបកប្រែទៅជាប្រាក់រៀល តាមអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ ដើមទុន និងវិភាគទានសម្រាប់ដើមទុនភាគហ៊ុននាពេលអនាគត ត្រូវបានបកប្រែក្នុងអត្រា 4,000 ខ្មែររៀល ក្នុង 1 ដុល្លារអាមេរិក។ ភាពខុសគ្នានៃការបកប្រែដែលកើតចេញពីការបកប្រែត្រូវបានទទួលស្គាល់ និងប្រមូលផ្តុំនៅក្នុងភាពខុសគ្នានៃការបកប្រែសរុបដែលបានបង្ហាញនៅក្រោមមូលធន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការបកប្រែចំនួនទឹកប្រាក់ដុល្លារអាមេរិកទៅជា ខ្មែររៀល ត្រូវបានរួមបញ្ចូលសម្រាប់តែបំពេញតម្រូវការបទបង្ហាញ ដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.1 រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ (ត)

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ ដែលអនុវត្តក្នុង 1 ដុល្លារអាមេរិក ដូចខាងក្រោម៖

	2024	2023
អត្រាចុងគ្រា	4,025	4,085
អត្រាមធ្យម	4,071	4,110

5.2 ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន សាច់ប្រាក់នៅក្នុងដៃ សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា (លើកលែងតែប្រាក់បញ្ញើតាមបទប្បញ្ញត្តិ) សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានទៅអតិថិជន ការវិនិយោគលើមូលបត្របំណុល ទ្រព្យសកម្មផ្សេងៗ (លើកលែងតែប្រាក់បញ្ញើមិនអាចទទួលបានកម្រៃ នឹងការទូទាត់ជាមុន) ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងបំណុលផ្សេងៗ (លើកលែងតែពន្ធត្រូវបង់)។

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នៅពេលដែលធនាគារក្លាយជាកាតីនៃកិច្ចសន្យា។

ទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃដាក់ស្តែង (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃដាក់ស្តែង តាមរយៈចំណេញ ឬ ខាត (“FVTPL”) ឬក៏នឹងថ្លៃដើមប្រតិបត្តិការ ដែលកើតដោយផ្ទាល់ពីការទិញ ឬ លក់ ទ្រព្យសកម្ម និងបំណុលទាំងនោះ។

(ii) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ ថ្លៃដើមរំលស់ តម្លៃដាក់ស្តែង តាមរយៈចំណូលពេញលេញផ្សេងៗ (“FVOCI”) ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្ម ដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវលំហូរសាច់ប្រាក់នាការលបរិច្ឆេទជាក់លាក់ សម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់ (ត)

សម្រាប់ការទទួលស្គាល់នូវឧបករណ៍មូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ ជួញដូរ ធនាគារអាចជ្រើសរើសការបង្ហាញ ការប្រែប្រួលលើតម្លៃជាក់ស្តែងនាពេលបន្ទាប់ក្នុងលទ្ធផលពេញលេញផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដាច់ដោយឡែកចំពោះការវិនិយោគនីមួយៗ។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនបានបំពេញតាមលក្ខខណ្ឌក្នុង ការវាស់វែងតាមថ្លៃដើមរំលស់ ឬ តាម FVOCI ត្រូវវាស់វែងតាម FVTPL ប្រសិនបើធ្វើដូច្នេះ នឹងលុបបំបាត់ ឬ កាត់បន្ថយជាសារវន្តនូវភាព មិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃកំរិតហិរញ្ញវត្ថុ

ធនាគារ ធ្វើការវាយតម្លៃកំរិតហិរញ្ញវត្ថុនៃកំរិតហិរញ្ញវត្ថុ លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះកំរិតនេះបង្ហាញយ៉ាងច្បាស់ពីវិធី គ្រប់គ្រងហានិភ័យ និងវិធីផ្តល់ព័ត៌មានទៅគណៈគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថា តើ យុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យ ស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬ ការ ធ្វើឱ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃកំរិតហិរញ្ញវត្ថុ (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងកំរិតហិរញ្ញវត្ថុនោះ) និងយុទ្ធសាស្ត្រសម្រាប់ គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលគណៈគ្រប់គ្រងហិរញ្ញវត្ថុទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃជាក់ស្តែងនៃទ្រព្យសកម្ម ដែល បានគ្រប់គ្រង ឬ សាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលរក្សាទុកសម្រាប់ការជួញដូរ ឬ ចាត់ចែង ហើយលទ្ធផលរបស់វាត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃជាក់ស្តែង និង ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនរក្សាទុក ដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ហើយក៏មិនមែនដើម្បីប្រមូល សាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថា តើលំហូរសាច់ប្រាក់កិច្ចសន្យាគឺជា ការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃជាក់ស្តែងនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់តម្លៃពេលវេលានៃទឹកប្រាក់ និងសម្រាប់ហានិភ័យឥណទាន ដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមដែលនៅសល់ សម្រាប់អំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយ និងហានិភ័យជាមូលដ្ឋានផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់កម្ចី (ដូចជា ហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថា តើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺជាសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថា តើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬ ចំនួនលំហូរ សាច់ប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។ ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត) 5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់ (ត)

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកំណត់ឱ្យធនាគារ ទាមទារមកវិញនូវលំហូរទឹកប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

ឥណទានដែលមិនអាចជម្រុញបាន (non- recourse loans)

ក្នុងករណីខ្លះ ឥណទាន ដែលផ្តល់ដោយធនាគារ ត្រូវបានធានាដោយការដាក់ទ្រព្យបញ្ចាំរបស់អតិថិជន កំហិតធនាគារក្នុងការទាមទារមកវិញ នូវសាច់ប្រាក់ពីទ្រព្យបញ្ចាំប៉ុណ្ណោះ (ឥណទានដែលមិនអាចជម្រុញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬ ទេ
- តម្លៃជាក់ស្តែងនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃនៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជាបុគ្គលឬក្រុម ឬ ជាអង្គភាពប្រតិបត្តិការសំខាន់ ឬ ជាអង្គភាពដែលមានគោលបំណងពិសេស
- ថាតើទ្រព្យជាក់ធានា គឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬ ជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងណាមួយពីទ្រព្យសម្បត្តិមូលដ្ឋាន ឬទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែ ក្នុងអំឡុងពេល ដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬ ធនាគារបានធ្វើការផ្ទេរសិទ្ធិក្នុងការទទួលបាននូវលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងប្រតិបត្តិការមួយ ដែលហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិសំខាន់ៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬ ក្នុងករណីដែលធនាគារមិនបានផ្ទេរ ឬ មិនរក្សាទុកនូវរាល់ហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិសំខាន់ៗ ហើយក៏មិនបានរក្សាទុកនូវការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(iii) ការឈប់ទទួលស្គាល់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬ តម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬ ខាតដែលបានទទួលស្គាល់ក្នុងលទ្ធផលពេញលេញផ្សេងៗត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ លុបចោល ឬ ផុតកំណត់។

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាជាសារវន្ត ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាជាសារវន្ត នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថា ផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃដាក់ស្តែងបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃដាក់ស្តែងនៃទ្រព្យសកម្មថ្មី និងថ្លៃ សេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការ ដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាត លើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ ត្រូវបានកែប្រែ នៅពេលដែលអតិថិជន ជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជានិច្ច គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមរៀបរាប់ជាបង្កើតទ្រព្យសកម្មថ្មី ដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះដោះស្រាយដល់លទ្ធផលនៃការវាយតម្លៃនូវចំនួន ហើយក្នុងករណីនេះ មានន័យថា លក្ខខណ្ឌវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬ ខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬ ថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវនោះ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬ ខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើអ៊ីមកែរមិននៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរសាច់ប្រាក់នៃបំណុល ដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃជាក់ស្តែង។ លម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ ដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។ តម្លៃតបស្នង រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុល រួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមរំលស់នៃបំណុល ត្រូវគណនាឡើងវិញ ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបាន កែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬ ខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអណ្តែតអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែ ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេល ដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញ លើឧបករណ៍ហិរញ្ញវត្ថុ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬ ក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi) ការវាស់វែងតម្លៃជាក់ស្តែង

តម្លៃជាក់ស្តែង គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬ តម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិការតាមលំដាប់ដោយ រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់ទ្រព្យនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬ ក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។

ធនាគារវាស់វែងតម្លៃជាក់ស្តែងរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬ បំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាក់ស្តែងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃជាក់ស្តែងរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅ គឺជាតម្លៃប្រតិបត្តិការមានន័យថា ជាតម្លៃជាក់ស្តែងនៃផលតបស្នងបានផ្តល់ឱ្យ ឬ បានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃជាក់ស្តែងនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃជាក់ស្តែងនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬ បំណុលដែលស្រដៀងគ្នា ឬ ក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនមានភាពជាសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃជាក់ស្តែង ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃជាក់ស្តែងនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត លម្អៀងនោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬ នៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត) 5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vi) ការវាស់វែងតម្លៃជាក់ស្តែង (ត)

តម្លៃជាក់ស្តែងនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃជាក់ស្តែង នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”)

ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECLs”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល និងមិនបានវាស់វែងតាម FVTPL។

ECLs តំណាងឱ្យការខាតបង់ឥណទានដែលធ្លាប់បញ្ជាក់ពីចំនួនទឹកប្រាក់ដែលមិនលម្អៀង និងប្រូបាបប៊ីលីតេ ដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមកស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សំវិធានធន ECLs ត្រូវបានវាស់វែងតាមបរិមាណស្មើនឹង (i) ECLs 12 ខែ ឬ (ii) អាយុកាល ECLs សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន (“SICR”) ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។

ECLs 12 ខែគឺជាផ្នែកមួយនៃអាយុកាល ECLs ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីនៅឧបករណ៍ហិរញ្ញវត្ថុ ដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែល ECLs រយៈពេល 12ខែ ត្រូវបានទទួលស្គាល់ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ECLs ពេញមួយអាយុកាល គឺជាការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់នៅអាយុការរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ ECLs ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

ការវាយតម្លៃតាមដំណាក់កាល

វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់ អ៊ីមភ័រមិន នៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានប្រើ ដោយផ្អែកលើថាមានការថយចុះគួរឱ្យកត់សម្គាល់ នៃហានិភ័យឥណទាននៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែរ ឬ ទេ។ ដំណាក់កាលទាំង 3 នេះរួចបន្ទាប់មកកំណត់បរិមាណនៃ អ៊ីមភ័រមិនដែលត្រូវទទួល ស្គាល់។

សម្រាប់ការថយចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ការទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាជាហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោមដំណាក់កាលទី1 មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 14ថ្ងៃ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី (ii) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 29ថ្ងៃ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង (iii) មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រូបាបប៊ីលីតេនៅលំដាប់ដើម (“PD”)។ ធនាគារទទួលស្គាល់ ECLs រយៈពេល 12 ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី1។
- ដំណាក់កាលទី2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SCIR នាកាលបរិច្ឆេទនៃរបាយការណ៍ ដោយប្រៀបធៀបទៅ និងការទទួលស្គាល់ដំបូង។ SCIR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 15ថ្ងៃរហូតដល់ 30ថ្ងៃ ហួសការកំណត់សម្រាប់រយៈពេលខ្លី (ii) ច្រើនជាង 30ថ្ងៃរហូតដល់89ថ្ងៃហួសការ កំណត់សម្រាប់រយៈពេលវែង ឬ (iii) មានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុង ប្រូបាបប៊ីលីតេនៅលំដាប់ដើម (“PD”)។ ធនាគារទទួលស្គាល់ECLsពេញមួយអាយុកាល សម្រាប់ ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី2។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

សម្រាប់ការថយចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖ (ត)

- ដំណាក់កាលទី៣ ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយ ឬ ច្រើនតែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬ ផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី៣ ជាទូទៅត្រូវបានកម្រិតជាមួយនិយមន័យនៃ “លំនាំដើម” ដែលត្រូវបានពន្យល់នៅក្នុងលក្ខខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECLs ពេញមួយអាហុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី៣។

និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចី មិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារកំណត់ថាការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុសកលកំណត់សង ច្រើនជាង 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬលើសពី 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។

ហានិភ័យឥណទាននៅពេលទទួលស្គាល់ដំបូង

ធនាគារប្រើការវាយតម្លៃឥណទានផ្ទៃក្នុង និងការអនុម័តនៅកម្រិតផ្សេងៗ ដើម្បីកំណត់ហានិភ័យឥណទាននៃការប៉ះពាល់នៅពេលទទួលស្គាល់ដំបូង។ ការវាយតម្លៃអាចជាបរិមាណ ឬគុណភាព ហើយអាស្រ័យលើសារវន្តភាពនៃហ្វូស៊ីលីដី ឬភាពស្មុគស្មាញនៃផលប៉ះពាល់ដែលត្រូវវាយតម្លៃ។

ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារត្រូវវាយតម្លៃថា ហានិភ័យឥណទានមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ នៅពេលធ្វើការកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងនៅពេលធ្វើការវាយតម្លៃការខាតបង់ឥណទានរំពឹងទុក ECLs ធនាគារធ្វើការពិចារណាព័ត៌មានដែលសមស្រប និងពឹងពាក់បាន ដែលជាព័ត៌មានពាក់ព័ន្ធ និងអាចរកបានដោយមិនប្រើប្រាស់ការចំណាយ ឬការខិតខំប្រឹងប្រែង។ នេះរួមបញ្ចូលទាំងធាតុបរិមាណ និងធាតុគុណវុឌ្ឍិព័ត៌មាន និងការវិភាគ ពឹងផ្អែកទៅលើបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានដែលបានជូនដំណឹង ព្រមទាំងរួមបញ្ចូលព័ត៌មានដែលគិតទុកជាមុន។

ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយ ដែលអាចមានសម្រាប់អតិថិជនឡើយ។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជា សារវន្តទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ។

ការវាស់វែង ECLs

ECLs គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាតបង់ឥណទាន ត្រូវបានវាស់វែង ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនៃកាលបរិច្ឆេទរបាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺលម្អៀងរវាងលំហូរទឹកប្រាក់ ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទយកការណ៍ជាលម្អៀងរវាងតម្លៃយោងដុលនិងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត។

ប៉ារ៉ាម៉ែត និងវិធីសាស្ត្រ ការខាតបង់ឥណទានរំពឹងទុក ECLs

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែង ECLs គឺបានមកពីធាតុអថេរ ដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECLs សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD និង EAD។ ECLs ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD។

ក្រុមហ៊ុនបានទទួលយកម៉ាទ្រីសនៃការផ្លាស់ប្តូរដោយផ្អែកលើភាពយឺតយ៉ាវ គំរូត្រួតពិនិត្យបាត់បង់ពីមុន និងគំរូប្រកបដោយ ដើម្បីប៉ាន់ស្មាន PD របស់ខ្លួន។

LGD គឺជាទំហំនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអតិថិជនប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធ ទ្រព្យធានា អតីតភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ និងការចំណាយលើការប្រមូលពីទ្រព្យធានា ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ LGD ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររចនាបទហ្វឹកហាត់។ រចនាបទហ្វឹកហាត់ ពឹងផ្អែកទៅលើសំណុំលំហូរសាច់ប្រាក់ប៉ាន់ស្មាន (ឧទាហរណ៍ ការប្រមូល ឬលក់ទ្រព្យបញ្ចាំ) ក្នុងអំឡុងពេលការិយបរិច្ឆេទ ហើយធ្វើការអប្បបរមាដោយអត្រាការប្រាក់ប្រសិទ្ធភាពទៅនឹងកាលបរិច្ឆេទដែលពុំមានលទ្ធភាពសង។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃលំដាប់លទ្ធផលសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នា ដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខកខានសង លើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេល ពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬ បញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬ ការធានា។

ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថាហានិភ័យឥណទានរបស់ឧបករណ៍បានកើតឡើងក្នុងឱកាសសម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECLs។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ការត្រួតពិនិត្យក្រោយម៉ូដែល (Post-model overlays)

វាមិនទំនងទេដែលការផ្លាស់ប្តូរនៅក្នុងស្ថានភាពសេដ្ឋកិច្ច ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចអនុវត្តដោយធនាគារ ដូច្នេះផលប៉ះពាល់នៃ Covid-19 មិនអាចឆ្លុះបញ្ចាំងនៅក្នុងគំរូទេ។ ធនាគារប្រើប្រាស់ការត្រួតគ្នាលើគំរូ ឬ និយ័តកម្មដើម្បីធានាថាការផ្តល់សំវិធានធនគ្រប់គ្រាន់សម្រាប់ការខាតបង់ឥណទានរំពឹងទុកទៅលើឥណទាន និងបុរេប្រទានទៅអតិថិជន។ ការត្រួតគ្នា ត្រូវបានធ្វើការវាស់វែងដោយផ្អែកទៅលើចំណាត់ថ្នាក់នៃឥណទានដែលបានចែងនៅក្នុងសារវន្តច្នៃដោយធនាគារជាតិ ទៅលើភាពចាំបាច់នៃការចាត់ថ្នាក់ និងការធ្វើសំវិធានធនទៅលើកម្រិតប្រចាំឆ្នាំ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬ កែតម្រូវ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ ឬ ទេ ហើយ ECLs ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក មិននាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរសាច់ប្រាក់ដែលរំពឹងទុកថាត្រូវបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាខាតបង់សាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃដាក់ស្តែងរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពី ទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាខាតបង់សាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរបាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (Credit-impaired financial assets)

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមផ្ទៃដើមរំលស់ និងទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬ ទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន “ឱនភាពនៃតម្លៃ” នៅពេលដែលព្រឹត្តិការណ៍មួយ ឬ ច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានចំនួនយ៉ាងដ៏ទៃទៀតដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចី ឬ អ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬ ហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទាន ឬ បុរេប្រទានដល់អតិថិជន ដែលធនាគារមិនយល់ស្រប
- អតិថិជនទំនងនឹងក្លាយជន ឬ ត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានអ៊ីមភ័យ។ លើសពីនេះ ឥណទានរយៈពេលវែង ឬ ឥណទានរយៈពេលខ្លី ដែលហួសកាលកំណត់សង 90 ថ្ងៃ ឬ 31 ថ្ងៃរៀងគ្នា ឬ លើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ការបង្ហាញសំវិធានធនសម្រាប់ ECLs នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECLs ត្រូវបានបង្ហាញដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទាន និងបុរេប្រទានទៅអតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬ ទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញ នូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬ មួយផ្នែក។ ជាទូទៅករណីនេះកើតមានឡើង នៅពេលធនាគារកំណត់ថា អតិថិជនពុំមានទ្រព្យសកម្ម ឬ ប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវ ធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញជាបន្តបន្ទាប់លើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបានទទួលស្គាល់ នឹងត្រូវបង្ហាញនៅក្នុង “ការខាតបង់អ៊ីមតិ រសុទ្ធ” នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសង មកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅដំណាក់។

5.3 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលដៅនៃការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ដែលពុំមានការកម្រិត សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងការវិនិយោគរយៈពេលខ្លីដែលមានសន្ទនីយភាពខ្ពស់ផ្សេងទៀត ដែល មានកាលកំណត់ដើមរយៈពេល បីខែ ឬ តិចជាងនេះ ដែលអាចប្តូរជាសាច់ប្រាក់ ពេលណាក៏បាន ដោយមានហានិភ័យតិចតួចទៅលើការផ្លាស់ប្តូរតម្លៃ។

5.4 ប្រាក់បញ្ញើតាមបទបញ្ញត្តិ

ប្រាក់តម្កល់តាមបទបញ្ញត្តិរួមបញ្ចូលទាំងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ត្រូវបានរក្សាទុកស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃ កម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជន ដែលតម្រូវដោយធនាគារជាតិ នៃ កម្ពុជា។

5.5 សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រួមបញ្ចូលប្រាក់បញ្ញើ នៅថ្ងៃដើម ដក ECLs។

5.6 ឥណទាន និងបុរេប្រទានទៅអតិថិជន

ឥណទាន និងបុរេប្រទានទៅអតិថិជន ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាម ថ្លៃដើមរំលស់។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃដាក់ស្នែង ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេល បន្ទាប់ត្រូវកាត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

5.7 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកាត់ត្រានៅថ្ងៃដើម ដកអ៊ីមតិរមែង ប្រសិនបើមាន។

5.8 ការវិនិយោគលើមូលបត្របំណុល

ការវិនិយោគលើមូលបត្របំណុល ត្រូវបានកាត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.9 ការវិនិយោគលើមូលបត្របណ្តុល

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដករំលស់បង្គរ និងការខាតបង់ពីឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យ និងបរិក្ខាររួមមានថ្លៃទិញរបស់វា និងថ្លៃដើមបញ្ជាក់បានដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក្ខខណ្ឌការងារ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ តម្លៃយោងនឹងធ្វើការត្រួតពិនិត្យឡើងវិញនៅចុងឆ្នាំហិរញ្ញវត្ថុនីមួយៗ ដើម្បីវាយតម្លៃថាពួកវាត្រូវបានកត់ត្រាលើសពីចំនួនដែលអាចស្តារមកវិញ និងនៅពេលដែលតម្លៃយោងលើសពីចំនួនដែលអាចស្តារមកវិញ ទ្រព្យសកម្មត្រូវបានធ្វើការលុបចោលទៅតាមចំនួនដែលអាចស្តារមកវិញ។

ចំណាយរំលស់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ និងត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន នៃទ្រព្យសកម្មនីមួយៗ ដែលមានដូចខាងក្រោម៖

ការកែលម្អអគារជួល	រយៈពេលណាមួយដែលខ្លីជាងរយៈពេលជួល ឬ 10ឆ្នាំ
បរិក្ខារការិយាល័យ	4ឆ្នាំ
បរិក្ខារកុំព្យូទ័រ	4ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5ឆ្នាំ
យានយន្ត	4ឆ្នាំ

ការងារកំពុងដំណើរការ មិនត្រូវបានធ្វើរំលស់ រហូតដល់ពេលវាច្បាស់សម្រាប់ការប្រើប្រាស់។

ថ្លៃចំណាយបន្ទាប់ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្មឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែកប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ និងចំណាយនៃវត្ថុនោះអាចធ្វើការវាស់វែងបានដោយទុកចិត្តបាន។ ចំពោះការជួសជុល និងការថែទាំត្រូវបានកត់ត្រាលើរបាយការណ៍លទ្ធផលពេញលេញផ្សេងៗក្នុងអំឡុងពេលកាលបរិច្ឆេទហិរញ្ញវត្ថុដែលពួកគេបានកើតឡើង។

នៅពេលទ្រព្យសកម្មត្រូវបានលក់ ថ្លៃចំណាយនិងរំលស់បង្គរត្រូវបានលុបចេញពីគណនី។ ចំណេញ ឬខាតដែលទទួលបានពីការលក់នឹងធ្វើការរួមបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលពេញលេញផ្សេងៗ។ ចំណេញ ឬខាតពីការលក់ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបប្រាក់ចំណេញ ជាមួយនឹងតម្លៃយោង។ ទាំងនេះរួមបញ្ចូលនៅក្នុង 'ចំណេញផ្សេងៗ (ខាត)- សុទ្ធ' នៅក្នុងរបាយការណ៍លទ្ធផលពេញលេញផ្សេងៗ។ នៅពេលទ្រព្យសកម្មដែលបានធ្វើការវាយតម្លៃឡើងវិញបានលក់ ចំនួនរបស់ដែលដាក់បញ្ចូលនៅក្នុងវាយតម្លៃអតីតកាល នឹងធ្វើការផ្ទេរទៅប្រាក់ចំណេញរក្សាទុក។

ទ្រព្យ និងបរិក្ខារ ដែលបានរំលស់ពេញលេញ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃ ដែលទ្រព្យ និងបរិក្ខារទាំងនេះត្រូវបានលក់ ឬលុបបំបាត់ចោល។

5.10 ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានអាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់អ៊ីមកែរមិន។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីដាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបិយ ត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ ដោយផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន ពី 4 ទៅ 5ឆ្នាំ។

កម្មវិធីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍ រួមបញ្ចូលថ្លៃនៃការអភិវឌ្ឍកម្មវិធីថ្មី ដែលមិនទាន់រួចរាល់ពេញលេញ នាកាលបរិច្ឆេទនៃរបាយការណ៍។ កម្មវិធីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍ គឺមិនត្រូវបានធ្វើរំលស់ រហូតដល់ពេលដែលកម្មវិធីនោះរួចរាល់ និងអាចប្រើប្រាស់បាន។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រស្នូល ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.11 ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យានោះមានទម្រង់ជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមានទម្រង់ជាភតិសន្យា ប្រសិនបើ កិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយ ក្នុងរយៈពេលកំណត់ណាមួយ ជាថ្នូរនឹងតម្លៃតបស្នង។

ធនាគារជាភតិកៈ

ធនាគារប្រើប្រាស់វិធីសាស្ត្រទទួលស្គាល់ និងវាស់វែងតម្លៃយុគតម្រាប់គ្រប់ភតិសន្យា លើកលែងតែភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលទ្រព្យសកម្ម មានតម្លៃទាប។ ធនាគារទទួលស្គាល់បំណុលភតិសន្យា ដើម្បីធ្វើការទូទាត់ប្រាក់ភតិសន្យា និងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម តំណាងឱ្យសិទ្ធិក្នុងការប្រើប្រាស់ ទ្រព្យសកម្មមូលដ្ឋាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម នៅកាលបរិច្ឆេទចាប់ផ្តើមជួល (ឧទាហរណ៍ នាការបរិច្ឆេទនៃទ្រព្យសកម្ម ដែលមានសម្រាប់ការប្រើ ប្រាស់)។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដោយផ្អែកលើ ដករំលស់បង្គរ និងអ៊ីមត្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុល ភតិសន្យា។ ផ្ទៃដើមនៃសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម រួមបញ្ចូលទាំងចំនួននៃបំណុលភតិសន្យាដែលបានទទួលស្គាល់ផ្ទៃដើមដំបូងដែលបានកើតឡើង និងការទូទាត់ ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តភតិសន្យាដែលបានទទួល។ សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបាន រំលស់តាមការរំលស់ថេរលើអាណត្តិជួលខ្លីជាង និងអាយុកាលប្រើប្រាស់ដែលបាន ប៉ាន់ស្មាននៃទ្រព្យសកម្ម។ ទ្រព្យសម្បត្តិដែលបានជួលដោយធនាគារ មាន ការជួលអាគារ សម្រាប់សាខាទាំងអស់។

បើភាពជាម្ចាស់នៃទ្រព្យសម្បត្តិដែលបានជួលប្រគល់ទៅធនាគារនៅចុងអាណត្តិនៃការជួល ឬផ្ទៃដើមបង្ហាញពីជម្រើសទិញ ការរំលស់ត្រូវបានគណនាដោយ ប្រើការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មក៏ជាមុនរត់ទៅនឹងអ៊ីមត្រូវសម្រាប់។

បំណុលភតិសន្យា

នាការបរិច្ឆេទចាប់ផ្តើមភតិសន្យា ធនាគារទទួលស្គាល់បំណុលភតិសន្យាក្នុងចំនួនមួយដែលស្មើនឹងតម្លៃបច្ចុប្បន្នសុទ្ធសម្រាប់ការទូទាត់ភតិសន្យាដែលនឹង ត្រូវធ្វើឡើងក្នុងអាណត្តិជួល។ ក្នុងការគណនា តម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ធនាគារប្រើអត្រាកម្ចីបន្ថែម ("IBR") នៅកាលបរិច្ឆេទចាប់ផ្តើមជួល ព្រោះ អត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួល មិនអាចត្រូវបានកំណត់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមជួល ចំនួននៃបំណុលភតិសន្យាត្រូវបានកើនឡើង ដើម្បីបង្ហាញការកើនឡើងការប្រាក់ និងបន្ថយការទូទាត់ភតិសន្យា។ លើសពីនេះទៀតតម្លៃយោង នៃបំណុលភតិសន្យា ត្រូវបានវាស់វែងម្តងទៀតបើមានការ ផ្លាស់ប្តូរ លើអាណត្តិជួល ការទូទាត់ភតិសន្យា(ឧ. ការប្តូរការទូទាត់នៅអនាគតដែលជាលទ្ធផលពីការប្តូរអត្រាដែលប្រើ ដើម្បីកំណត់ការទូទាត់ភតិសន្យា នោះ) ឬ ការប្តូរនៅក្នុងការវាយតម្លៃនៃជម្រើសទិញទ្រព្យសកម្មមូលដ្ឋាន។

ការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មមានតម្លៃទាប

ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ការជួលរយៈពេលខ្លី ចំពោះការជួលរយៈពេលខ្លីរបស់ខ្លួន (ពោលគឺការជួលដែលមានរយៈពេលជួល 12ខែ ឬ តិចជាងនេះចាប់ពីថ្ងៃចាប់ផ្តើម ហើយមិនមានជម្រើសទិញ) និងការជួលទ្រព្យសម្បត្តិមានតម្លៃទាប។ ធនាគារជួលកន្លែងសម្រាប់ ATM និងបរិក្ខារ ដែល ចាត់ទុកថាមានតម្លៃទាប។ ការទូទាត់លើការជួលរយៈពេលខ្លី និងការជួលទ្រព្យសម្បត្តិមានតម្លៃទាបត្រូវបានទទួលស្គាល់ថាជាការចំណាយតាមរំលស់ថេរ ក្នុងរយៈពេលជួល។

5.12 អ៊ីមត្រូវនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ (ក្រៅពីពន្ធពន្យារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណាមួយនោះកើតឡើង ការ ប៉ាន់ស្មានលើតម្លៃ ដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិន ទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាប្រចាំនៅក្នុងពេលតែមួយ។ ការខាតបង់អ៊ីមត្រូវត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឯកតាបង្កើតសាច់ប្រាក់ ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.12 អ៊ីមតែមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យ សកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃជាក់ស្តែង ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងក្នុងខណ្ឌវិនិយោគបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់អ៊ីមតែមិន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។ ការខាតបង់អ៊ីមតែមិននៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋាន សមាមាត្រ។

ការខាតបង់អ៊ីមតែមិន ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់ទៅទៀត។ ការខាតបង់អ៊ីមតែមិន ត្រូវកត់ត្រាត្រឡប់មកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មាន ដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់អ៊ីមតែមិនត្រូវបានកត់ត្រាត្រឡប់មកវិញត្រឹមកម្រិតមួយ ដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមាន ការទទួលស្គាល់ការខាតបង់អ៊ីមតែមិន។

5.13 បំណុលរលំលែត

បំណុលលើមូលនិធិភ្នាក់ងារ ត្រូវបានកត់ត្រាតាមថ្លៃដើម និងរួមមានប្រាក់បញ្ញើជាមួយធនាគារដោយភ្នាក់ងារ WING Cash Express (WCXs) អតិថិជន និងឈ្មួញដើម្បីគាំទ្រនូវប្រតិបត្តិ និងប្រតិបត្តិការ។

5.14 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ ការឈប់សម្រាកប្រចាំឆ្នាំ និងការឈប់សម្រាកដោយសារជំងឺ និងអត្ថប្រយោជន៍បន្ថែមមិនមែនជាប្រាក់បៀវត្សរ៍ត្រូវបានបង្កនៅក្នុងកាលបរិច្ឆេទ ដែលសេវាទាក់ទងទាំងនេះត្រូវបានផ្តល់ដោយនិយោជិតនៃធនាគារ។

អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចរបស់ធនាគារ ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងកាលបរិច្ឆេទបច្ចុប្បន្ន និងកាលបរិច្ឆេទកន្លងផុតទៅ ដោយរួមបញ្ចូលការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ អត្ថប្រយោជន៍ត្រូវបានធ្វើអប្បបរមាទៅតាមតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាត នៅពេលដែលចំណាយនេះបានកើតឡើង។

5.15 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្តសំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងក្នុងខណ្ឌវិនិយោគបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បបរមានៃសំវិធានធនត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.16 ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយបន្ថែមដែលកើតឡើងក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនដោយផ្ទាល់ បន្ទាប់ពីដកពន្ធដារ។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

5.17 វិភាគទានសម្រាប់ដើមទុននាពេលអនាគត

វិភាគទានសម្រាប់ដើមទុននាពេលអនាគតត្រូវបានកត់ត្រាទៅតាម ចំនួនទឹកប្រាក់ដែលបានរួមចំណែកពីម្ចាស់ភាគហ៊ុន ហើយត្រូវបានផ្ទេរទៅដើមទុនភាគហ៊ុននៅពេលទទួលបានការយល់ព្រមពី NBC និងការបំពេញចរាចរនៃវិសោធនកម្មលើអនុស្សាវរនៈ និងលក្ខន្តិកៈ ជាមួយនឹង ធនាគារជាតិ នៃ កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

5.18 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន អ៊ីមកែរមិនលើឥណទាន ស្របតាម CIFRS 9 និងសំវិធានធនតាមបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ធ-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមកែរមិន សម្រាប់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

ប្រកាសស្តីពីសំវិធានធនបទប្បញ្ញត្តិកម្រិតឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់ផលបត្រប្រាក់កម្ចីរបស់ពួកគេជាប្រាំថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើ

ចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	អត្រាទាយជូន
ស្តង់ដារ	0 ថ្ងៃ ដល់ 14 ថ្ងៃ (រយៈពេលខ្លី) 0 ថ្ងៃ ដល់ 29 ថ្ងៃ (រយៈពេលវែង)	1%
ឃ្លាំមើល	15 ថ្ងៃ ដល់ 30 ថ្ងៃ (រយៈពេលខ្លី) 30 ថ្ងៃ ដល់ 89 ថ្ងៃ (រយៈពេលវែង)	3%
ក្រោមស្តង់ដារ	31 ថ្ងៃ ដល់ 60 ថ្ងៃ (រយៈពេលខ្លី) 90 ថ្ងៃ ដល់ 179 ថ្ងៃ (រយៈពេលវែង)	20%
សង្ស័យ	61 ថ្ងៃ ដល់ 90 ថ្ងៃ (រយៈពេលខ្លី) 180 ថ្ងៃ ដល់ 359 ថ្ងៃ (រយៈពេលវែង)	50%
បាត់បង់	ចាប់ពី 91 ថ្ងៃ (រយៈពេលខ្លី) 360 ថ្ងៃ ឬ ច្រើនជាង (រយៈពេលវែង)	100%

ធនាគារត្រូវធ្វើការប្រៀបធៀបសំវិធានធន ដែលគណនាស្របតាម CIFRS 9 និងតាមបទប្បញ្ញត្តិនៃធនាគារជាតិ នៃ កម្ពុជា និង៖

- ក្នុងករណីសំវិធានធន ដែលគណនាតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារត្រូវកត់ត្រាសំវិធានធនដែលបានគណនាដោយផ្អែកលើ CIFRS 9 និង
- ក្នុងករណីសំវិធានធនគណនាតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារត្រូវទទួលស្គាល់សំវិធានធនដែលបានគណនាដោយអនុលោមតាម CIFRS 9 និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬគណនីខាតដែលបានបង្ក ចូលទៅក្នុងគណនីទុនបម្រុងបទប្បញ្ញត្តិ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.19 ចំណូល/ចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព (Effective interest rate ឬ EIR)

នៅក្រោម CIFRS 9 ប្រាក់ចំណូលការប្រាក់ត្រូវបានកត់ត្រាដោយប្រើវិធីសាស្ត្រ EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលរស់រវើកតាមថ្លៃដើមរំលស់។ ការចំណាយការប្រាក់ក៏ត្រូវបានគណនាដោយប្រើវិធីសាស្ត្រ EIR សម្រាប់បំណុលហិរញ្ញវត្ថុទាំងអស់ដែលកាន់កាប់តាមថ្លៃដើមរំលស់។ EIR គឺជាអត្រាដែលបញ្ចុះតម្លៃនៃការទទួលសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគតតាមរយៈអាយុកាលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ឬនៅពេលសមស្របរយៈពេលខ្លីទៅនឹងចំនួនសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ EIR (ហើយដូច្នេះ ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ) ត្រូវបានគណនាដោយគិតគូរពីការចំណាយប្រតិបត្តិការ និងការបញ្ចុះតម្លៃ ឬបញ្ចូលគណនាមួយលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ក៏ដូចជាថ្លៃសេវា និងការចំណាយដែលជាផ្នែកសំខាន់នៃ EIR ។ ធនាគារទទួលស្គាល់ប្រាក់ចំណូលការប្រាក់ដោយប្រើអត្រាត្រឡប់មកវិញដែលតំណាងឱ្យការប៉ាន់ប្រមាណដ៏ល្អបំផុតនៃអត្រាត្រឡប់មកវិញថេរក្នុងរយៈពេលរំពឹងទុកនៃប្រាក់កម្ចី។ ដូច្នេះ ការគណនា EIR ក៏គិតគូរពីផលប៉ះពាល់នៃអត្រាការប្រាក់ខុសៗគ្នាដែលអាចត្រូវបានគិតនៅដំណាក់កាលផ្សេងៗនៃអាយុកាលរំពឹងទុករបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងលក្ខណៈផ្សេងទៀតនៃរដ្ឋធីរឹតផលិតផល (រួមទាំងការបង់ប្រាក់ជាមុន ការប្រាក់ពិន័យ និងការគិតថ្លៃ)។

ប្រសិនបើការរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែសម្រួលសម្រាប់ហេតុផលផ្សេងៗក្រៅពីហានិភ័យឥណទាន បន្ទាប់មកការផ្លាស់ប្តូរលំហូរសាច់ប្រាក់តាមកិច្ចសន្យានាពេលអនាគតត្រូវបានបញ្ចុះតម្លៃនៅ EIR ដើម ជាមួយនឹងការកែតម្រូវជាបន្តបន្ទាប់ទៅនឹងចំនួនទឹកប្រាក់។ ភាពខុសគ្នា រវាងចំនួនយោងមុន ត្រូវបានកត់ជាភាពខុសគ្នាប្រែប្រួល ឬអវិជ្ជមានទៅនឹងចំនួនយោងនៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលនៅលើតារាងតុល្យភាពជាមួយនឹងការកើនឡើង ឬថយចុះដែលត្រូវគ្នានៃប្រាក់ចំណូល/ចំណាយការប្រាក់ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុត្រូវបានកត់ត្រាជាអណ្តែត ការប៉ាន់ប្រមាណឡើងវិញតាមកាលកំណត់នៃលំហូរសាច់ប្រាក់ ដើម្បីឆ្លងបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារក៏ផ្លាស់ប្តូរអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពផងដែរ ប៉ុន្តែនៅពេលដែលឧបករណ៍ត្រូវបានទទួលស្គាល់ដំបូងក្នុងចំនួនស្មើនឹងប្រាក់ដើម ការប៉ាន់ប្រមាណឡើងវិញនៃការទូទាត់ការប្រាក់នាពេលអនាគតមិនប៉ះពាល់យ៉ាងខ្លាំងដល់ចំនួនយោងនៃទ្រព្យសកម្ម ឬបំណុលនោះទេ។

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

ធនាគារគណនាប្រាក់ចំណូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលចាត់ទុកថាខ្សោយឥណទាន ដោយអនុវត្ត EIR ទៅលើចំនួនសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានក្លាយជាការខូចខាតឥណទានបន្ទាប់ពីការទទួលស្គាល់ដំបូង ប្រាក់ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពទៅនឹងការចំណាយបង់រំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មមិនត្រូវបានខូចខាតឥណទានទៀតទេ នោះការគណនាប្រាក់ចំណូលការប្រាក់ត្រឡប់ទៅមូលដ្ឋានសរុបវិញ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានខ្សោយឥណទានលើការទទួលស្គាល់ដំបូង ប្រាក់ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រកបដោយប្រសិទ្ធភាពដែលបានកែតម្រូវដោយឥណទានទៅនឹងការចំណាយបង់រំលស់នៃទ្រព្យសកម្ម។ ការគណនាប្រាក់ចំណូលការប្រាក់មិនត្រឡប់ទៅមូលដ្ឋានសរុបវិញទេ ទោះបីជាហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើងក៏ដោយ។

ការបង្ហាញ

ប្រាក់ចំណូលការប្រាក់សុទ្ធជាមធ្យមនៃប្រាក់ចំណូលការប្រាក់ និងការចំណាយការប្រាក់ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងវិធីសាស្ត្រផ្សេងទៀត។ ទាំងនេះត្រូវបានបង្ហាញដោយឡែកពីគ្នានៅលើមុខរបាយការណ៍ប្រាក់ចំណូលសម្រាប់ទាំងប្រាក់ចំណូលការប្រាក់ និងការចំណាយការប្រាក់ដើម្បីផ្តល់ព័ត៌មានស៊ីមេត្រី និងប្រៀបធៀប។

5.20 កម្រៃ និងជើងសារ

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតបានជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង CIFRS 9 និងដោយផ្នែកនៅក្នុងវិសាលភាព CIFRS 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត CIFRS 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលចាត់ចូលនៅក្នុងវិសាលភាពនៃ CIFRS 9 ហើយបន្ទាប់មកអនុវត្ត CIFRS 15 ចំពោះផ្នែកដែលនៅសេសសល់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.20 កម្រៃ និងជើងសារ (ត)

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ធនាគារផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ប្រាក់បៀវត្សរ៍ ទៅកាន់អតិថិជន និងចំណូលពីកិច្ចសន្យាជាមួយអតិថិជន ត្រូវបានទទួលស្គាល់ នៅពេលដែលសេវាបានបំពេញជូនទៅអតិថិជន នៅក្នុងចំនួនមួយ ដែលតំណាងឱ្យតម្លៃសង្ខេប ដែលធនាគាររំពឹងថានឹងទទួលបានជាថ្នូរទៅនឹងសេវាទាំងនោះ។

ចំណូលកម្រៃ និងជើងសារ រួមបញ្ចូលទាំងថ្លៃសេវា សេវាទូទាត់ប្រាក់បៀវត្សរ៍ និងកម្រៃជើងសារផ្សេងទៀត ហើយត្រូវបានទទួលស្គាល់នៅពេលសេវាកម្មទាក់ទិន ត្រូវបានបំពេញ។

5.21 ការទទួលស្គាល់ចំណាយ

ចំណាយត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការចុះចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតទាក់ទងទៅនឹងការចុះចុះនៃទ្រព្យសកម្ម ឬការកើនឡើងនៃបំណុលដែលកើតឡើង និងការចុះចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលអាចធ្វើការវាស់វែងបានដោយទុកចិត្ត។ ការចំណាយអាចកើតមានឡើងនៅក្នុងដំណើរការនៃសកម្មភាពទៀងទាត់របស់ធនាគារ រួមមានចំណាយប្រតិបត្តិការទៅលើប្រតិបត្តិការរបស់ធនាគារ។ ការចំណាយត្រូវបានទទួលស្គាល់ថា កើតឡើង៖

- ចំណាយកម្រៃ និងជើងសារត្រូវបានកត់នៅចំណេញ ឬខាត នៅពេលដែលចំណាយបានកើតឡើង។
- ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ក។

5.22 ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ជាចំណេញ ឬ ខាត លើកលែងតែពន្ធនោះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬ លទ្ធផលលេញលេញផ្សេងទៀត។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមCIFRS37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធជា “ចំណាយផ្សេងៗ”។

(i) ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬ ទទួល លើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬ បានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និង និយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានផ្តល់ដោយប្រើប្រាស់វិធីសាស្ត្រតារាងតុល្យការ ផ្តល់សម្រាប់ភាពខុសគ្នាជា បណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលសម្រាប់គោលបំណងការវាយតម្លៃហិរញ្ញវត្ថុ និងចំនួនប្រើប្រាស់សម្រាប់គោលបំណងពន្ធដារ។ ចំនួននៃពន្ធពន្យារដែលបានផ្តល់ គឺ ពឹងផ្អែកលើរបៀបដែលវាទុកនៃការយល់ដឹង ឬ ការដោះស្រាយនៃតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលដោយប្រើប្រាស់អត្រាពន្ធដែលបានអនុម័តនៅអត្រាតារាងតុល្យការ។

ពន្ធពន្យារលើប្រាក់ចំណូលជាបំណុល ត្រូវបានទទួលស្គាល់លម្អៀងបណ្តោះអាសន្ន ដែល ជាប់ពន្ធ លើកលែងតែបំណុលពន្ធពន្យារដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ បំណុលនៅក្នុងប្រតិបត្តិការ ដែលមាននៅពេលប្រតិបត្តិការ មិនបានប៉ះពាល់ដល់ចំណេញគណនេយ្យ និងចំណេញ ឬ ខាត។

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ឥណទានពន្ធដែលមិនទាន់ប្រើប្រាស់យោងទៅមុខ និងខាតពន្ធមិនទាន់ប្រើប្រាស់ រហូតដល់កម្រិតមួយ ដែលវាប្រហែលជា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចមានដើម្បីយកទៅកាត់កងជាមួយនឹងលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ឥណទានពន្ធដែលមិនទាន់ប្រើប្រាស់យោងទៅមុខ និងខាតពន្ធមិនទាន់ប្រើប្រាស់ លើកលែងតែ ពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់ដំបូងនៃ ទ្រព្យសកម្ម ឬបំណុលមួយ ក្នុងប្រតិបត្តិការមួយដែលប្រតិបត្តិការនោះមិនប៉ះពាល់ដល់ចំណេញគណនេយ្យ និងចំណេញ ឬ ខាត ក្នុងការគិតពន្ធ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

5. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

5.22 ពន្ធលើប្រាក់ចំណូល (ត)

(ii) ពន្ធពន្យារ (ត)

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយ ដល់កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារលើប្រាក់ចំណូលមិនបានទទួលស្គាល់ត្រូវសិក្សាឡើងវិញចុងក្រោយរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត និងអនុញ្ញាតឱ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវ អនុវត្តក្នុងពេលដែលទ្រព្យសកម្មនោះត្រូវបានទទួលស្គាល់ ឬ បំណុលនោះត្រូវបានទូទាត់ផ្អែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុវត្តជាធរមាននៅកាលបរិច្ឆេទរបាយការណ៍។

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម និងពន្ធពន្យារលើប្រាក់ចំណូលជាបំណុល អាចកាត់កងគ្នាប្រសិនបើសិទ្ធិដែលអាចអនុវត្តត្រូវបានកំណត់ស្របច្បាប់ ដើម្បីកាត់កងរវាងពន្ធជាទ្រព្យសកម្ម ជាមួយនឹងបំណុលពន្ធលើប្រាក់ចំណូល និងពន្ធពន្យារលើប្រាក់ចំណូលទាក់ទងទៅនឹងអង្គភាពពន្ធ និងអាជ្ញាធរពន្ធតែមួយ។

5.23 ទ្រព្យសកម្មយថាភាព

ក្នុងករណី លទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ ចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានបានដោយភាពជឿជាក់ នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លើកលែងតែលទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច មានភាពជាក់ស្តែង។ ទ្រព្យសកម្មសក្តានុពល នៅពេលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់តែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬលើសពីមួយ ត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លុះត្រាតែលទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចមានភាពជាក់ស្តែង។

5.24 បំណុលយថាភាព

ក្នុងករណី ដែលមិនមានភាពច្បាស់លាស់នូវលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ ចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានបានដោយភាពជឿជាក់ នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែលទ្ធភាពនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចសក្តានុពល នៅពេលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់តែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬលើសពីមួយ ត្រូវបានលាតត្រដាងជាបំណុលយថាភាព លុះត្រាតែលទ្ធភាពនៃលំហូរចេញ នៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

5.25 ការបង្កត់ចំនួន

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ទៅជាប្រាក់ដុល្លារ និងពាន់រៀលជិតបំផុត សម្រាប់ចំនួនដុល្លារអាមេរិក និងប្រាក់រៀលរៀងគ្នា។

6. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs តម្រូវឱ្យធានាការធ្វើការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់បរិមាណដែលបានរាយការណ៍នៃធនធាន បំណុល ប្រាក់ចំណូល និងការចំណាយ និងការបង្ហាញពីទ្រព្យសកម្មយថាភាពនិងបំណុលយថាភាព។ ព្រឹត្តិការណ៍នាពេលអនាគតអាចកើតឡើង ដែលអាចបណ្តាលឱ្យការសន្មតដែលបានប្រើក្នុងការមកដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការប៉ាន់ប្រមាណត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលវាក្លាយជាការកំណត់ដោយសមហេតុផល។

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗដែលមានហានិភ័យយ៉ាងសំខាន់ជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

6.1 ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន អាស្រ័យលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងជាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនទឹកប្រាក់ដើមដែលនៅសល់។ ធនាគារអនុវត្តការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃ និងរាយការណ៍ទៅបុគ្គលិកគ្រប់គ្រងសំខាន់ៗរបស់ធនាគារ។
- ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធី ដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង
- សំណងនៃអង្គភាពអាជីវកម្ម ជាតើផ្អែកលើតម្លៃសមធម៌នៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលើលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលរំពឹងទុក

ក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់រយៈពេលដែលអត្រាការប្រាក់ត្រូវបានកំណត់ ព្រឹត្តិការណ៍បន្តដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលា នៃលំហូរសាច់ប្រាក់ អាទុភាព លក្ខណៈពិសេសលក្ខខណ្ឌ នៃការបង់ប្រាក់ជាមុន និងការពន្យារពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការពិចារណាសម្រាប់តម្លៃរូបិយវត្ថុតាមពេលវេលា។

6.2 តម្លៃជាក់ស្តែងនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលតម្លៃត្រឹមត្រូវនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃជាច្រើនដែលរួមមានការប្រើគំរូវាយតម្លៃ។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែលអាចអង្កេតបានប៉ុន្តែ នៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃជាក់ស្តែង។

6.3 ភតិសន្យា

ធនាគារ កំណត់រយៈពេលជួលជាលក្ខខណ្ឌនៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែល គ្របដណ្តប់ដោយជម្រើសដើម្បីពង្រីកកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬ រយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលណាស់ដែលមិនត្រូវអនុវត្ត។

ជម្រើសនៃការបន្ត និងការបញ្ចប់

ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ថែម និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើមានហេតុផលសមរម្យ ឬអត់ដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់កិច្ចសន្យាជួល។ នោះគឺពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដែលបង្កើតជា ការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់វាដើម្បីអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមធនាគារបានកំណត់ឡើងវិញនូវរយៈពេល នៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងកាលៈទេសៈ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើអនុវត្ត ឬ មិនអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់។

ការប៉ាន់ស្មានអត្រាកម្ចីកើនឡើង (“IBR”) សម្រាប់បំណុលភតិសន្យា

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណងក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើមូលនិធិចាំបាច់ទទួលបានទ្រព្យសកម្ម ដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់ នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដោយប្រើធាតុចូលបានកែតម្រូវដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាគ្មានហានិភ័យជាទូទៅ) ក្នុងការពិចារណា ហានិភ័យឥណទានរបស់អង្គភាព (ឧ. ការរីករាលដាលឥណទាន)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

6.4 អត្រាការប្រាក់ប្រសិទ្ធភាព

វិធីសាស្ត្រ EIR របស់ធនាគារទទួលស្គាល់ប្រាក់ចំណូលការប្រាក់ដោយប្រើអត្រាត្រឡប់មកវិញដែលតំណាងឱ្យការប៉ាន់ប្រមាណដ៏ល្អបំផុតនៃអត្រាត្រឡប់មកវិញថេរ លើអាយុកាលតាមកិច្ចសន្យាដែលរំពឹងទុកនៃឥណទាន និងប្រាក់បញ្ញើ និងទទួលស្គាល់ផលប៉ះពាល់នៃអត្រាការប្រាក់ខុសៗគ្នាដែលអាចត្រូវបានគិតនៅដំណាក់កាលផ្សេងៗ និងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រួមទាំងការបង់ប្រាក់ មុន ការប្រាក់ពិន័យ និងការគិតថ្លៃនានា)។ ជាលក្ខណៈធម្មជាតិ ការប៉ាន់ប្រមាណនេះ ទាមទារធាតុនៃការវិនិច្ឆ័យទាក់ទងនឹងតម្លៃបច្ចុប្បន្នដែលរំពឹងទុក និងវដ្តជីវិតនៃឧបករណ៍ ក៏ដូចជាការផ្លាស់ប្តូរដែលរំពឹងទុកចំពោះអត្រាមូលដ្ឋាន (សម្រាប់ឥណទានអត្រាអណ្តែត) និងប្រាក់ចំណូល/ចំណាយថ្លៃសេវាផ្សេងទៀតដែលជាផ្នែកសំខាន់នៃឧបករណ៍។

6.5 ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECLs ជាលទ្ធផលនៃម៉ូដែលស្មុគស្មាញ ជាមួយចំនួននៃការសន្មតទាក់ទង និងជម្រើសនៃធាតុបញ្ចូលអថេរនិងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃធនាគារ ECL ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- ការបែងចែកផលបត្រ នៅពេលដែលម៉ូដែលសមស្របឬវិធីសាស្ត្រ ECL ត្រូវបានប្រើប្រាស់
- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗ នូវហានិភ័យឥណទាន និងសំវិធានធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ECL និងការវាយតម្លៃលើគុណភាព
- ការបែងចែកបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែល ECLs របស់ពួកគេត្រូវបានវាយតម្លៃលើមូលដ្ឋានសមូហភាព និងជាមូលដ្ឋានបុគ្គល សម្រាប់អតិថិជនសំខាន់ៗដូចក្នុងមួយកំណត់ដោយការគណៈគ្រប់គ្រងធនាគារ
- ការអភិវឌ្ឍកម្រិត ECL រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់ទំនាក់ទំនងរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងឥទ្ធិពលលើ PDs EADs និង LGDs
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅខាងមុខ និងទម្ងន់ប្រូបាប៊ីលីតេរបស់ពួកគេ ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុងកម្រិត ECLs

6.6 ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ពីការការខាតបង់ពន្ធដែលមិនទាន់បានប្រើប្រាស់ និងលម្អៀងបណ្តោះអាសន្ន និងប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគត ដែលអាចកាត់កងលើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់ចំនួនទឹកប្រាក់នៃពន្ធពន្យារ ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

6.7 រូបិយប័ណ្ណមុខងារ

CIAS 21 តម្រូវឱ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលវាតំណាងយ៉ាងត្រឹមត្រូវបំផុតទៅលើផលប៉ះពាល់សេដ្ឋកិច្ច នៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយ ដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ដើម្បីធ្វើការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាដូចខាងក្រោម៖

- រូបិយប័ណ្ណ ដែលមានឥទ្ធិពលជាសារវន្តទៅលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មត្រូវបានកំណត់ និងធ្វើការទូទាត់)
- រូបិយប័ណ្ណ ដែលជាសាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- រូបិយប័ណ្ណ ដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលតែងតែត្រូវបានរក្សាទុក។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

6. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

6.8 អ៊ីមត្រៃមិននៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

អ៊ីមត្រៃមិននៃតម្លៃកើតមាននៅពេលដែលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាសាច់ប្រាក់លើសចំនួនដែលអាចស្តារឡើងវិញរបស់វា ដែលខ្ពស់ជាងតម្លៃជាក់ស្តែងរបស់វា ដកតម្លៃដើមនៃការលក់ និងតម្លៃនៃការប្រើប្រាស់របស់វា។ ការគណនាតម្លៃជាក់ស្តែង ដកតម្លៃដើមនៃការលក់ ពីងផ្នែកទៅលើទិន្នន័យដែលមានស្រាប់បានមកពីការចងក្លាបប្រតិបត្តិការលក់ នៅក្នុងវិសាលភាពប្រតិបត្តិការដែលទ្រព្យសកម្មស្រដៀងគ្នា ឬតម្លៃទីផ្សារ ដកតម្លៃបន្ថែមសម្រាប់ការលក់ចោលនៃទ្រព្យសកម្ម។ តម្លៃនៅក្នុងការគណនាគឺជាផ្នែកទៅមុខនៃការធ្វើអប្បបរមាលំហូរសាច់ប្រាក់។ ធនាគារវាយតម្លៃ ឱនភាពតម្លៃលើទ្រព្យសកម្មនៅពេលណាដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរនៅក្នុងកាលៈទេសៈណាមួយដែលបញ្ជាក់ថាតម្លៃយោងនៃទ្រព្យសកម្មមិនអាចធ្វើការស្តារឡើងវិញបាន។ កត្តាដែលធនាគារចាត់ទុកថាមានសារៈសំខាន់ ដែលអាចបង្កឱ្យមានការពិនិត្យមើលឱនភាពនៃតម្លៃមែនដូចខាងក្រោម៖

- (i) ដំណើរការខ្សោយជាសារវន្តជាប់ទាក់ទៅនឹង លទ្ធផលប្រតិបត្តិការប្រវត្តិសាស្ត្រ ឬរំពឹងទុកនាពេលអនាគត
- (ii) ការផ្លាស់ប្តូរជាសារវន្តនៅក្នុងរបៀប នៃការប្រើប្រាស់ទ្រព្យដែលបានទិញ ឬយុទ្ធសាស្ត្រសម្រាប់អាជីវកម្មទាំងមូលនិង
- (iii) ឧស្សាហកម្មអវិជ្ជមានជាសារវន្ត ឬនិន្នាការសេដ្ឋកិច្ច

6.9 ការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ និងថ្លៃចំណាយកម្មវិធី

ធនាគារប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃទ្រព្យនិងបរិក្ខារ និងថ្លៃដើមកម្មវិធី។ ការប៉ាន់ស្មាននេះត្រូវបានពិនិត្យជាទៀងទាត់ ដើម្បីធានាថារយៈពេលនៃរំលស់និងការកាត់រំលស់គឺស្របជាមួយគ្នា ជាមួយនឹងតម្លៃដែលរំពឹងទុកនៃអត្ថប្រយោជន៍សេដ្ឋកិច្ចពីរតួនៃទ្រព្យ និងបរិក្ខារ និងថ្លៃដើមកម្មវិធី។

7. សាច់ប្រាក់ និងសមតុល្យធនាគារ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សាច់ប្រាក់ក្នុងដៃ	35,001,672	140,881,730	38,070,897	155,519,614
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ				
គណនីចរន្ត	109,530,430	440,859,981	125,368,774	512,131,442
ប្រាក់បញ្ញើមានកាលកំណត់	228,098,982	918,098,403	143,022,823	584,248,232
	337,629,412	1,358,958,384	268,391,597	1,096,379,674
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា				
គណនីចរន្ត	455,982,181	1,835,328,279	235,853,385	963,461,078
មូលបត្រអាចជួញដូរបាន ("NCDs")	24,884,177	100,158,811	27,007,343	110,324,996
	480,866,358	1,935,487,090	262,860,728	1,073,786,074
សាច់ប្រាក់ និងសមតុល្យធនាគារ	853,497,442	3,435,327,204	569,323,222	2,325,685,362
សំវិធានធនសម្រាប់ ECLs	(858,744)	(3,456,445)	(751,663)	(3,070,543)
	852,638,698	3,431,870,759	568,571,559	2,322,614,819

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

7. សាច់ប្រាក់ និងសមតុល្យធនាគារ (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើសមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នៅថ្ងៃទី១ ខែមករា	751,663	3,070,543	301,358	1,240,690
សំវិធានធនសម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 28)	107,081	435,927	450,305	1,850,754
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(50,025)	-	(20,901)
នៅថ្ងៃទី៣១ ខែធ្នូ	858,744	3,456,445	751,663	3,070,543

ចន្លោះអត្រាការប្រាក់ប្រចាំឆ្នាំ លើសមតុល្យធនាគារ មានដូចខាងក្រោម៖

	2024	2023
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	3.5% - 7.30%	4.2% - 7.30%
NCDs	1.00% - 1.31%	1.10% - 1.16%

* ក្នុងចំណោម NCDs ទាំងអស់ ធនាគារបានដាក់ NCD មួយ ជាមួយ NBC ចំនួន 2,484,472 ដុល្លារអាមេរិក ឬ 10,000,000,000 រៀលខ្មែរ (2023: គ្មាន) ជាទ្រព្យបញ្ចាំសម្រាប់ការជំរះ និងទូទាត់លើការដកប្រាក់លើសប្រាក់បញ្ញើ (កំណត់សម្គាល់លេខ 19)។ រយៈពេលនៃ NCD ដែលសន្យាជាវត្ថុបញ្ចាំសម្រាប់ហ្វាស៊ីលីតធាត់ទាត់ គឺសម្រាប់រយៈពេល 3 ខែ។

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សាច់ប្រាក់ក្នុងដៃ	35,001,672	140,881,730	38,070,897	155,519,614
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ				
គណនីចរន្ត	109,530,430	440,859,981	125,368,774	512,131,442
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់ដើមរយៈពេលបីខែ ឬ តិចជាង	30,496,274	122,747,503	54,534,666	222,774,110
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា				
គណនីចរន្ត និងគណនីទូទាត់	455,982,181	1,835,328,279	235,853,385	963,461,078
NCDs ដែលមានកាលកំណត់ដើមរយៈពេលបីខែ ឬ តិចជាង	24,884,177	100,158,812	22,007,343	89,899,996
	655,894,734	2,639,976,305	475,835,065	1,943,786,240

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

8. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ប្រាក់បម្រុងកាតព្វកិច្ច (i)				
ជាដុល្លារអាមេរិក	103,055,000	414,796,375	65,555,000	267,792,175
ជាខ្មែររៀល	31,248,447	125,774,999	12,307,222	50,275,002
	134,303,447	540,571,374	77,862,222	318,067,177
ប្រាក់តម្កល់ធានាលើដើមទុន (ii)	17,000,000	68,425,000	7,500,000	30,637,500
	151,303,447	608,996,374	85,362,222	348,704,677

(i) ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០២៣.០០៥ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ធនាគារពាណិជ្ជ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ច ជាមួយធនាគារជាតិ នៃ កម្ពុជា ដែលគណនានៅចំនួន 7.0% នៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចី ជាប្រាក់រៀល ។ ប្រាក់បម្រុងកាតព្វកិច្ច លើ ប្រាក់បញ្ញើរបស់អតិថិជន និងកម្ចី រូបិយប័ណ្ណបរទេស គឺស្របទៅនឹងកាលបរិច្ឆេទ និង អត្រាដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ច ត្រូវគណនាតាមអត្រា 9%
- ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2024 តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវគណនាតាមអត្រា 12.5%

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ 2023 ធនាគារជាតិ នៃ កម្ពុជាបានឆ្លើយតបទៅនឹងលិខិតនៃសមាគមធនាគារ កម្ពុជា ដែលអនុញ្ញាតឱ្យធនាគារពាណិជ្ជ រក្សាប្រាក់បម្រុងកាតព្វកិច្ចជាមួយប័ណ្ណបរទេសនៅត្រឹមអត្រា 7% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ប្រាក់បម្រុងកាតព្វកិច្ចជាមួយប័ណ្ណបរទេស និងនៅតែមានអត្រា 7% រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ដោយផ្អែកលើសេចក្តីប្រកាសរបស់ NBC ចុះថ្ងៃទី 21 ខែសីហា ឆ្នាំ 2024។

(ii) ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-136 ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ធនាគារតម្រូវឱ្យរក្សាប្រាក់បញ្ញើតាមបទប្បញ្ញត្តិ ស្មើនឹង 10% នៃដើមទុនរបស់ធនាគារ។ ប្រាក់បញ្ញើនេះ មិនមែនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារទេ និងអាចបង្វិលសងវិញ នៅពេលធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។

ប្រាក់តម្កល់ធានាដើមទុនទទួលបានការប្រាក់ 1.29% និង 1.31% ក្នុងមួយឆ្នាំ សម្រាប់ធានាសទី១ និងទី២ រៀងគ្នា (ឆ្នាំ 2023៖ 1.19% និង 1.33% ក្នុងមួយឆ្នាំ)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

៩. ឥណទាន និងបុរេប្រទានទៅអតិថិជន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	US\$	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ឥណទានវិបារូបន៍	96,707,064	389,245,933	110,062,477	449,605,219
ក្រេឌីតកាត (Credit cards)	3,503,704	14,102,409	2,143,716	8,757,080
ឥណទានមានកាលកំណត់				
ឥណទានឌីជីថល	22,547,517	90,753,756	13,067,317	53,379,990
ឥណទានធម្មតា	1,151,397,623	4,634,375,433	666,805,258	2,723,899,478
	1,274,155,908	5,128,477,531	792,078,768	3,235,641,767
សំវិធានធនសម្រាប់ ECLs	(15,547,477)	(62,578,596)	(5,882,394)	(24,029,579)
	1,258,608,431	5,065,898,935	786,196,374	3,211,612,188

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើឥណទាននិងបុរេប្រទានទៅអតិថិជន មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នៅថ្ងៃទី១ ខែមករា	5,882,394	24,029,579	1,515,061	6,237,506
សំវិធានធនក្នុងកាលបរិច្ឆេទ (កំណត់សម្គាល់លេខ 28)	9,559,877	38,918,259	4,859,979	19,974,514
ការលុបចោល	(25,310)	(103,037)	(492,646)	(2,024,775)
ផ្សេងៗ	130,516	531,331	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(797,536)	-	(157,666)
នៅថ្ងៃទី៣១ ខែធ្នូ	15,547,477	62,578,596	5,882,394	24,029,579

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

9. ឥណទាន និងបុរេប្រទានទៅអតិថិជន (ត)

ការរៀងផ្ទាត់នៃបម្រែបម្រួលលើតម្លៃយោងនៃឥណទាននិងបុរេប្រទានទៅអតិថិជននិង សំវិធានធនសម្រាប់ ECLs ទៅតាមដំណាក់កាលសម្រាប់ឥណទាន និងបុរេប្រទានទៅឥណទាន ដែលបានវាស់វែងតាមថ្លៃដើមរំលស់ មានដូចខាងក្រោម៖

	ដំណាក់កាលទី 1		ដំណាក់កាលទី 2	
	តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	736,527,389	2,280,823	25,727,359	294,699
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដែលកាត់ចេញនូវការសងត្រលប់	482,102,450	9,690,393	-	-
ការផ្ទេរទៅ ដំណាក់កាលទី១	12,704,560	493,964	(7,806,521)	(4,818)
ការផ្ទេរទៅ ដំណាក់កាលទី 2	(52,430,421)	(7,895,376)	52,430,421	7,895,376
ការផ្ទេរទៅ ដំណាក់កាលទី 3	-	-	(50,043,732)	(7,665,176)
ការលុបចោល	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1,178,903,978	4,569,804	20,307,527	520,081
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	4,745,088,512	18,393,462	81,737,797	2,093,326

	ដំណាក់កាលទី 1		ដំណាក់កាលទី 2	
	តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	350,797,036	1,036,647	11,498,917	79,218
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដែលកាត់ចេញនូវការសងត្រលប់	427,599,258	4,859,979	-	-
ការផ្ទេរទៅ ដំណាក់កាលទី១	-	-	-	-
ការផ្ទេរទៅ ដំណាក់កាលទី 2	(41,868,905)	(3,615,803)	41,868,905	3,615,803
ការផ្ទេរទៅ ដំណាក់កាលទី 3	-	-	(27,640,463)	(3,400,322)
ការលុបចោល	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	736,527,389	2,280,823	25,727,359	294,699
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	3,008,714,384	9,317,162	105,096,261	1,203,845

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ដំណាក់កាលទី ៣		សរុប	
តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
29,824,020	3,306,872	792,078,768	5,882,394
-	-	482,102,450	9,690,393
(4,898,039)	(489,146)	-	-
-	-	-	-
50,043,732	7,665,176	-	-
(25,310)	(25,310)	(25,310)	(25,310)
74,944,403	10,457,592	1,274,155,908	15,547,477
301,651,222	42,091,808	5,128,477,531	62,578,596

ដំណាក់កាលទី ៣		សរុប	
តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2,676,203	399,196	364,972,156	1,515,061
-	-	427,599,258	4,859,979
-	-	-	-
-	-	-	-
27,640,463	3,400,322	-	-
(492,646)	(492,646)	(492,646)	(492,646)
29,824,020	3,306,872	792,078,768	5,882,394
121,831,122	13,508,572	3,235,641,767	24,029,579

9. ឥណទាន និងបុរេប្រទានទៅអតិថិជន (ត)

ចន្លោះនៃអត្រាការប្រាក់(ប្រចាំឆ្នាំ)លើឥណទាន និងបុរេប្រទានទៅអតិថិជនមានដូចខាងក្រោម៖

	2024	2023
ឥណទានវិបារូបន៍	6.80%-18.00%	6.80% - 18.00%
ក្រេឌីតកាត (Credit cards)	15.00% - 18.00%	15.00% - 18.00%
ឥណទានរយៈពេលខ្លី	3.85%-18.00%	8.00% - 18.00%
ឥណទានរយៈពេលវែង	5.50%-18.00%	5.50% - 18.00%

10. ការវិនិយោគលើមូលបត្របំណុលកំណត់តាមថ្លៃដើមរំលស់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
មូលបត្រសាជីវកម្ម (i)	2,010,958	8,094,106	2,009,343	8,208,166
មូលបត្ររដ្ឋ (ii)	16,943,044	68,195,752	3,962,549	16,187,012
	18,954,002	76,289,858	5,971,892	24,395,178
សំវិធានធនសម្រាប់ ECLs	(9,121)	(36,712)	(7,698)	(31,446)
	18,944,881	76,253,146	5,964,194	24,363,732

បម្រែបម្រួលលើការវិនិយោគលើមូលបត្របំណុល មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នៅថ្ងៃទី១ ខែមករា	5,964,194	24,363,732	2,013,107	8,287,962
ការទិញបន្ថែម	12,919,255	52,594,287	3,941,026	16,197,617
ចំណូលការប្រាក់ (កំណត់សម្គាល់លេខ 22)	581,361	2,366,721	213,671	878,188
ការប្រាក់បានទទួល	(720,848)	(2,934,572)	(179,372)	(737,219)
ចំណេញ/(ខាត) ពីរូបិយប័ណ្ណបរទេស	199,496	812,148	(24,257)	(99,696)
សំវិធានធនក្នុងការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 28)	1,423	5,793	19	78
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(954,963)	-	(163,198)
នៅថ្ងៃទី 31 ខែធ្នូ	18,944,881	76,253,146	5,964,194	24,363,732

- (i) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារបានទិញមូលបត្របំណុល ដែលមានការធានា ចំនួន 2,000,000 ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ 5.5% ក្នុងមួយឆ្នាំ និងមានរយៈពេល 3ឆ្នាំ ហើយមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (2023: 2,000,000 ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ 5.5% ក្នុងមួយឆ្នាំ)។ ការប្រាក់ត្រូវបានទូទាត់ប្រចាំឆ្នាំនៅថ្ងៃទី២៩ ខែវិច្ឆិកា ជាមធ្យមរាល់ឆ្នាំ ដែលការទូទាត់លើកដំបូងនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា

10. ការវិនិយោគលើមូលបត្របំណុលកំណត់តាមថ្ងៃដើមរំលស់ (ត)

(ii) ធនាគារបានទិញមូលបត្ររដ្ឋដែលបោះផ្សាយដោយ ធនាគារជាតិនៃកម្ពុជាដូចខាងក្រោម៖

លេខ	ការិយបរិច្ឆេទទិញ	កាលកំណត់	ការប្រាក់	តម្លៃចារិក	តម្លៃយោងដុល	
					2024	2023
		ឆ្នាំ	%	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក
1	24 កុម្ភៈ 2023	3 ឆ្នាំ	4.00	12,000,000	2,989,949	2,971,912
2	22 ធ្នូ 2023	2 ឆ្នាំ	4.50	4,000,000	996,650	990,637
3*	22 មីនា 2024	3 ឆ្នាំ	4.50	12,000,000	2,989,949	-
4*	28 មិថុនា 2024	3 ឆ្នាំ	4.50	10,000,000	2,491,624	-
5*	27 កក្កដា 2024	5 ឆ្នាំ	5.00	10,000,000	2,491,624	-
6*	20 កញ្ញា 2024	3 ឆ្នាំ	4.50	20,000,000	4,983,248	-
					68,000,000	3,962,549

* មូលបត្ររដ្ឋទាំងនេះ ត្រូវបានដាក់ជាទ្រព្យបញ្ចាំ សម្រាប់ហ្វាន់ស៊ីលីដីវិបារុបនិការកាត់កង និងការផាត់ទាត់ (កំណត់សម្គាល់លេខ 19)។

11. ទ្រព្យសកម្មផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ទ្រព្យសកម្មហិរញ្ញវត្ថុនៅថ្ងៃដើមរំលស់				
ប្រាក់តម្កល់ទៅកាន់ដៃគូជំនួញ	9,709,239	39,079,687	4,126,007	16,854,739
ប្រាក់តម្កល់សម្រាប់ការជួល	1,871,795	7,533,975	1,680,583	6,865,182
កម្រៃ និងគណនីត្រូវទទួលផ្សេងៗ (i)	2,373,046	9,551,510	9,613,145	39,269,696
គណនីត្រូវទទួលទាក់ទិននឹងកាត	-	-	2,642,791	10,795,801
គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល	9,107,252	36,656,689	7,146,241	29,192,394
	23,061,332	92,821,861	25,208,767	102,977,812
សំវិធានធនសម្រាប់ ECLs	(591,118)	(2,379,250)	(332,616)	(1,358,736)
	22,470,214	90,442,611	24,876,151	101,619,076
ប្រាក់បង់មុន បុរេប្រទាន និងសម្ភារៈប្រើប្រាស់	7,515,497	30,249,876	6,025,526	24,614,273
ប្រាក់បង់មុនសម្រាប់លេខសម្ងាត់ទឹកប្រាក់ទូរស័ព្ទ (Mobile PIN)	1,542,733	6,209,500	2,244,047	9,166,932
	31,528,444	126,901,987	33,145,724	135,400,281

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើថ្ងៃដើមរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុនៅថ្ងៃដើមរំលស់ មានដូចខាងក្រោម៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

របាយការណ៍ប្រចាំឆ្នាំ ២០២៤

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 5.1)
នាថ្ងៃទី១ ខែមករា	332,616	1,358,736	110,503	454,941
សំវិធានធនសម្រាប់ការិយបរិច្ឆេទ	258,502	1,052,362	222,113	912,884
(កំណត់សម្គាល់លេខ 28)	-	(31,848)	-	(9,089)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	591,118	2,379,250	332,616	1,358,736
នាថ្ងៃទី 31 ខែធ្នូ				

12. ទ្រព្យសកម្មអរូបិយ

	កម្មវិធីកុំព្យូទ័រ និងប្រព័ន្ធ ធនាគារ		ការងារកំពុង ដំណើរការ		សរុប
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	5,081,626	-	5,081,626	20,758,442	
ការទិញបន្ថែម	35,530	-	35,530	144,643	
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(306,532)	
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤	5,117,156	-	5,117,156	20,596,553	
ដក៖ រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	2,603,451	-	2,603,451	10,635,097	
រំលស់សម្រាប់ការិយបរិច្ឆេទ(កំណត់សម្គាល់លេខ 30)	921,097	-	921,097	3,749,786	
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(198,577)	
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤	3,524,548	-	3,524,548	14,186,306	
តម្លៃយោង					
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤	1,592,608	-	1,592,608	6,410,247	
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	2,855,701	2,372,190	5,227,891	21,523,227	
ការទិញបន្ថែម	184,445	-	184,445	758,069	
ការផ្ទេរ	2,041,480	(2,041,480)	-	-	
ការកែតម្រូវ	-	(330,710)	(330,710)	(1,359,218)	
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(163,636)	
នាថ្ងៃទី 31 ខែធ្នូ	5,081,626	-	5,081,626	20,758,442	
ដក៖ រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	1,873,182	-	1,873,182	7,711,890	
រំលស់សម្រាប់ការិយបរិច្ឆេទ(កំណត់សម្គាល់លេខ 30)	730,269	-	730,269	3,001,405	
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(78,198)	
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣	2,603,451	-	2,603,451	10,635,097	
តម្លៃយោង					
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣	2,478,175	-	2,478,175	10,123,345	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ទ្រព្យ និងបរិក្ខារ

	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	14,191,090	2,218,856	14,190,227
ការទិញបន្ថែម	1,001,016	907,364	588,555
ការផ្ទេរ	2,071,720	243,158	207,102
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	781,257	260,419	520,837
ការលុបចោល	-	(2,059)	(52,574)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤	18,045,083	3,627,738	15,454,147
ដក៖ រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	3,054,616	479,149	9,873,466
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 30)	2,102,682	824,909	1,745,668
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	(26,371)	-	-
ការលុបចោល	-	(815)	(50,932)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤	5,130,927	1,303,243	11,568,202
តម្លៃយោង			
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤	12,914,156	2,324,495	3,885,945

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	យានយន្ត	ការងារកំពុងដំណើរការ	សរុប	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
3,158,877	-	2,711,509	36,470,559	148,982,230
235,392	49,450	1,520,379	4,302,156	17,514,077
189,529	-	(2,711,509)	-	-
(1,562,513)	-	-	-	-
(34,530)	-	-	(89,163)	(362,983)
-	-	-	-	(2,382,027)
1,986,755	49,450	1,520,379	40,683,552	163,751,297
673,106	-	-	14,080,337	57,518,173
279,765	1,030	-	4,954,054	20,167,953
26,371	-	-	-	-
(28,960)	-	-	(80,707)	(328,558)
-	-	-	-	(1,068,990)
950,282	1,030	-	18,953,684	76,288,578
1,036,473	48,420	1,520,379	21,729,868	87,462,719

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

13. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	5,901,994	839,172	12,437,709
ការទិញបន្ថែម	4,094,459	1,337,405	1,666,548
ការផ្ទេរ	4,040,874	42,279	273,464
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	153,763	-	-
ការលុបចោល	-	-	(187,494)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣	14,191,090	2,218,856	14,190,227
ដក៖ រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	1,847,166	145,478	8,312,177
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 30)	1,181,080	333,671	1,746,081
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	26,370	-	-
ការលុបចោល	-	-	(184,792)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣	3,054,616	479,149	9,873,466
តម្លៃយោង			
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣	11,136,474	1,739,707	4,316,761

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

គ្រឿងសង្ហារឹម និងគ្រឿងបំពាក់		យានយន្ត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
	1,110,137	4,466,953	24,755,965	101,920,308
	2,092,167	2,711,509	11,902,088	48,917,582
	110,336	(4,466,953)	-	-
	(153,763)	-	-	-
	-	-	(187,494)	(770,600)
	-	-	-	(1,085,060)
	3,158,877	2,711,509	36,470,559	148,982,230
	508,948	-	10,813,769	44,520,287
	190,528	-	3,451,360	14,185,090
	(26,370)	-	-	-
	-	-	(184,792)	(759,495)
	-	-	-	(427,709)
	673,106	-	14,080,337	57,518,173
	2,485,771	2,711,509	22,390,222	91,464,057

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

14. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីការជួល ដែលធនាគារជាតិកម្ពុជាបានបង្ហាញដូចខាងក្រោម៖

	ដី និងអគារ	ម៉ាស៊ីន ATM និង CRM	យានយន្ត	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	91,557,009	-	-	91,557,009	374,010,381
ការបន្ថែម	308,732	883,903	2,001,160	3,193,795	13,001,939
ការកែប្រែ និងកែតម្រូវ	(259,647)	-	-	(259,647)	(1,057,023)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(5,628,391)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤	91,606,094	883,903	2,001,160	94,491,157	380,326,906
ដក៖ រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា ឆ្នាំ 2024	5,111,827	-	-	5,111,827	20,881,813
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 30)	6,062,355	316,465	617,653	6,996,473	28,482,642
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(628,548)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤	11,174,182	316,465	617,653	12,108,300	48,735,907
តម្លៃយោង					
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៤	80,431,912	567,438	1,383,507	82,382,857	331,590,999
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	11,530,227	-	-	11,530,227	47,469,945
ការបន្ថែម	74,736,205	-	-	74,736,205	307,165,803
ការកែប្រែ	5,290,577	-	-	5,290,577	21,744,271
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(2,369,638)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣	91,557,009	-	-	91,557,009	374,010,381
ដក៖ រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	2,529,895	-	-	2,529,895	10,415,578
រំលស់សម្រាប់កាលបរិច្ឆេទ (កំណត់សម្គាល់លេខ 30)	2,581,932	-	-	2,581,932	10,611,741
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	(145,506)
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣	5,111,827	-	-	5,111,827	20,881,813
តម្លៃយោង					
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣	86,445,182	-	-	86,445,182	353,128,568

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

15. ពន្ធលើប្រាក់ចំណូល

15.1 ឥណទាន/(បំណុល) ពន្ធលើប្រាក់ចំណូលក្នុងគ្រា

បម្រែបម្រួលឥណទាន/(បំណុល) ពន្ធលើប្រាក់ចំណូលក្នុងគ្រាមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នាថ្ងៃទី១ ខែមករា	1,123,853	4,590,940	(1,191,242)	(4,904,343)
ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា	-	-	(5,329)	(21,902)
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់	2,414,915	9,831,119	2,320,424	9,536,943
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(178,518)	-	(19,758)
នាថ្ងៃទី៣១ ខែធ្នូ	3,538,768	14,243,541	1,123,853	4,590,940

15.2 ពន្ធពន្យារជាបំណុល - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងគ្នា នៅពេលដែលមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តការកាត់កងគ្នាទៅលើ ពន្ធក្នុងគ្រាដែលជាទ្រព្យសកម្ម និងពន្ធក្នុងគ្រាដែលជាបំណុល និងនៅពេលដែលពន្ធពន្យារ ពាក់ព័ន្ធទៅនឹងអាជ្ញាធរតែមួយ។ ចំនួនដែលត្រូវកាត់កងមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ពន្ធពន្យារជាទ្រព្យសកម្ម	23,512,295	94,636,987	18,240,809	74,513,705
ពន្ធពន្យារជាបំណុល	(26,001,789)	(104,657,200)	(19,019,714)	(77,695,532)
ពន្ធពន្យារជាបំណុល - សុទ្ធ	(2,489,494)	(10,020,213)	(778,905)	(3,181,827)

15. ពន្ធលើប្រាក់ចំណូល (ត)

15.2 ពន្ធពន្យារជាបំណុល - សុទ្ធ (ត)

ពន្ធពន្យារជាប្រព្រឹត្តិសកម្ម និងបំណុល ការកើតឡើងពីធាតុដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ពន្ធពន្យារជាប្រព្រឹត្តិសកម្មកើតពី៖				
បំណុលភតិសន្យា	17,522,877	70,529,580	17,623,053	71,990,172
ខាតពន្ធយោងទៅការិយបរិច្ឆេទខាងមុខ	4,424,565	17,808,873	-	-
ចំណូល និងកម្រៃពន្យារផ្សេងៗ	859,477	3,459,395	561,791	2,294,916
រំលស់ពន្លឺតាមពន្ធ	533,123	2,145,820	-	-
ចំណូលការប្រាក់សន្មត	145,300	584,833	26,103	106,631
អត្ថប្រយោជន៍របស់និយោជិត	26,953	108,486	29,862	121,986
	23,512,295	94,636,987	18,240,809	74,513,705
ពន្ធពន្យារជាបំណុលកើតពី៖				
សិទ្ធិប្រើប្រាស់ប្រព្រឹត្តិសកម្ម	(16,476,571)	(66,318,198)	(17,289,036)	(70,625,712)
សំវិធានធនសម្រាប់ ECLs	(8,244,372)	(33,183,597)	(1,624,558)	(6,636,320)
ការប្រាក់ជាប់សង្ស័យ	(1,280,846)	(5,155,405)	-	-
រំលស់ពន្លឺតាមពន្ធ	-	-	(106,120)	(433,500)
	(26,001,789)	(104,657,200)	(19,019,714)	(77,695,532)
ពន្ធពន្យារជាបំណុល - សុទ្ធ	(2,489,494)	(10,020,213)	(778,905)	(3,181,827)

ព័ត៌មានលម្អិតនៃខាតដោយគិតតាមច្បាប់ពន្ធដែលត្រូវបានយោងទៅខាងមុខ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

ការិយបរិច្ឆេទកើតឡើង	អាចប្រើរហូតដល់	ចំនួនប្រាក់ ខាតពន្ធ	ហួសកាលកំណត់	ប្រើប្រាស់ក្នុងឆ្នាំ	មិនបានប្រើប្រាស់
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2023	2028	1,605,642	-	-	1,605,642
2024	2029	20,517,187	-	-	20,517,187
		22,122,829	-	-	22,122,829
ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)		89,044,387	-	-	89,044,387

ការខាតពន្ធអាចយោងទៅការិយបរិច្ឆេទខាងមុខដើម្បីទូទាត់ ជាមួយនឹងប្រាក់ចំណេញជាប់ពន្ធនៃឆ្នាំបន្ទាប់រហូតដល់រយៈពេលប្រាំឆ្នាំចាប់ពីឆ្នាំដែលការខាតពន្ធត្រូវបានកើតឡើង។ យោងតាមប្រកាសលើពន្ធលើប្រាក់ចំណូល ដើម្បីឱ្យការខាតពន្ធអាចយោងទៅការិយបរិច្ឆេទខាងមុខ ក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នា និងប្រើប្រាស់សម្រាប់ទូទាត់ជាមួយនឹងប្រាក់ចំណេញដែលជាប់ពន្ធនៅឆ្នាំបន្ទាប់ លក្ខខណ្ឌខាងក្រោមគួរតែត្រូវបានបំពេញ៖

- ការខាតបង់ពន្ធត្រូវបានគណនាដោយផ្អែកលើច្បាប់ពន្ធ និងបានរាយការណ៍នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំទៅ GDT;
- សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនមិនត្រូវបានផ្លាស់ប្តូរ; និង
- មិនមានការរាយការណ៍ឡើងវិញជាងកត្តាគិតលើការខាតពន្ធដោយ GDT.

15. ពន្ធលើប្រាក់ចំណូល (ត)

15.2 ពន្ធពន្យារជាបំណុល - សុទ្ធ (ត)

ការខាតពន្ធគឺស្ថិតនៅក្រោមការវាយតម្លៃដោយ GDT ហើយអាចនឹងមិនត្រូវបានប្រើប្រាស់ប្រសិនបើលក្ខណៈមួយណាដែលបានរៀបរាប់ខាងលើមិនត្រូវបានបំពេញ។

បម្រែបម្រួលពន្ធពន្យារជា(បំណុល)/ទ្រព្យសកម្ម - សុទ្ធ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នៅថ្ងៃទី១ ខែមករា	(778,905)	(3,181,827)	663,046	2,729,760
បានទទួលស្គាល់ក្នុងចំណេញឬខាតក្នុងឆ្នាំ	(1,710,589)	(6,963,808)	(1,441,951)	(5,926,419)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	125,422	-	14,832
នៅថ្ងៃទី 31 ខែធ្នូ	(2,489,494)	(10,020,213)	(778,905)	(3,181,827)

15.3. ចំណាយពន្ធលើប្រាក់ចំណូល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	-	-	5,329	21,902
ពន្ធលើប្រាក់ចំណូលពន្យារ	1,710,589	6,963,808	1,441,951	5,926,419
	1,710,589	6,963,808	1,447,280	5,948,321

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលត្រូវបានគណនាតាមអត្រាពន្ធ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញនៅក្នុងចំណេញឬខាត មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ប្រាក់ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	8,784,985	35,763,674	5,642,162	23,189,286
ពន្ធលើប្រាក់ចំណូល គណនាតាមអត្រា 20%	1,756,997	7,152,735	1,128,432	4,637,856
ឥទ្ធិពលនៃ៖				
ចំណាយមិនអាចកាត់កងបាន និងផ្សេងៗ	331,488	1,349,488	218,750	899,063
ការកែតម្រូវពន្ធពន្យារលើប្រាក់ចំណូលពីឆ្នាំមុន	(377,896)	(1,538,415)	100,098	411,402
ចំណាយពន្ធលើប្រាក់ចំណូល	1,710,589	6,963,808	1,447,280	5,948,321

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារបានទទួលវិញ្ញាបនបត្រលើការកាន់កាប់បញ្ជីការគណនេយ្យត្រឹមត្រូវសម្រាប់ឆ្នាំ២០២៣ និង២០២៤ ហើយក៏ទទួលបានវិញ្ញាបនបត្រអនុលោមភាពពន្ធកម្រិតមាសពី GDT សម្រាប់ឆ្នាំ 2024 និងឆ្នាំ២០២៥ នៅថ្ងៃជាមួយគ្នា។

16. ប្រាក់បញ្ញើរបស់អតិថិជន

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ប្រាក់បញ្ញើតាមតម្រូវការ	139,976,348	563,404,801	93,644,331	382,537,092
ប្រាក់បញ្ញើសន្សំ	334,872,729	1,347,862,734	291,366,428	1,190,231,858
ប្រាក់បញ្ញើមានកាលកំណត់	1,280,367,354	5,153,478,600	674,136,818	2,753,848,902
ប្រាក់បញ្ញើអែសស្ត្រូរ (Escrow deposits)	-	-	10,170,319	41,545,753
	1,755,216,431	7,064,746,135	1,069,317,896	4,368,163,605

ចន្លោះនៃអត្រាការប្រាក់(ប្រចាំឆ្នាំ) លើប្រាក់បញ្ញើរបស់អតិថិជនមានដូចខាងក្រោម៖

	2024	2023
ប្រាក់បញ្ញើតាមតម្រូវការ	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	0.25% to 3.00%	0.25% to 5.00%
ប្រាក់បញ្ញើមានកាលកំណត់	1.85% to 7.00%	1.25% to 9.00%
ប្រាក់បញ្ញើអែសស្ត្រូរ	Not applicable	Nil

17. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ប្រាក់បញ្ញើតាមតម្រូវការ	3,304,687	13,301,365	146,963	600,344
ប្រាក់បញ្ញើសន្សំ	9,739,664	39,202,148	15,676,343	64,037,861
ប្រាក់បញ្ញើមានកាលកំណត់	153,168,500	616,503,212	102,122,185	417,169,126
	166,212,851	669,006,725	117,945,491	481,807,331

ចន្លោះនៃអត្រាការប្រាក់(ប្រចាំឆ្នាំ) លើប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗមានដូចខាងក្រោម៖

	2024	2023
ប្រាក់បញ្ញើតាមតម្រូវការ	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	0.10% to 1.15%	0.25% to 3.00%
ប្រាក់បញ្ញើមានកាលកំណត់	3.60% to 6.00%	2.20% to 7.20%

18. បំណុលរលំលេត

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ភ្នាក់ងារ WCX	35,998,000	144,891,950	71,857,576	293,538,198
ឈ្មួញ (Marchants)	19,666,007	79,155,678	13,404,592	54,757,758
អតិថិជន	2,098,201	8,445,259	4,760,304	19,445,842
	57,762,208	232,492,887	90,022,472	367,741,798

បំណុលរលំលេត ត្រូវបង់សងតាមតម្រូវការ និងមិនមានការប្រាក់

19. កម្ចី

កម្ចី រួមមានដូចខាងក្រោម៖

		អ្នកផ្តល់កម្ចី	អត្រាការប្រាក់	កាលសន្ធិ	2024		2023	
			%		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ឥណទានធនាគារជាប្រាក់								
ដុល្លារអាមេរិកក្រោមគម្រោង								
ហិរញ្ញប្បទានស្តារ និងជំរុញ								
កំណើនក្នុងវិស័យទេសចរណ៍	ធនាគារសហគ្រាសធន							
(TRCS) របស់ធនាគារ SME	តូចនិងមធ្យម កម្ពុជា.	2.50 – 3.00	2027-2029	140,724	566,414	107,925	440,874	
ឥណទានធនាគារជាប្រាក់ដុល្លារ	ធនាគារ សហពាណិជ្ជ							
អាមេរិក	ក.អ	7.50	24 កញ្ញា 2026	3,282,423	13,211,752	4,895,392	19,997,675	
កម្ចីជាប្រាក់រៀល (“LPCO”) (*)	ធនាគារជាតិ នៃ កម្ពុជា	5.30	26 ធ្នូ 2024	-	-	979,192	4,000,000	
ការប្រាក់បង្គរត្រូវបង់				2,330	9,379	3,799	15,519	
					3,425,477	13,787,545	5,986,308	24,454,068

បម្រែបម្រួលនៃកម្ចី មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នាថ្ងៃទី១ ខែមករា	5,982,567	24,438,786	99,225	408,509
កម្ចីបន្ថែម	-	-	5,900,784	24,252,222
ចំណាយការប្រាក់	330,174	1,344,138	7,326	30,106
ការទូទាត់	(2,917,211)	(11,875,966)	(28,509)	(117,172)
ចំណេញពីរូបិយប័ណ្ណបរទេស	29,947	121,914	3,741	15,376
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(241,327)	-	(150,259)
នាថ្ងៃទី៣១ ខែធ្នូ	3,425,477	13,787,545	5,982,567	24,438,786

19. កម្ចី (ត)

ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់ជាមួយ NBC

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ធនាគារមានឥណទានវិបារូបន៍ (២០២៣៖ គ្មាន) ដែលមិនបានប្រើប្រាស់ទាំងស្រុង ដូចខាងក្រោម៖

ចំនួនកំណត់នៃវិបារូបន៍	អត្រាការប្រាក់	ថ្ងៃផុតកំណត់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ៣.៣)
រៀល 13,000 លាន	6%	19 មីនា 2025	3,229,814	13,000,000
ដុល្លារអាមេរិក 11.68 លាន	8%	19 មីនា 2025	11,680,000	47,012,000
			14,909,814	60,012,000

វិបារូបន៍ទាំងនេះនឹងត្រូវចរចាបន្តជាមួយភាគីពាក់ព័ន្ធនា។ គោលបំណងនៃឥណទានវិបារូបន៍ដែលផ្តល់ដោយ NBC គឺដើម្បីធានានូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការកាត់កង និងការផ្គត់ផ្គង់ប្រចាំថ្ងៃ។ វិបារូបន៍ទាំងនេះ ត្រូវបានធានាដោយ NCD និងមូលបត្ររដ្ឋដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ 7 និងកំណត់សម្គាល់លេខ 10។

20. គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ប្រាក់តម្កល់ដែលត្រូវបង្វិលសងវិញ	4,839,950	19,480,799	4,857,150	19,841,458
ប្រាក់រង្វាន់បុគ្គលិកបង្គរ	3,347,001	13,471,679	3,041,762	12,425,598
ពន្ធផ្សេងៗ	922,759	3,714,105	916,145	3,742,452
សំវិធានធនសម្រាប់ ECLs លើ ធាតុដែលនៅក្រៅតារាងតុល្យការ (កំណត់សម្គាល់លេខ 3.3)	648,113	2,608,655	80,740	329,823
បង្គរលើចំណាយប្រតិបត្តិការ “WCX”	382,352	1,538,967	195,904	800,268
ចំណាយសេវាប្រតិបត្តិការបង្គរ	338,241	1,361,420	154,495	631,112
ចំណូលពន្យារ	257,706	1,037,267	303,090	1,238,123
ចំណាយបង្គរ	181,926	732,252	341,409	1,394,656
បំណុលទាក់ទិននឹងកាត	41,903	168,660	1,135,686	4,639,277
បំណុលផ្សេងៗ	1,135,199	4,569,175	842,883	3,443,176
	12,095,150	48,682,979	11,869,264	48,485,943

បំណុលផ្សេងៗសំដៅលើ បំណុលលើសេវាវិជ្ជាជីវៈ និងបង្គរផ្សេងៗ ទៅអ្នកផ្គត់ផ្គង់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

21. អនុបណ្ណាល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
អនុបណ្ណាលពី៖				
ភាគហ៊ុននិក (កំណត់សម្គាល់លេខ 34.2)	44,779,507	180,237,516	10,000,000	40,850,000
ធនាគារពាណិជ្ជ	27,950,311	112,500,001	-	-
រ៉ូយ៉ាល់ គ្រុប ផេរ៉ែរ ខូ អិលធីឌី (កំណត់សម្គាល់លេខ 34.2)	10,000,000	40,250,000	10,000,000	40,850,000
	82,729,818	332,987,517	20,000,000	81,700,000

អនុបណ្ណាលទាំងអស់គឺគ្មានការធានា និងមានរយៈពេល 5 ឆ្នាំ និងអត្រាការប្រាក់ចាប់ពី 5.10% ដល់ 11.18% ដែលត្រូវបង់ជាប្រចាំខែ។ ប្រាក់ដើមទាំងអស់នៃអនុបណ្ណាលទាំងនេះត្រូវបង់នៅពេលដល់កាលកំណត់

បម្រែបម្រួលនៃអនុបណ្ណាលមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នាថ្ងៃទី១ ខែមករា	20,000,000	81,700,000	10,013,973	41,227,527
កម្ចីបន្ថែម	62,820,736	255,743,216	10,000,000	41,100,000
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ 25)	2,290,324	9,323,910	1,427,633	5,867,572
ការទូទាត់ការប្រាក់	(2,430,072)	(9,892,823)	(1,441,606)	(5,925,001)
ខាតពីរូបិយប័ណ្ណបរទេស	48,830	198,787	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(4,085,573)	-	(570,098)
នាថ្ងៃទី៣១ ខែធ្នូ	82,729,818	332,987,517	20,000,000	81,700,000

22. បំណុលភតិសន្យា

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
ចរន្ត	3,568,323	14,362,500	2,530,478	5,971,253
អចរន្ត	76,401,965	307,517,909	77,924,001	322,685,294
	79,970,288	321,880,409	80,454,479	328,656,547
ការវិភាគកាលសន្ទន - លំហូរសាច់ប្រាក់តាម កិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង 1ឆ្នាំ	9,884,466	39,784,976	8,940,467	36,521,808
ចន្លោះពី 2ឆ្នាំ និង 5ឆ្នាំ	38,176,525	153,660,511	36,328,571	148,402,213
លើសពី 5ឆ្នាំ	95,545,348	384,570,026	105,024,696	429,025,883
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	143,606,339	578,015,513	150,293,734	613,949,904

22. បំណុលភតិសន្យា (ត)

បម្រែបម្រួលនៃបំណុលភតិសន្យា ក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នាថ្ងៃទី១ ខែមករា	80,454,479	328,656,547	9,594,495	39,500,536
ការបន្ថែម	2,708,120	11,024,756	67,322,087	276,693,778
ការកែប្រែ (Modifications)	216,047	879,527	5,080,627	20,881,377
ការកើនឡើងនៃការប្រាក់ (កំណត់សម្គាល់លេខ 25)	6,585,029	26,807,653	1,621,718	6,665,261
ការទូទាត់	(9,993,387)	(40,683,078)	(3,164,448)	(13,005,881)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(4,804,996)	-	(2,078,524)
នាថ្ងៃទី៣១ ខែធ្នូ	79,970,288	321,880,409	80,454,479	328,656,547

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរថវិកា ឬខាត មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ការប្រាក់លើបំណុលភតិសន្យា(កំណត់សម្គាល់លេខ 25)	6,585,029	26,807,653	1,621,718	6,665,261
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 14)	6,996,473	28,482,642	2,581,932	10,611,741
រយៈពេលខ្លី និងទ្រព្យសកម្មតម្លៃទាប (កំណត់សម្គាល់លេខ 31)	411,388	1,674,761	890,057	3,658,134
	13,992,890	56,965,056	5,093,707	20,935,136

23. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នាថ្ងៃទី១ ខែមករា	149,308	609,923	181,844	748,652
ការកាត់ត្រាបញ្ចូលក្នុងការិយបរិច្ឆេទ	-	-	(2,187)	(8,989)
ការទូទាត់ក្នុងការិយបរិច្ឆេទ	(14,542)	(59,200)	(30,349)	(124,734)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(8,290)	-	(5,006)
នាថ្ងៃទី៣១ ខែធ្នូ	134,766	542,433	149,308	609,923

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

24. មូលធន

24.1 ដើមទុន

រចនាសម្ព័ន្ធដើមទុន មានដូចខាងក្រោម៖

	ចំនួនភាគហ៊ុន ដែលមានតម្លៃចារឹក 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន			
	2024		2023	
	ភាគកម្ម ភាគរយ %	ចំនួន ដុល្លារអាមេរិក	ភាគកម្ម ភាគរយ %	ចំនួន ដុល្លារអាមេរិក
WING Holdings Pte Limited	80	136,000,000	80	60,000,000
អ្នកឧកញ៉ា គិត ម៉េង	20	34,000,000	20	15,000,000
	100	170,000,000	100	75,000,000
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)		680,000,000		300,000,000

ដើមទុនដែលបានអនុម័ត មានចំនួន 170,000,000 ភាគហ៊ុន (2023៖ 75,000,000 ភាគហ៊ុន) ក្នុងចារឹកតម្លៃស្មើនឹង 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ដែលរាល់ភាគហ៊ុនទាំងអស់ ត្រូវបានបានចេញផ្សាយ និងទូទាត់ទាំងស្រុង។

24.2 វិភាគទានសម្រាប់ដើមទុននាពេលអនាគត

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើនដើមទុនទៅដល់ 230,000,000 ដុល្លារអាមេរិក។ បន្ទាប់មក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សាច់ប្រាក់បន្ថែមចំនួន 60,000,000 ដុល្លារអាមេរិកត្រូវបានបង់ចូលបន្ថែមពីម្ចាស់ភាគហ៊ុន និងមានសំណើសុំការអនុម័តលើការដាក់បន្ថែមដើមទុន ត្រូវបានដាក់ជូនទៅ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធនាគារបានទទួលលិខិតអនុញ្ញាតជាគោលការណ៍ពីធនាគារជាតិ នៃកម្ពុជា លើការដាក់បន្ថែមដើមទុននេះ។ គិតត្រឹមថ្ងៃនៃរបាយការណ៍នេះ ធនាគារ កំពុងរៀបចំធ្វើវិសោធនកម្មលើ អនុស្សាវរណៈ និងលក្ខន្តិកៈជាមួយនឹង ធនាគារជាតិ នៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ហេតុដូច្នេះហើយ ការបញ្ចូលបន្ថែមនៃដើមទុនចំនួន 60,000,000 ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញជា "វិភាគទានសម្រាប់ដើមទុននាពេលអនាគត" នៅក្នុងមូលធន។

24.3 ទុនបម្រុងតាមបទប្បញ្ញត្តិ

ភាពខុសគ្នារវាងសំវិធាន តាម CIFRS 9 និងសំវិធានធនតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	2024	2023
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំវិធានធនបទប្បញ្ញត្តិ (ក)	81,683,671	27,431,739
សំវិធានធនសម្រាប់ ECLs (ខ)	17,654,573	7,055,111
ការប្រៀបធៀបរវាង (ក) និង (ខ)	A > B	A > B
ទុនបម្រុងតាមបទប្បញ្ញត្តិ	64,029,098	20,376,628
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	257,717,119	83,238,525

ហេតុដូចដែលបានប្រៀបធៀបខាងលើនេះ មានការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិចំនួន 43,652,470 ដុល្លារអាមេរិក ឬ 177,709,205 ពាន់រៀល (ឆ្នាំ២០២៣៖ចំនួន 16,560,303 ដុល្លារអាមេរិក ឬ 68,062,845 ពាន់រៀល)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

25. ចំណូលការប្រាក់សុទ្ធ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ចំណូលការប្រាក់បានពី៖				
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	152,199,646	619,604,759	68,301,496	280,719,149
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងនៅ NBC	15,184,749	61,817,113	4,781,936	19,653,756
កំណត់តាមថ្លៃដើមរំលស់	581,361	2,366,721	213,671	878,188
ផ្សេងៗ	78,370	319,044	53,424	219,573
	168,044,126	684,107,637	73,350,527	301,470,666
ចំណាយការប្រាក់លើ៖				
ប្រាក់បញ្ញើរបស់អតិថិជន	100,738,823	410,107,748	31,601,076	129,880,422
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្សេងៗ	5,109,110	20,799,187	4,463,576	18,345,297
បំណុលភតិសន្យា	6,585,029	26,807,653	1,621,718	6,665,261
អនុបំណុល	2,290,324	9,323,910	1,427,633	5,867,572
កម្ចី	330,174	1,344,138	7,326	30,110
	115,053,460	468,382,636	39,121,329	160,788,662
ចំណូលការប្រាក់សុទ្ធ	52,990,666	215,725,001	34,229,198	140,682,004

26. ចំណូលកម្រៃ និងជើងសាស្ត្រ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ចំណូលកម្រៃ និងជើងសា				
កម្រៃប្រតិបត្តិការ	45,710,730	186,088,382	52,185,947	214,484,242
កម្រៃប្រតិបត្តិការពីការបើកប្រាក់បៀវត្សរ៍	906,782	3,691,510	1,751,071	7,196,902
កម្រៃពីការណែនាំឱ្យទិញធានារ៉ាប់រង	591,368	2,407,459	-	-
កម្រៃប្រតិបត្តិការផ្សេងៗ	864,319	3,518,642	421,959	1,734,251
	48,073,199	195,705,993	54,358,977	223,415,395
ចំណាយកម្រៃ និងជើងសា				
កម្រៃប្រតិបត្តិការ	12,536,698	51,036,898	10,267,407	42,199,043
កម្រៃសេវាទូទាត់	1,638,123	6,668,798	1,578,723	6,488,551
	14,174,821	57,705,696	11,846,130	48,687,594
ចំណូលកម្រៃ និងជើងសាសុទ្ធ	33,898,378	138,000,297	42,512,847	174,727,801

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

27. ចំណូលផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ចំណេញពីការប្តូររូបិយប័ណ្ណសុទ្ធ	7,519,305	30,611,091	1,832,574	7,531,879
ចំណូលផ្សេងៗ	1,922,471	7,826,379	526,578	2,164,236
	9,441,776	38,437,470	2,359,152	9,696,115

28. ខាតអ៊ីមត្រៃមិនសុទ្ធ លើឧបករណ៍ហិរញ្ញវត្ថុ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សំវិធានធានាសំរាប់ (ការកត់ត្រាបញ្ញត្តិ) ECLs លើ៖				
ឥណទាន និងបុរេប្រទានទៅអតិថិជន(កំណត់សម្គាល់លេខ 9)	9,559,877	38,918,259	4,859,979	19,974,514
ធាតុនានាក្រៅតារាងតុល្យការ (កំណត់សម្គាល់លេខ 33)	567,373	2,309,775	80,740	331,841
ទ្រព្យសកម្មផ្សេងៗ (កំណត់សម្គាល់លេខ 11)	258,502	1,052,362	222,113	912,884
សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ(កំណត់សម្គាល់ លេខ 7)	107,081	435,927	450,305	1,850,754
ការវិនិយោគលើមូលបត្របំណុលនៅតម្លៃរំសល់ (កំណត់សម្គាល់លេខ 10)	1,423	5,793	19	78
	10,494,256	42,722,116	5,613,156	23,070,071

29. ចំណាយលើបុគ្គលិក

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	31,661,353	128,893,368	30,351,429	124,744,373
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	5,334,531	21,716,876	4,962,802	20,397,116
ប្រាក់អតីតភាពការងារ	1,965,721	8,002,450	1,742,030	7,159,743
ចំណាយលើធានារ៉ាប់រងបុគ្គលិក	657,058	2,674,883	528,565	2,172,402
អត្ថប្រយោជន៍និយោជិតផ្សេងៗ	821,228	3,343,219	726,422	2,985,595
	40,439,891	164,630,796	38,311,248	157,459,229

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

30. រំលស់

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់លេខ 14)	6,996,473	28,482,642	2,581,932	10,611,741
រំលស់លើទ្រព្យ និងបរិក្ខារ(កំណត់សម្គាល់លេខ 13)	4,954,054	20,167,953	3,451,360	14,185,090
រំលស់លើទ្រព្យសកម្មអរូបិយ(កំណត់សម្គាល់លេខ 12)	921,097	3,749,786	730,269	3,001,405
	12,871,624	52,400,381	6,763,561	27,798,236

31. ចំណាយទូទៅ និងរដ្ឋបាល

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ទីផ្សារ និងការផ្សព្វផ្សាយ	5,904,246	24,036,185	3,744,628	15,390,421
ជំនួយកម្មវិធី និងផ្នែករឹង	5,264,314	21,431,022	5,448,739	22,394,317
ថ្លៃធ្វើដំណើរ	2,265,690	9,223,624	1,496,721	6,151,523
ថ្លៃអ៊ីនធឺណែត និងទំនាក់ទំនង	1,645,187	6,697,556	1,785,427	7,338,105
ថ្លៃទឹកភ្លើង	1,439,192	5,858,951	953,156	3,917,471
ថ្លៃសន្តិសុខ	724,823	2,950,754	573,476	2,356,986
សេវាធនាគារ	645,319	2,627,094	2,660,273	10,933,722
កម្រៃសេវាវិជ្ជាជីវៈ(i)	626,339	2,549,826	176,536	725,563
ថ្លៃបណ្តុះបណ្តាល	490,860	1,998,291	978,257	4,020,636
ថ្លៃជួលជួល និងថែទាំ	446,241	1,816,647	235,392	967,461
ចំណាយលើភតិសន្យា ដែលមាន រយៈពេលខ្លី និង ទ្រព្យសកម្មតម្លៃទាប (កំណត់សម្គាល់លេខ 22)	411,388	1,674,761	890,057	3,658,134
សម្ភារៈប្រើប្រាស់	328,449	1,337,116	863,468	3,548,853
ថ្លៃជ្រើសរើសបុគ្គលិក	247,367	1,007,031	322,270	1,324,530
ធានារ៉ាប់រង	218,991	891,512	189,738	779,823
ថ្លៃផ្ញើសំបុត្រ និងរបស់របរផ្សេងៗ	129,178	525,884	167,463	688,273
ផ្សេងៗ (ii)	2,952,480	12,019,547	2,285,469	9,393,280
	23,740,064	96,645,801	22,771,070	93,589,098

(i) កម្រៃសេវាវិជ្ជាជីវៈរួមបញ្ចូល ថ្លៃសេវាសវនកម្ម ដែលមានចំនួន 90,497 ដុល្លារអាមេរិក ឬ 368,413 ពាន់រៀល។ គ្មានសេវាក្រៅពីសវនកម្ម ដែលត្រូវបានផ្តល់ឱ្យដោយ សវនករឯករាជ្យ ក្នុងកាលបរិច្ឆេទនេះទេ។

(ii) ផ្សេងៗ រួមបញ្ចូល ទ្រព្យសកម្មដែលមិនត្រូវបានធ្វើមូលធននីយកម្ម ចំណាយឯកសណ្ឋាន ចំណាយលើការចូលជាសមាជិក និងរដ្ឋបាលផ្សេងៗ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

32. សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ

	កំណត់ សម្គាល់	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		8,784,985	35,763,674	5,642,162	23,189,286
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់	30	12,871,624	52,400,381	6,763,561	27,798,236
ខាតអ៊ីមតិរមិនសុទ្ធ លើឧបករណ៍ហិរញ្ញវត្ថុ	28	10,494,256	42,722,116	5,613,156	23,070,071
ខាតពីការការលុបចោលបរិក្ខារ		8,456	34,424	2,702	11,105
ការកែតម្រូវពីទ្រព្យអរូបិយទៅជាចំណាយ		-	-	330,710	1,359,218
ការកាត់ត្រាបញ្ញាសនៃសំវិធានធនលើអត្ថប្រយោជន៍ និយោជិត	20	-	-	(2,187)	(8,989)
(ខាត)/ចំណេញពីការប្តូររូបិយប័ណ្ណបរទេស		(120,719)	(491,447)	24,257	99,696
		32,038,602	130,429,148	18,374,361	75,518,623
បម្រែបម្រួលនៃ៖					
សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា		(60,941,225)	(248,091,727)	(59,849,194)	(245,980,187)
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(109,114,551)	(444,205,337)	(44,952,543)	(184,754,952)
ឥណទាន និងបុរេប្រទានទៅអតិថិជន		(481,971,934)	(1,962,107,743)	(427,599,259)	(1,757,432,954)
ទ្រព្យសកម្មផ្សេងៗ		1,485,438	6,047,218	(13,560,521)	(55,733,741)
ប្រាក់បញ្ញើរបស់អតិថិជន		685,898,535	2,792,292,936	770,234,764	3,165,664,880
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		48,267,360	196,496,423	21,641,174	88,945,225
បំណុលរលំលៃត		(32,260,264)	(131,331,535)	(20,739,103)	(85,237,713)
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ		(481,235)	(1,959,108)	1,180,363	4,851,292
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		82,920,726	337,570,275	244,730,042	1,005,840,473
ពន្ធលើប្រាក់ចំណូលបានបង់	15	(2,414,915)	(9,831,119)	(2,320,424)	(9,536,943)
ប្រាក់បំណាច់អតីតភាពការងារបានបង់	23	(14,542)	(59,200)	(30,349)	(124,734)
សាច់ប្រាក់សុទ្ធ បានពីសកម្មភាពប្រតិបត្តិការ		80,491,269	327,679,956	242,379,269	996,178,796

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

33. ការសន្យាកាតព្វកិច្ច និងយថាភាព

ក. ធាតុក្រៅតារាងតុល្យការ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ផ្នែកដែលមិនទាន់ប្រើប្រាស់នៃឥណទានវិបារូបន៍	49,494,859	199,216,807	21,526,952	87,937,599
ផ្នែកដែលមិនទាន់ប្រើប្រាស់នៃកាតក្រេឌីត	14,903,346	59,985,968	6,273,807	25,628,502
ផ្នែកដែលមិនបានដក់នៃឥណទានមានកាលកំណត់	9,634,692	38,779,635	21,639,415	88,397,010
លិខិតធានាពីធនាគារ	1,945,708	7,831,475	-	-
	75,978,605	305,813,885	49,440,174	201,963,111

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើធាតុនានាក្រៅតារាងតុល្យការមានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
នាថ្ងៃទី១ ខែមករា	80,740	329,823	-	-
សំវិធានធនលើ ECLs (កំណត់សម្គាល់លេខ 28)	567,373	2,309,775	80,740	331,841
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(30,943)	-	(2,018)
នាថ្ងៃទី៣១ ខែធ្នូ	648,113	2,608,655	80,740	329,823

ខ. យថាភាពពន្ធ

ធនាគារ បានទទួលសេចក្តីជូនដំណឹងអំពីកាចុះធ្វើសវនកម្មសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ជ”) ដូចខាងក្រោម៖

- នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៧
- នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៨ និង
- នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ការធ្វើសវនកម្មពេញលេញសម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៩។

មិនទាន់មានលទ្ធផលជាផ្លូវការណាមួយពីការកំណត់ពន្ធឡើងវិញ ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការធ្វើសវនកម្មពេញលេញ ដូចដែលបានរៀបរាប់ខាងលើនោះទេ។

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការប្រភេទ អាចប្រឈមនឹងបំណកស្រាយផ្សេងៗ។ គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានផ្តល់សំវិធានធនគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃបទប្បញ្ញត្តិពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នាហើយផលប៉ះពាល់លើធនាគារអាចមានលក្ខណៈជាសារវន្ត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការលាតត្រដាងសម្ព័ន្ធហ្នាតិ

34.1 សម្ព័ន្ធហ្នាតិ និងទំនាក់ទំនង

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយ ត្រូវបានចាត់ទុកជាសម្ព័ន្ធហ្នាតិរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬ ដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬ មានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬ ត្រឡប់មកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬ នៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធហ្នាតិអាចជាបុគ្គល ឬ នីតិបុគ្គលផ្សេងៗទៀត។

សម្ព័ន្ធហ្នាតិ	ទំនាក់ទំនង
Wing Holdings Pte. Limited	ក្រុមហ៊ុនមេ ដែលកាន់កាប់ទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉េង និងបានចុះបញ្ជីនៅប្រទេសសិង្ហបុរី
អ្នកឧកញ៉ា គិត ម៉េង	ភាគទុនិកនៃធនាគារ
សភាពាណិជ្ជកម្មកម្ពុជា	អង្គភាពក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង
ធនាគារ ជេ ត្រាស់ វ៉ូយ៉ាល់ យ៉ុងស៊ីង គូប៊ីល ត្រេឌីង ខេមភេនី លីមីធីត ក្រុមហ៊ុនម៉ូបាយល៍ វីហ្វេស លីមីធីត វ៉ូយ៉ាល់ គ្រុប វ៉ូយ៉ាល់ លេលេ ខេម ជឿ អេស អេម អែលធីឌី អ៊ីហ្ស៊ីខេម ខូ អិលធីឌី ជីអេសអេស គូប៊ីល ស៊ីយូរីធី ស៊ីលូសិន ណាសព្រីធី ឌីវឡូបមេន លីមីធីត វ៉ូយ៉ាល់ ខេមបូឌាន លីមីស៊ីន ស៊ីវីស ខូ អិលធីឌី អេសប៊ីអាយ វ៉ូយ៉ាល់ ស៊ីយូរីធី វីង ថៅអ៊ី ប្រធានី ឌីវឡូបមិន ឯ.ក វ៉ូយ៉ាល់ គ្រុបថៅអ៊ី ខូអិលធីឌី តែលកូថេក វីង អ៊ិនធើ ឡូជីស្ទិក ថេកណូឡូជី ឯ.ក សៅប្រីដ អ៊ិនធើណេសិនណាល ស្ទូល (ខេមបូឌា) លីមីធីត ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្មាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី អ៊ីនហ្វ្រាធី ជេនណេរល អ៊ិនសូរិន នីត្រូជេន ខេមីខេល អេន ហ្វីធីឡាយហ្សឺ (ខេមបូឌា) វ៉ូយ៉ាល់ សុខ សាន្ត ប៊ីច វីហ្សូត ឯ.ក ថេឡេម៉ូបាយ (ខេមបូឌា) ខបភីសិន (ធីស៊ីស៊ី) ខេមបូឌាន ប្រតិយសស្ទីង ស៊ីវីស ឯ.ក The Royal Group of Companies ជី វ៉ូយ៉ាល់ ស៊ែន កោះរ៉ុង ឯ.ក	ក្រុមហ៊ុនស្ថិតនៅក្រោមភាគទុនិកតែមួយ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ប្រចាំឆ្នាំ ២០២៤

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការលាតត្រដាងសម្ព័ន្ធអ្នាតិ (ត)

34.2 ប្រតិបត្តិការជាមួយសម្ព័ន្ធអ្នាតិ

(i) សមតុល្យជាមួយធនាគារផ្សេងៗ

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	57,576,974	231,747,322	55,473,336	226,608,578

(ii) ឥណទាន និងបុរេប្រទានទៅសម្ព័ន្ធអ្នាតិ (កំណត់សម្គាល់លេខ 35.1)

សម្ព័ន្ធអ្នាតិ	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
អេវើរី ប្រាយ វិច ត្រេឌីង ខមភេនី អិលធីឌី	1,198,761	4,825,013	729,833	2,981,368
ខេមបូឌាន ប្រតិបត្តិការស្ទឹង សិរីស ឯ.ក	1,748,938	7,039,476	-	-
យ៉ុងស្ទីង ក្លូប ត្រេឌីង ខេមភេនី លីមីធីត	1,861,059	7,490,762	2,161,244	8,828,682
កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អិលធីឌី	871,954	3,509,615	-	-
រ៉ូយ៉ាល់ បេលេ	395,326	1,591,188	480,046	1,960,988
ជីអេសអេស ក្លូប ឡឃ្យូរីធី សិល្បសិន	140,059	563,736	155,515	635,279
Cambodia Chamber of Commerce	120,159	483,642	-	-
ណាសព្រីធី ឌីវឡូបមេន លីមីធីត	26,848	108,063	31,339	128,020
ជី រ៉ូយ៉ាល់ សែន កោះរ៉ុង ឯ.ក	20,866	83,987	-	-
	6,383,970	25,695,482	3,557,977	14,534,337

(iii) ទ្រព្យសកម្មផ្សេងៗ (កំណត់សម្គាល់លេខ 11)

សម្ព័ន្ធអ្នាតិ	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សមតុល្យត្រូវទទួលពីសម្ព័ន្ធអ្នាតិ				
The Royal Group of Companies	6,319,141	25,434,543	4,278,591	17,478,044
Wing Holdings Pte. Limited	2,243,721	9,030,977	1,863,481	7,612,320
វីង អ៊ិនធើ ឡឃ្យូរីធី ថេកណូឡូជី ឯ.ក	260,000	1,046,500	720,000	2,941,200
អេវើរី ប្រាយ វិច ត្រេឌីង ខមភេនី អិលធីឌី	174,834	703,707	174,614	713,298
ក្រុមហ៊ុនម៉ូបាយល៍ វីហ្វូស លីមីធីត	109,556	440,962	109,555	447,532
	9,107,252	36,656,689	7,146,241	29,192,394
ប្រាក់បង់មុនសម្រាប់លេខកាតសម្ងាត់				
ខេម ជ្វី អេស អេម អិលធីឌី	117,640	473,501	975,132	3,983,414

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ប្រចាំឆ្នាំ ២០២៤

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការលាតត្រដាងសម្ព័ន្ធអ្នាតិ (ត) 34.2 ប្រតិបត្តិការជាមួយសម្ព័ន្ធអ្នាតិ (ត)

(iv) ប្រាក់បញ្ញើពីសម្ព័ន្ធអ្នាតិ

សម្ព័ន្ធអ្នាតិ	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
ខេម ជ្វី អេស អេម អែលធីឌី	30,794,046	123,946,035	22,921,741	93,635,312
តែលកូចេក	20,015,733	80,563,325	12,326,367	50,353,209
ចេឡេម៉ូបាយ (ខេមបូឌា) ខបភើសិន (ធីស៊ីស៊ី)	6,193,818	24,930,117	344,255	1,406,282
អ្នកឧកញ៉ា គិត ម៉េង	5,634,168	22,677,526	7,558,907	30,878,135
អេសប៊ីអាយ វ៉ូយ៉ាល់ ស៊ីយូរីធី	5,016,705	20,192,238	5,528,338	22,583,261
សៅប្រីដ អ៊ិនធើណេសិនណាល ស្នូល (ខេមបូឌា) លីមីធីត	4,342,034	17,476,687	3,399,860	13,888,428
អ៊ីហ្ស៊ីខម ខូ អិលធីឌី	3,065,738	12,339,595	1,439,130	5,878,846
វ៉ូយ៉ាល់ គ្រុបផោរ ខូអិលធីឌី	2,180,360	8,775,949	792,230	3,236,260
អ៊ិនហ្សីនីធី ជេនណេរល អិនស្សរិន	2,177,036	8,762,570	2,214,204	9,045,023
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្មែរកម្ពុជា “ខេមឡែហ្វ” ម.ក	1,417,069	5,703,703	76,131	310,995
ណាសព្រីធី ឌីវឡូបមេន លីមីធីត	691,980	2,785,220	250,665	1,023,967
វ៉ូយ៉ាល់ ខេមបូឌាន លីមីស៊ីន ស៊ីវីស ខូ អិលធីឌី	581,893	2,342,119	171,769	701,676
វ៉ូយ៉ាល់ វេលវេ	543,659	2,188,227	3,021,244	12,341,782
នីត្រូជេន ខេមីខល អេន ហ្វីចីឡាយហ្ស៊ី (ខេមបូឌា)	268,871	1,082,206	45,566	186,137
ខេមបូឌាន ប្រតិបត្តិស្ថាន ស៊ីវីស ឯ.ក	219,692	884,260	-	-
វីង អ៊ិនធើ ឡូជីស្ទិក ចេកណាឡជី ឯ.ក	101,970	410,429	82,924	338,745
ជីអេសអេស គូប៊ុល ស៊ីយូរីធី ស៊ីលូសិន	60,005	241,520	12,540	51,226
កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែល ធីឌី	44,670	179,797	1,572,578	6,423,981
វីង ថៅអ៊ីវ ប្រធានី ឌីវឡូបមេន ឯ.ក	27,705	111,513	6,690	27,329
ជី វ៉ូយ៉ាល់ សែន កោះរ៉ុង ឯ.ក	25,759	103,680	-	-
វ៉ូយ៉ាល់ សុខ សាន្ត ប៊ីច វីហ្សូត ឯ.ក	21,490	86,497	78,409	320,301
Cambodia Chamber of Commerce	4,520	18,193	-	-
យ៉ុងស៊ីង គូប៊ុល ត្រេឌីង ខេមភេនី លីមីធីត	1,914	7,704	1,652	6,748
អេវីវី ប្រាយ វីច ត្រេឌីង ខេមភេនី អិលធីឌី	111	447	-	-
	83,430,946	335,809,557	61,845,200	252,637,643

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការលាតត្រដាងសម្ព័ន្ធព្យាបាល (ត)

34.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

(v) អនុបណ្ណាល (កំណត់សម្គាល់លេខ 21)

សម្ព័ន្ធព្យាបាល	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
អ្នកឧកញ៉ា គិត ម៉េង	44,919,255	180,800,000	10,000,000	40,850,000
Royal Group Power Co., Ltd.	10,000,000	40,250,000	10,000,000	40,850,000
	54,919,255	221,050,000	20,000,000	81,700,000

(vi) សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលកើតឡើងពីការជួលអាគារពី រីង ចៅអីរ ប្រជុំផ្ទះ ឌីវឡូបមិន ឯ.ក៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	62,771,695	252,656,071	66,082,610	269,947,462
បំណុលភតិសន្យា	58,388,195	235,012,484	59,134,006	241,562,415

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការលាតត្រដាងសម្ព័ន្ធព្យាបាល (ត)

34.3 ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាល

សម្ព័ន្ធព្យាបាល	សម្ព័ន្ធព្យាបាល	2024		2023	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
វីង ថៅអ៊ី ប្រជុំ ឌីណូបមិន ឯ.ក	ការទូទាត់លើការជួល	(5,534,928)	(22,532,692)	(6,948,605)	(28,558,767)
តែលកូថេក	ចំណាយការប្រាក់	(726,134)	(2,956,092)	(108,958)	(447,817)
ខេម ជ័យ អេស អេស អេស ឌីណូ	ចំណាយការប្រាក់	(431,528)	(1,756,750)	(477,982)	(1,964,506)
អេសប៊ីអាយ វ៉ូយ៉ាល់ ស៊ីឃ្យូរីធី	ចំណាយការប្រាក់	(384,997)	(1,567,323)	(27,163)	(111,640)
ថេឡេម៉ូបាយ (ខេមបូឌា) ខបភីស៊ីន (ឌីស៊ីស៊ី)	ចំណាយការប្រាក់	(139,092)	(566,244)	-	-
អ៊ិនហ្វីនីធី ជេនណេល អ៊ិនស៊ុន	ចំណាយការប្រាក់	(96,738)	(393,820)	(89,247)	(366,805)
សៅប្រីដ អ៊ិនធើណេស៊ីនណល ស្តូល (ខេមបូឌា) លីមីធីត	ចំណាយការប្រាក់	(71,657)	(291,716)	(66,246)	(272,271)
វ៉ូយ៉ាល់ បលេ	ចំណាយការប្រាក់	(36,210)	(147,411)	(1,021)	(4,196)
	ចំណូលការប្រាក់	39,230	157,901	12,918	52,768
អ៊ីហ្ស៊ីខេម ខូ អ៊ីលធីឌី	ចំណាយការប្រាក់	(23,871)	(97,179)	-	-
នីត្រូជេន ខេមីខេល អេស ហ្វីចីឡាយហ្ស៊ី (ខេមបូឌា)	ចំណាយការប្រាក់	(13,815)	(56,241)	(22)	(90)
ជីអេសអេស គូប៊ីល ស៊ីឃ្យូរីធី ស៊ីលូស៊ីន	ចំណាយការប្រាក់	(1,281)	(5,215)	(644)	(2,647)
	ចំណូលការប្រាក់	11,961	48,144	9,543	38,983
ណាសត្រីធី ឌីណូបមេន លីមីធីត	ចំណាយការប្រាក់	(382)	(1,555)	(85)	(349)
	ចំណូលការប្រាក់	2,491	10,027	2,729	-
ជី វ៉ូយ៉ាល់ ស៊ីន កោះរ៉ុង ឯ.ក	ចំណាយការប្រាក់	(355)	(1,445)	-	-
	ចំណូលការប្រាក់	2,506	10,088	-	-
អេវីវី ប្រាយ វីច ត្រេឌីង ខេមភេនី អ៊ីលធីឌី	ចំណាយការប្រាក់	(90)	(366)	-	-
	ចំណូលការប្រាក់	79,946	321,783	46,284	189,069
ខេមបូឌាន ប្រតិបត្តិស្តីង ស៊ីវីស ឯ.ក	ចំណូលការប្រាក់	70,849	285,168	-	-
កាំបូឌីយ៉ាណា អ៊ិនវេស្តមេន (ភ្នំពេញ) ភីធីអ៊ី អេលធីឌី	ចំណូលការប្រាក់	59,217	238,348	-	-
Cambodia Chamber of Commerce	ចំណូលការប្រាក់	12,448	50,102	-	-
យ៉ុងស៊ីង គូប៊ីល ត្រេឌីង ខេមភេនី លីមីធីត	ចំណូលការប្រាក់	178,125	716,953	160,475	655,542
អ្នកឧកញ៉ា គិត ម៉េង	ចំណាយការប្រាក់	-	-	(580,622)	(2,386,356)
វ៉ូយ៉ាល់ គ្រុបផេរ៉េវ ខូអ៊ីលធីឌី	ចំណាយការប្រាក់	-	-	(850,000)	(3,493,500)
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្មែរតូចកម្ពុជា “ខេមឡែហ្វ” ម.ក	ចំណាយការប្រាក់	-	-	(2,898)	(11,911)
គណៈគ្រប់គ្រងសំខាន់ៗ	លាភការ	5,061,752	20,606,392	4,069,974	16,727,593

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

34. ការលាតត្រដាងសម្ព័ន្ធអាក្រិ (ត)

34.3 ប្រតិបត្តិកាសំខាន់ៗជាមួយសម្ព័ន្ធអាក្រិ (ត)

គណៈគ្រប់គ្រងសំខាន់ៗ ជាបុគ្គលដែលបានចូលរួមក្នុងកិច្ចការរដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការបង្កើត និងអនុវត្តនូវការគ្រប់គ្រងផ្ទៃក្នុងនៃធនាគារ។ គណៈគ្រប់គ្រងសំខាន់ៗ រួមមាន អភិបាលរបស់ធនាគារ និងសមាជិកគ្រប់គ្រងជាន់ខ្ពស់។

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ មានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ធនាគារ។ គោលនយោបាយ គ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បីកំណត់នៅកម្រិតហានិភ័យ សមស្រប និងការគ្រប់គ្រង និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។

គោលនយោបាយ និងនីតិវិធី ដែលត្រូវបានអនុម័តដោយធនាគារដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេ មានដូចខាងក្រោម៖

35.1 ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬ ភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ខ្លួន ហើយហានិភ័យជាចម្បងនេះ គឺកើតឡើងតាមរយៈការផ្តល់ ឥណទាន និងបុរេប្រទានចំពោះអតិថិជន និងធនាគារនានា និងការវិនិយោគលើមូលបត្របំណុល។ សម្រាប់គោលបំណងនៃរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យ ឥណទានដែលត្រូវប្រឈម - ឧទាហរណ៍ ហានិភ័យបុគ្គលដែលគ្មានលទ្ធភាពសង និងហានិភ័យរបស់ប្រទេស និងវិស័យ។

ហានិភ័យឥណទាន គឺជាការបាត់បង់ដ៏មានសក្តានុពល នៃប្រាក់ចំណូល និងប្រាក់ដើមដែលអាចកើតមានឡើងជាចម្បងពី ឥណទាន និងបុរេប្រទាន និងការសន្យាឥណទាន ជាលទ្ធផលនៃការដែលគ្មានលទ្ធភាពសងរបស់អ្នកខ្ចី ឬ ភាគីម្ខាងទៀតតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន។

៤. ការគ្រប់គ្រងហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារអាចប្រើប្រាស់ការអនុវត្តជាក់ស្តែងដើម្បីវាយតម្លៃហានិភ័យឥណទានដូចខាងក្រោម៖

- ករណីលើកលែងហានិភ័យឥណទានទាប (គ្មានឥណទានដែលមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទចាប់ផ្តើម) និង
- ការសន្មតដែលអាចប្រកែកបានថា ហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូងនៅពេលដែលការទូទាត់តាមកិច្ចសន្យាមានការហួសកាលកំណត់សងលើសពី 14 ថ្ងៃ និង 29 ថ្ងៃ ចំពោះទ្រព្យសកម្មរយៈពេលខ្លី និងរយៈពេលវែង (រៀងគ្នា)។

ហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានកម្រិតទាប ប្រសិនបើ៖

- ឧបករណ៍មានហានិភ័យទាបក្នុងការខកខានសង
- អតិថិជនមានសមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចលំហូរទឹកប្រាក់ តាមកិច្ចសន្យាក្នុងរយៈពេលខ្លីខាងមុខនេះ ហើយការផ្លាស់ប្តូរអវិជ្ជមាននៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងអាជីវកម្មក្នុងរយៈពេលវែងអាច ប៉ុន្តែនឹងមិនចាំបាច់កាត់បន្ថយសមត្ថភាពរបស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ

ការប្រមូលផ្តុំហានិភ័យតាមប្រភេទនៃការប៉ះពាល់ឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតម្លៃយោងដូចខាងក្រោម៖

	ការប្រឈមនឹង ហានិភ័យឥណទានអតិបរមា		ការដាក់ទ្រព្យបញ្ចាំ ពេញលេញ/ការពង្រឹង ឥណទាន	មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ការ ពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	%	%
2024				
សមតុល្យធនាគារ	818,495,770	3,294,445,474	0%	100%
ការវិនិយោគមូលបត្រ បំណុល	18,954,002	76,289,858	0%	100%
ឥណទាន និងបុរេប្រទានទៅ អតិថិជន	1,274,155,908	5,128,477,531	93%	7%
ទ្រព្យសកម្មផ្សេងៗ	23,061,332	92,821,861	0%	100%
សរុប	2,134,667,012	8,592,034,724		
2023				
សមតុល្យធនាគារ	531,252,325	2,170,165,748	0%	100%
ការវិនិយោគមូលបត្រ បំណុល	5,971,892	24,395,178	0%	100%
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	792,078,768	3,235,641,767	88%	12%
ទ្រព្យសកម្មផ្សេងៗ	25,208,767	102,977,812	0%	100%
សរុប	1,354,511,752	5,533,180,505		

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមប្រភេទអាជីវកម្ម ត្រូវបានវិនិច្ឆ័យដោយយោងតាមតម្លៃយោងដូចខាងក្រោម៖

	សមតុល្យធនាគារ	ការវិនិយោគ មូលបត្របំណុល	ឥណទាន និង បុរេប្រទានទោ អតិថិជន	ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2024					
គ្រឹះស្ថានហិរញ្ញវត្ថុ	818,495,770	16,943,044	6,089,633	-	841,528,447
សកម្មភាពអចលនទ្រព្យ	-	-	360,851,495	-	360,851,495
តម្រូវការបុគ្គល	-	-	225,915,044	-	225,915,044
ពាណិជ្ជកម្មលក់រាយ	-	-	191,363,841	-	191,363,841
សំណង់	-	-	166,155,088	-	166,155,088
ពាណិជ្ជកម្មលក់ដុំ	-	-	148,966,803	-	148,966,803
កសិកម្ម ព្រៃឈើ និងនេសាទ	-	-	74,021,601	-	74,021,601
ការដឹកជញ្ជូន និងការស្តុកទុក	-	2,010,958	29,536,193	-	31,547,151
ការរុករកប្រេង និងការយកថ្ម	-	-	28,383,953	-	28,383,953
ផលិតកម្ម	-	-	22,778,429	-	22,778,429
សណ្ឋាគារ និងភោជនីយដ្ឋាន	-	-	9,205,042	-	9,205,042
សកម្មភាពជួល និងប្រតិបត្តិ ការជួល	-	-	6,459,579	-	6,459,579
ទឹកភ្លើង	-	-	2,404,092	-	2,404,092
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ទូរគមនាគមន៍	-	-	2,025,115	-	2,025,115
ផ្សេងៗទៀត	-	-	-	23,061,332	23,061,332
សរុប	818,495,770	18,954,002	1,274,155,908	23,061,332	2,134,667,012
ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	3,294,445,474	76,289,858	5,128,477,531	92,821,861	8,592,034,724

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ (ត)

	សមតុល្យធនាគារ	ការវិនិយោគ មូលបត្របំណុល	ឥណទាន និង បុរេប្រទានទោ អតិថិជន	ទ្រព្យសកម្មផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2023					
គ្រឹះស្ថានហិរញ្ញវត្ថុ	531,252,325	3,918,817	6,970,615	-	542,141,757
សកម្មភាពអចលនទ្រព្យ	-	-	171,179,743	-	171,179,743
តម្រូវការបុគ្គល	-	-	149,699,459	-	149,699,459
សំណង់	-	-	139,415,350	-	139,415,350
ពាណិជ្ជកម្មលក់រាយ	-	-	123,693,406	-	123,693,406
ពាណិជ្ជកម្មលក់ដុំ	-	-	94,735,351	-	94,735,351
កសិកម្ម ព្រៃឈើ និងនេសាទ	-	-	31,957,388	-	31,957,388
ផលិតកម្ម	-	-	24,083,930	-	24,083,930
ការដឹកជញ្ជូន និងការស្តុកទុក	-	2,053,075	21,141,029	-	23,194,104
សណ្ឋាគារ និងភោជនីយដ្ឋាន	-	-	11,744,638	-	11,744,638
ការរុករកប្រេង និងការយកថ្ម	-	-	10,213,042	-	10,213,042
សកម្មភាពជួល និងប្រតិបត្តិ ការជួល	-	-	4,814,130	-	4,814,130
ទឹកភ្លើង	-	-	1,401,901	-	1,401,901
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និង ទូរគមនាគមន៍	-	-	1,028,786	-	1,028,786
ផ្សេងទៀត	-	-	-	25,208,767	25,208,767
សរុប	531,252,325	5,971,892	792,078,768	25,208,767	1,354,511,752
ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	2,170,165,748	24,395,178	3,235,641,767	102,977,812	5,533,180,505

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនភាព និងទំនាក់ទំនង និងហានិភ័យធំ នៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2024		2023	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 5.1)
តាមនិវាសនភាព៖				
និវាសនជន	1,274,155,908	5,128,477,531	792,078,768	3,235,641,767
តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធព្យាទិ	1,267,771,938	5,102,782,049	788,520,791	3,221,107,430
សម្ព័ន្ធព្យាទិ	6,383,970	25,695,482	3,557,977	14,534,337
	1,274,155,908	5,128,477,531	792,078,768	3,235,641,767
តាមរយៈហានិភ័យ៖				
ហានិភ័យធំ (*)	204,924,390	824,820,670	157,216,351	642,228,794
ហានិភ័យមិនធំ	1,069,231,518	4,303,656,861	634,862,417	2,593,412,973
	1,274,155,908	5,128,477,531	792,078,768	3,235,641,767

* ហានិភ័យធំ ត្រូវបានកំណត់ តាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលតែមួយ ដែលមានចំនួនលើសពី 10% នៃមូលធនផ្ទាល់សុទ្ធ (net worth) របស់ធនាគារ។ ហានិភ័យនេះ ចំនួនមួយណាដែលគឺខ្ពស់ជាងរវាង ឥណទាន ឬ កិច្ចសន្យាផ្តល់កម្ចី ដែលនៅសល់ និង ឥណទាន ឬ កិច្ចសន្យាដែលបានអនុម័ត។

iii. ទ្រព្យបញ្ចាំ

ខណៈពេលហានិភ័យអតិបរមាចំពោះហានិភ័យឥណទានរបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ នូវចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬ ការយល់ព្រម ហានិភ័យទាំងនេះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ របស់ធនាគារ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ៖

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានទៅអតិថិជន បំណុលយថាភាព និងការសន្យា៖

ឥណទាន និងបុរេប្រទានទៅអតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវបានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាក់ស្តែង ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាដោយសំណងគេហដ្ឋាន។

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

iii. ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ នៅតម្លៃយោងដូល។

	ទ្រព្យ	ឥណទាន ពុំមានការធានា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2024			
សមតុល្យធនាគារ	-	818,495,770	818,495,770
ឥណទាន និងបុរេប្រទានទៅអតិថិជន	1,190,036,428	84,119,480	1,274,155,908
ការវិនិយោគមូលបត្របំណុល	-	18,954,002	18,954,002
ទ្រព្យសកម្មផ្សេងៗ	-	23,061,332	23,061,332
សរុប	1,190,036,428	944,630,584	2,134,667,012
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	4,789,896,623	3,802,138,101	8,592,034,724
2023			
សមតុល្យធនាគារ	-	531,252,325	531,252,325
ឥណទាន និងបុរេប្រទានទៅអតិថិជន	700,426,823	91,651,945	792,078,768
ការវិនិយោគមូលបត្របំណុល	-	5,971,892	5,971,892
ទ្រព្យសកម្មផ្សេងៗ	-	25,208,767	25,208,767
សរុប	700,426,823	654,084,929	1,354,511,752
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	2,861,243,571	2,671,936,934	5,533,180,505

iv. គុណភាពឥណទាននៃ ឥណទាន និងបុរេប្រទានទៅអតិថិជនដូល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ ធនាគារជាតិ នៃកម្ពុជា ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរសាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានបង្កើត

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថានទេ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬ នៅក្នុងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងផលប៉ះពាល់សេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ភាគី ឬ ស្ថានភាពកាន់តែយ៉ាប់បង្គោលនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជា ការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

iv. គុណភាពឥណទាននៃ ឥណទាន និងបុរេប្រទានទៅអតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ

ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ចំពោះ អាជីវកម្មបច្ចុប្បន្ន ឬ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ នៅក្នុងខ្លឹមសារនេះ ប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការលក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគីក្នុងការទូទាត់សងឥណទានផ្សេងទៀតដែលផ្តល់ដោយគ្រឹះស្ថាន ឬ ដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ

ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបាន មកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬ តម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬ មិនអាចប្រមូលបាន វិញ។ ការវិវឌ្ឍទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

ឥណទានខាតបង់

ឥណទាន ដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះពីភាគីម្ខាងទៀត។

ការទទួលស្គាល់ ECLs

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ ECLs	ECLs រយៈពេល 12 ខែ	ECLs ពេញអាយុកាល	ECLs ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងធ្ងន់ធ្ងរលើ ហានិភ័យឥណទានទេ	ហានិភ័យឥណទានដែល កើនឡើងគួរឱ្យកត់សម្គាល់	ឥណទានខូច
មូលដ្ឋាននៃការគណនា ប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុលតម្លៃយោងដុល	តម្លៃយោងសុទ្ធ

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.1 ហានិភ័យឥណទាន (ត)

iv. គុណភាពឥណទាននៃ ឥណទាន និងបុរេប្រទានទៅអតិថិជនដុល (ត)

ការទទួលស្គាល់ ECLs (ត)

ធនាគារនឹងវាស់វែង ECLs ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមាន ការចាត់ថ្នាក់អតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា អាស្រ័យលើ លក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន។ ECLs រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈ ECLs ពេញអាជ្ញាកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃហានិភ័យ ឥណទានទៅតាមគណនីនីមួយៗ ដោយប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ	ឥណទានធម្មតា	$0 \leq DPD \leq 29$	ដំណើរការ
2	ហានិភ័យឥណទានដែល កើនឡើងគួរឱ្យកត់សម្គាល់	ឥណទានឃ្លាំមើល	$30 \leq DPD \leq 89$	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	$90 \leq DPD \leq 179$	ខូច ឬមិនដំណើរការ
		ឥណទានជាប់សង្ស័យ	$180 \leq DPD \leq 359$	
		ឥណទានខាតបង់	$DPD \geq 360$	

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬ តិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ	ឥណទានធម្មតា	$0 \leq DPD \leq 14$	ដំណើរការ
2	ហានិភ័យឥណទានដែល កើនឡើងគួរឱ្យកត់សម្គាល់	ឥណទានឃ្លាំមើល	$15 \leq DPD \leq 30$	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	$31 \leq DPD \leq 60$	ខូច ឬមិនដំណើរការ
		ឥណទានជាប់សង្ស័យ	$61 \leq DPD \leq 90$	
		ឥណទានខាតបង់	$DPD \geq 91$	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ ធនាគារជាតិ នៃកម្ពុជា សម្រាប់ជាលក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់ កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬ ធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួល រក។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រងាយស្រួលនឹងត្រូវបានអនុវត្ត នៅពេលដែលវាមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យ ជាដំណាក់កាល។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី1) ឬ ឥណទានមិនដំណើរការ។

គុណភាពឥណទាន នៃហិរញ្ញប្បទានដុលរបស់ធនាគារ គឺយោងតាមចំណាត់ថ្នាក់ដូចដែលបានបង្ហាញនៅកំណត់សម្គាល់លេខ 6។

35.2 ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជា ហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធននឹងមានផល ប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬ តម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និង ត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.2 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយ សារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបំណុលកំរិត តម្លៃទីផ្សារ និងតម្លៃដើមនៃមូលនិធិ។ សក្តានុពល នៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬ មានកាលកំណត់ណាមួយណាដែលកើតឡើងមុន។ តារាងខាងក្រោមសង្ខេបពីការប៉ះពាល់របស់ធនាគារចំពោះហានិភ័យអត្រាការប្រាក់។ តារាងបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់តម្លៃឡើងវិញ ឬដល់ការកំណត់ (ណាមួយមុន)។

	រហូតដល់ 1ខែ ដុល្លារអាមេរិក	1 - 3ខែ ដុល្លារអាមេរិក	3 - 12ខែ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារ	-	55,380,451	181,617,615
ឥណទាន និងបុរេប្រទានទៅអតិថិជន	35,068,371	336,312,631	52,975,968
ការវិនិយោគមូលបត្របំណុលនៅថ្ងៃដើមរំលស់	-	-	2,989,949
ទ្រព្យសកម្មផ្សេងៗ	-	-	-
	35,068,371	391,693,082	237,583,532
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	454,107,026	254,358,190	497,452,476
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	13,088,381	40,782,824	63,094,757
បំណុលរំលស់លៃត	-	-	-
ប្រាក់កម្ចី	-	-	-
អនុបំណុល	-	-	-
បំណុលភតិសន្យា	297,360	594,720	2,676,243
បំណុលផ្សេងៗ	-	-	-
	467,492,767	295,735,734	563,223,476
គម្លាតវេនយឺតភាពការប្រាក់	(432,424,396)	95,957,348	(325,639,944)
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	(1,740,508,194)	386,228,326	(1,310,700,775)

2024

	1 - 5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	15,388,820	596,273	565,512,611	818,495,770
	419,429,070	430,369,868	-	1,274,155,908
	15,964,053			18,954,002
	-	-	23,061,332	23,061,332
	450,781,943	430,966,141	588,573,943	2,134,667,012
	409,322,391	-	139,976,348	1,755,216,431
	45,942,202	-	3,304,687	166,212,851
	-	-	57,762,208	57,762,208
	3,284,753	140,724	-	3,425,477
	82,729,818	-	-	82,729,818
	15,936,206	60,465,759	-	79,970,288
	-	-	10,266,572	10,266,572
	557,215,370	60,606,483	211,309,815	2,155,583,645
	(106,433,427)	370,359,658	377,264,128	(20,916,633)
	(428,394,544)	1,490,697,623	1,518,488,116	(84,189,449)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.2 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់(ត)

	រហូតដល់ 1ខែ ដុល្លារអាមេរិក	1 - 3ខែ ដុល្លារអាមេរិក	3 - 12ខែ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារ	-	76,542,009	93,488,157
ឥណទាន និងបុរេប្រទានទៅអតិថិជន	63,623,966	123,507,633	235,803,322
ការវិនិយោគមូលបត្របំណុលនៅថ្ងៃដើមរំលស់	-	-	2,053,075
ទ្រព្យសកម្មផ្សេងៗ	-	-	-
	63,623,966	200,049,642	331,344,554
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	293,872,086	5,236,858	33,007,010
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16,128,487	36,078,478	60,609,951
បំណុលរលំលៃត	-	-	-
ប្រាក់កម្ចី	-	3,799	979,192
អនុបំណុល	-	-	-
បំណុលភតិសន្យា	210,873	421,746	1,897,859
បំណុលផ្សេងៗ	-	-	-
	310,211,446	41,740,881	96,494,012
គម្លាតវេទយិតភាពការប្រាក់	(246,587,480)	158,308,761	234,850,542
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	(1,007,309,856)	646,691,289	959,364,464

2023

1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

-	-	361,222,159	531,252,325
245,461,422	123,682,425	-	792,078,768
3,918,817		-	5,971,892
-	-	25,208,767	25,208,767
249,380,239	123,682,425	386,430,926	1,354,511,752

633,387,292	-	103,814,650	1,069,317,896
4,981,612	-	146,963	117,945,491
-	-	90,022,472	90,022,472
4,949,576	50,000	-	5,982,567
20,000,000	-	-	20,000,000
13,043,276	64,880,725	-	80,454,479
-	-	10,569,289	10,569,289

676,361,756	64,930,725	204,553,374	1,394,292,194
(426,981,517)	58,751,700	181,877,552	(39,780,442)
(1,744,219,497)	240,000,695	742,969,800	(162,503,105)

35.ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.2 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃ នៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

តម្លៃយោងដុលនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	2024		
	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក		
	ដុល្លារអាមេរិក	រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ	558,675,188	294,822,254	853,497,442
ការវិនិយោគលើមូលបត្របំណុល	2,001,838	16,952,164	18,954,002
ឥណទាន និងបុរេប្រទានទៅអតិថិជន	1,124,885,436	149,270,472	1,274,155,908
ទ្រព្យសកម្មផ្សេងៗ	23,061,332	-	23,061,332
	1,708,623,794	461,044,890	2,169,668,684
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	1,362,830,336	392,386,095	1,755,216,431
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	162,629,718	3,583,133	166,212,851
បំណុលរលំលែត	33,011,780	24,750,428	57,762,208
ប្រាក់កម្ចី	3,339,361	86,116	3,425,477
អនុបំណុល	61,939,216	20,790,602	82,729,818
បំណុលភតិសន្យា	79,970,288	-	79,970,288
បំណុលផ្សេងៗ	10,266,572	-	10,266,572
	1,713,987,271	441,596,374	2,155,583,645
ស្ថានភាពចំហរសុទ្ធ	(5,363,477)	19,448,516	14,085,039
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	(21,587,996)	78,280,277	56,692,281

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.2 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ(ត)

	2023		
	ប្រភេទនៃរូបិយប័ណ្ណ		
	សមមូលដុល្លារអាមេរិក		
	ដុល្លារអាមេរិក	រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ	377,287,617	192,035,605	569,323,222
ការវិនិយោគលើមូលបត្របំណុល	2,001,645	3,970,247	5,971,892
ឥណទាន និងបុរេប្រទានទៅអតិថិជន	712,750,817	79,327,951	792,078,768
ទ្រព្យសកម្មផ្សេងៗ	25,208,767	-	25,208,767
	1,117,248,846	275,333,803	1,392,582,649
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	898,867,950	170,449,946	1,069,317,896
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	110,350,830	7,594,661	117,945,491
បំណុលរវល់លៃត	45,281,394	44,741,078	90,022,472
ប្រាក់កម្ចី	5,007,116	975,451	5,982,567
អនុបំណុល	20,000,000	-	20,000,000
បំណុលភតិសន្យា	80,454,479	-	80,454,479
បំណុលផ្សេងៗ	10,569,289	-	10,569,289
	1,170,531,058	223,761,136	1,394,292,194
ស្ថានភាពចំហរសុទ្ធ	(53,282,212)	51,572,667	(1,709,545)
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	(217,657,836)	210,674,345	(6,983,491)

ការវិភាគវេទមិតភាព

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាការបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 1% នៃស្ថានភាពចំហរសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ' ៖

	2024		2023	
	- 1% ថយចុះ	+ 1% កើនឡើង	- 1% ថយចុះ	+ 1% កើនឡើង
ដុល្លារអាមេរិក	53,635	(53,635)	532,822	(532,822)
រៀល	(194,485)	194,485	(515,727)	515,727
	(140,850)	140,850	17,095	(17,095)
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	(566,923)	566,923	69,835	(69,835)

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
35.3 ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុដែលត្រូវទូទាត់។ ផលវិបាកនៃហានិភ័យសន្ទនីយភាពអាចជាភាពបរាជ័យក្នុងការបំពេញកាតព្វកិច្ចដើម្បីទូទាត់ជូន និងផ្តាច់ចិត្ត ម្ចាស់បំណុល។ ធនាគារ ធ្វើការគ្រប់គ្រងហានិភ័យនេះ ដោយធានាថាមានមូលនិធិគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសន្ទនីយភាពរយៈពេលខ្លី។

គោលបំណងរបស់ធនាគារ គឺរក្សាឱ្យបាននូវតុល្យភាពរវាងការបន្តប្រើប្រាស់មូលនិធិ និងមានភាពបត់បែន។ តម្រូវការនៃការវិនិយោគរបស់ធនាគារ គឺការផ្តល់មូលនិធិដោយការបន្ថែមដើមទុនពីភាគទុនិក។

ការវិភាគតាមកាលវេលានៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមនេះបានកំណត់កិច្ចសន្យាកាលវេលានៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

	តាមតម្រូវការ និង រហូតដល់ 1ខែ	> 1 - 3ខែ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ		
សាច់ប្រាក់ និងសមតុល្យធនាគារ	600,514,283	55,380,451
ឥណទាន និងបុរេប្រទានទៅអតិថិជន	35,068,371	336,312,631
ការវិនិយោគលើមូលបត្របំណុល	-	-
ទ្រព្យសកម្មផ្សេងៗ	2,373,046	9,107,252
	637,955,700	400,800,334
បំណុលហិរញ្ញវត្ថុ		
ប្រាក់បញ្ញើរបស់អតិថិជន	594,083,374	254,358,190
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16,393,068	40,782,824
បំណុលរវល់លៃត	57,762,208	-
ប្រាក់កម្ចី	-	-
អនុបំណុល	-	-
បំណុលភតិសន្យា	297,360	594,720
បំណុលផ្សេងៗ	1,135,199	944,422
	669,671,209	296,680,156
គម្លាតសន្ទនីយភាពសុទ្ធ	(31,715,509)	104,120,178
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	(127,654,924)	419,083,716

2024

> 3 - 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
181,617,615	15,388,820	596,273	853,497,442
52,975,968	419,429,070	430,369,868	1,274,155,908
2,989,949	15,964,053	-	18,954,002
-	9,709,239	1,871,795	23,061,332
237,583,532	460,491,182	432,837,936	2,169,668,684
497,452,476	409,322,391	-	1,755,216,431
63,094,757	45,942,202	-	166,212,851
-	-	-	57,762,208
-	3,284,753	140,724	3,425,477
-	82,729,818	-	82,729,818
2,676,243	15,936,206	60,465,759	79,970,288
3,347,001	-	4,839,950	10,266,572
566,570,477	557,215,370	65,446,433	2,155,583,645
(328,986,945)	(96,724,188)	367,391,503	14,085,039
(1,324,172,454)	(389,314,857)	1,478,750,800	56,692,281

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.3 ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមកាលវេលានៃបំណុលហិរញ្ញវត្ថុនិងទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

	តាមតម្រូវការ និងរហូតដល់ 1ខែ ដុល្លារអាមេរិក	> 1 - 3ខែ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ		
សាច់ប្រាក់ និងសមតុល្យធនាគារ	399,293,056	76,542,009
ឥណទាន និងបុរេប្រទានទៅអតិថិជន	-	-
ការវិនិយោគលើមូលបត្របំណុល	63,623,966	123,507,633
ទ្រព្យសកម្មផ្សេងៗ	12,255,936	7,146,241
	475,172,958	207,195,883
បំណុលហិរញ្ញវត្ថុ		
ប្រាក់បញ្ញើរបស់អតិថិជន	397,686,736	5,236,858
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16,275,450	36,078,478
បំណុលរលំលែត	90,022,472	-
ប្រាក់កម្ចី	-	3,799
អនុបំណុល	-	-
បំណុលភតិសន្យា	210,873	421,746
បំណុលផ្សេងៗ	842,883	1,827,494
	505,038,414	43,568,375
គម្លាតសន្ទនីយភាពសុទ្ធ	(29,865,456)	163,627,508
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	(122,000,388)	668,418,370

ជាផ្នែកមួយនៃការគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលកើតចេញពីបំណុលហិរញ្ញវត្ថុ ធនាគារមានទ្រព្យសកម្មដែលអាចប្តូរជាសន្ទនីយភាពបាន រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលមានភាពងាយស្រួល ក្នុងការបំពេញតាមតម្រូវការ។ លើសពីនេះទៀត ធនាគារបានចុះកិច្ចព្រមព្រៀងលើ កម្រិតឥណទានជាមួយធនាគារនានា។

35.4 ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃ កើតមានឡើងពីការខ្វះខាត ឬ ការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធី ដំណើរការផ្ទៃក្នុង បុគ្គលិក ឬ ប្រព័ន្ធ ឬ ពីកត្តាខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈ ការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យឱ្យបានត្រឹមត្រូវ ពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រពីគណៈគ្រប់គ្រងជាន់ខ្ពស់។ ហានិភ័យទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ ការអនុលោមទៅតាមច្បាប់ គណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធតួចរួង និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

2023			
> 3 - 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
93,488,157	-	-	569,323,222
2,053,075	3,918,817	-	5,971,892
235,803,322	245,461,422	123,682,425	792,078,768
-	4,126,007	1,680,583	25,208,767
331,344,554	253,506,246	125,363,008	1,392,582,649
33,007,010	633,387,292	-	1,069,317,896
60,609,951	4,981,612	-	117,945,491
-	-	-	90,022,472
979,192	4,949,576	50,000	5,982,567
-	20,000,000	-	20,000,000
1,897,859	13,043,276	64,880,725	80,454,479
3,041,762	-	4,857,150	10,569,289
99,535,774	676,361,756	69,787,875	1,394,292,194
231,808,780	(422,855,510)	55,575,133	(1,709,545)
946,938,866	(1,727,364,758)	227,024,418	(6,983,492)

35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

35.5. ការគ្រប់គ្រងដើមទុន

សម្រាប់គោលបំណងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ ដែលដើមទុនរួមបញ្ចូលទាំង ដើមទុនដែលបានបោះផ្សាយ និងដើមទុនដែលបានបង់។ គោលបំណងចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីបង្កើនតម្លៃជាអតិបរិមាទៅដល់ភាគទុនិក។ ធនាគារបានធ្វើការគ្រប់គ្រងដើមទុន និងធ្វើនិយ័តភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច។

ដើមទុនតាមបទប្បញ្ញត្តិ

ធនាគារជាតិ នៃកម្ពុជា កំណត់ និងត្រួតពិនិត្យបទប្បញ្ញត្តិដើមទុនសម្រាប់ធនាគារទាំងមូល។ គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ការិយាល័យកណ្តាល ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើង ជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារ បានអនុវត្តតាម តម្រូវការបទប្បញ្ញត្តិដើមទុន ដែលបានកំណត់ទាំងអស់ ក្នុងអំឡុងការិយបរិច្ឆេទ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬ សកម្មភាព នីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

អនុបំណុលពីសម្ព័ន្ធព្យាបាល (កំណត់សម្គាល់លេខ 21 និង 34.2) ត្រូវបានអនុម័តដើម្បីបញ្ចូលក្នុងដើមទុនថ្នាក់ទីII សម្រាប់គោលបំណងគណនាមូលនិធិផ្ទាល់សុទ្ធ។ ក្រោមមកទៀត នៅថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2025 ធនាគារទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា ក្នុងការអនុញ្ញាតឱ្យបញ្ចូលអនុបំណុលពីធនាគារពាណិជ្ជ (កំណត់សម្គាល់លេខ 16) ដើមទុនថ្នាក់ទីII សម្រាប់គោលបំណងគណនាមូលនិធិផ្ទាល់សុទ្ធ។

36. តម្លៃជាក់ស្តែងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

CIFRS 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេស វាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យ ទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃជាក់ស្តែងមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសាមញ្ញ។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនត្រូវបានវាស់វែងតាមតម្លៃជាក់ស្តែងទេ។ ដោយសារតម្លៃទីផ្សារពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃទីផ្សារមិនត្រូវបានប្រើសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែកធំរបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃជាក់ស្តែង ត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃជាក់ស្តែង។

36. តម្លៃជាក់ស្តែងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃជាក់ស្តែង គឺជាថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់ដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬ ប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃជាក់ស្តែងនៃកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃជាក់ស្តែងនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃជាក់ស្តែងត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមាន អត្រាអប្បបរមា ការប៉ាន់ស្មាន xនៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

តម្លៃជាក់ស្តែងដែលបានប៉ាន់ស្មានគឺផ្អែកទៅលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

36.1 សាច់ប្រាក់ និងសមតុល្យធនាគារ

តម្លៃជាក់ស្តែងនៃសាច់ប្រាក់ និងសមតុល្យធនាគារមានកាលសារសាច់ប្រាក់ជាមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

36.2 ឥណទាន និងបុរេប្រទានទៅអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ មានកាលសារសាច់ប្រាក់ជាមួយឆ្នាំ ឬច្រើនជាមួយឆ្នាំជាទូទៅតម្លៃយោង ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃជាក់ស្តែងរបស់ពួកវា។

សម្រាប់ឥណទានមានអត្រាថេរ ដែលមានរយៈពេលនៅសល់ដល់កាលកំណត់លើសពីមួយឆ្នាំ តម្លៃជាក់ស្តែងត្រូវបានប៉ាន់ប្រមាណ ដោយបញ្ចុះតម្លៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតដោយប្រើអត្រាប្រាក់កម្ចីបច្ចុប្បន្ន ព្រោះអត្រាទីផ្សារនៃប្រាក់កម្ចីដែលមានហានិភ័យឥណទាន និងកាលកំណត់ស្រដៀងគ្នាត្រូវបានវាយតម្លៃថាខុសគ្នា មិនគួរឱ្យកត់សម្គាល់ទៅនឹងអត្រាប្រាក់កម្ចីតាមកិច្ចសន្យា។ ជាលទ្ធផល តម្លៃសមរម្យនៃប្រាក់កម្ចីមិនចរន្ត និងប្រាក់កម្ចីជាមុនដល់អតិថិជនប្រហាក់ប្រហែលតម្លៃប្រតិបត្តិការរបស់ពួកគេនៅកាលបរិច្ឆេទរបាយការណ៍។

36.3 ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងបំណុលរលំលែត

តម្លៃជាក់ស្តែងនៃប្រាក់បញ្ញើរបស់អតិថិជន និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងបំណុលរលំលែតប្រហាក់ប្រហែលចំនួនទឹកប្រាក់របស់ពួកគេ។ តម្លៃជាក់ស្តែងប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ដែលបានបញ្ជាក់ ដែលរួមមានប្រាក់បញ្ញើដែលមិនមានការប្រាក់ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងវិញតាមតម្រូវការ។ ប្រាក់បញ្ញើដែលមានការប្រាក់ថេរមិនត្រូវបានដកស្រង់នៅក្នុងទីផ្សារសកម្មទេ។ តម្លៃជាក់ស្តែងរបស់ពួកគេប្រហាក់ប្រហែលនឹងចំនួនទឹកប្រាក់។

36.4 ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ ដែលរួមទាំង ការវិនិយោគលើមូលបត្របំណុល ប្រាក់កម្ចី និងអនុបំណុល ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃជាក់ស្តែង ដោយសារធាតុទាំងនេះមិនមានលក្ខណៈជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ក្នុងទីផ្សារ។

37. កាលសាឡ នៃទ្រព្យសកម្ម និងបំណុល

	2024		
	តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាងមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ	837,512,349	15,985,093	853,497,442
ឥណទាន និងបុរេប្រទានទៅអតិថិជន	424,356,970	849,798,938	1,274,155,908
ការវិនិយោគមូលបត្របំណុល	2,989,949	15,964,053	18,954,002
ទ្រព្យសកម្មផ្សេងៗ	11,480,298	11,581,034	23,061,332
	1,276,339,566	893,329,118	2,169,668,684
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
ប្រាក់បញ្ញើតាមបទបញ្ញត្តិ	-	151,303,447	151,303,447
ទ្រព្យសកម្មផ្សេងៗ	9,058,230	-	9,058,230
ទ្រព្យសកម្មអរូបិយ	-	5,117,156	5,117,156
ទ្រព្យ និងបរិក្ខារ	-	40,683,552	40,683,552
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	94,491,157	94,491,157
ឥណទានពន្ធលើប្រាក់ចំណូល	-	3,538,768	3,538,768
	9,058,230	295,134,080	304,192,310
	1,285,397,796	1,188,463,198	2,473,860,994
ដក៖ សំវិធានធនសម្រាប់ ECLs			(17,006,460)
វិលសំបង្គរ			(34,586,532)
ទ្រព្យសកម្មសរុប			2,422,268,002
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)			9,749,628,707

2023		
តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាងមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
569,323,222	-	569,323,222
422,934,921	369,143,847	792,078,768
2,053,075	3,918,817	5,971,892
19,402,177	5,806,590	25,208,767
1,013,713,395	378,869,254	1,392,582,649
-	85,362,222	85,362,222
8,269,573	-	8,269,573
-	5,081,626	5,081,626
-	36,470,559	36,470,559
-	91,557,009	91,557,009
-	1,123,853	1,123,853
8,269,573	219,595,269	227,864,842
1,021,982,968	598,464,523	1,620,447,491
		(6,974,371)
		(21,795,615)
		1,591,677,505
		6,502,002,607

37. កាលសាវត្រ នៃទ្រព្យសកម្ម និងបំណុល (ត)

	2024		
	តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាងមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	1,345,894,040	409,322,391	1,755,216,431
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	120,270,649	45,942,202	166,212,851
ប្រាក់កម្ចី	-	3,425,477	3,425,477
អនុបំណុល	-	82,729,818	82,729,818
បំណុលរវល់លៃត	57,762,208	-	57,762,208
បំណុលភតិសន្យា	3,568,323	76,401,965	79,970,288
បំណុលផ្សេងៗ	5,426,622	4,839,950	10,266,572
	1,532,921,842	622,661,803	2,155,583,645
បំណុលមិនមែនហិរញ្ញវត្ថុ			
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	-	134,766	134,766
បំណុលផ្សេងៗ	1,828,578	-	1,828,578
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា			
ពន្ធពន្យារជាបំណុល	-	2,489,494	2,489,494
ពន្ធពន្យារជាបំណុល	1,828,578	2,624,260	4,452,838
បំណុលសរុប	1,534,750,420	625,286,063	2,160,036,483
ពាន់រៀល (កំណត់សម្គាល់លេខ 5.1)	6,177,370,441	2,516,776,402	8,694,146,843

38. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរបាយការណ៍

ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នាការិយបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើង បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានឥទ្ធិពលខ្សឹមស្រាប់ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ ការិយបរិច្ឆេទបញ្ចប់។

2023		
តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាងមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
435,930,604	633,387,292	1,069,317,896
112,963,879	4,981,612	117,945,491
982,991	4,999,576	5,982,567
-	20,000,000	20,000,000
90,022,472	-	90,022,472
2,530,478	77,924,001	80,454,479
5,712,139	4,857,150	10,569,289
648,142,563	746,149,631	1,394,292,194
-	149,308	149,308
1,299,975	-	1,299,975
-	778,905	778,905
1,299,975	928,213	2,228,188
649,442,538	747,077,844	1,396,520,382
2,652,972,768	3,051,812,992	5,704,785,760

របាយការណ៍
ប្រចាំឆ្នាំ
២០២៤